

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍ប្រចាំឆ្នាំ ២០១១ **ប្រព័ន្ធស៊ីតិជាតិកម្ពុជា**

រៀបចំដោយ
វិទ្យាស្ថានជាតិស៊ីតិ ក្រសួងផែនការ

រាជធានីភ្នំពេញ ខែ សីហា ឆ្នាំ ២០១២


បុព្វកថា

ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការបង្ហាញរបាយការណ៍ប្រចាំឆ្នាំលើកទី២ សម្រាប់ប្រព័ន្ធស្ថិតិជាតិ ចាប់តាំងពីអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំងបានចូលជាធរមាន កាលពីខែកក្កដា ឆ្នាំ២០១០។ យោងតាមអនុក្រឹត្យនេះ ក្រសួងផែនការត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំទៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរយៈពេល ១២ខែ បន្ទាប់ពីការអនុម័តអនុក្រឹត្យ។ វិទ្យាស្ថានជាតិស្ថិតិដែលជាស្ថាប័នស្ថិតិជាតិផ្លូវការ នៃក្រសួងផែនការ បានរៀបចំរបាយការណ៍នេះជាមួយការជួយគាំទ្រដ៏មានតម្លៃពីក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងប្រព័ន្ធស្ថិតិជាតិ។ ស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ (មាត្រា ១០) រដ្ឋមន្ត្រីក្រសួងផែនការត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំស្តីពីប្រព័ន្ធស្ថិតិជាតិ ជូនទីស្តីការគណៈរដ្ឋមន្ត្រី។

របាយការណ៍ប្រចាំឆ្នាំជាលក្ខខណ្ឌចាំបាច់របស់វិទ្យាស្ថានជាតិស្ថិតិ ដែលត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា អំពីសកម្មភាពសម្របសម្រួលក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា។ តាមរបាយការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបាននូវទស្សនៈដ៏ល្អមួយនៃស្ថិតិផ្លូវការដែលបានផលិតនៅឆ្នាំមុនដែលអាចប្រើប្រាស់សម្រាប់ការរៀបចំគោលនយោបាយ និងសកម្មភាពស្ថិតិដែលនឹងត្រូវការនាពេលអនាគត អំពីសំណូមពរព័ត៌មានដែលត្រូវផ្តល់ដោយក្រសួង និងស្ថាប័ន ពាក់ព័ន្ធ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណដល់ទីភ្នាក់ងារដើម្បីអភិវឌ្ឍន៍អន្តរជាតិស៊ីយែអែត (Sida) ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្ថិតិស៊ីយែអែត ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំរបាយការណ៍នេះ។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ឱ្យវិទ្យាស្ថានជាតិស្ថិតិនូវព័ត៌មានសម្រាប់របាយការណ៍នេះ។

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ
ប្រធាន ក្រុមប្រឹក្សាស្ថិតិ**



នាយ ថន

ក្រសួងផែនការ
រាជធានីភ្នំពេញ
ខែសីហា ឆ្នាំ២០១២

អារម្ភកថា

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ មានភារកិច្ចទទួលខុសត្រូវការសម្របសម្រួលនៃប្រព័ន្ធស្ថិតិជាតិ។ យោងតាមអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងបន្ទាប់មកទៀតស្របតាមអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានាខែកក្កដា ឆ្នាំ២០១០ ការងារមួយក្នុងចំណោមការងារនានារបស់វិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ គឺធ្វើរបាយការណ៍ប្រចាំឆ្នាំជូនទីស្តីការគណៈរដ្ឋមន្ត្រី។ នេះគឺជារបាយការណ៍ទីពីរដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ។ ព័ត៌មាននៅក្នុងរបាយការណ៍នេះត្រូវបានប្រមូលពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ២៧ (ក្រសួង ក្រុមប្រឹក្សា រដ្ឋលេខាធិការដ្ឋាន ធនាគារជាតិនៃកម្ពុជា) ដែលទទួលខុសត្រូវលើស្ថិតិផ្លូវការដែលបានចាត់តាំង។

យើងខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្ថិតិ និងមន្ត្រីនៅផ្នែកស្ថិតិផ្លូវការដែលបានចាត់តាំងនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់វិទ្យាស្ថានជាតិស្ថិតិក្នុងការសម្របសម្រួលប្រព័ន្ធស្ថិតិជាតិកម្ពុជា។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការងារដែលបានធ្វើដោយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ និងចំពោះមន្ត្រីទាំងអស់ដែលធ្វើការដោយខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាពស្ថិតិផ្លូវការដែលបានចាត់តាំងនៅកម្ពុជា។ ជាបន្ថែមទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថិតិស៊ុយអែត ដែលបានជួយផ្នែកការគ្រប់គ្រង និងផ្នែកបច្ចេកទេស។

មន្ត្រីទំនាក់ទំនងសម្រាប់របាយការណ៍នេះមានលោក ហ៊ាង កាណុល លោកស្រី ស្យូសុវណ្ណ ចរិយា លោកស្រី នង សុគន្ធាវី និងកញ្ញា ស៊ុយ សុធាវ៉ា។

អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ
ប្រធាន គណៈកម្មាធិការសម្របសម្រួលស្ថិតិ



សន ស៊ីថន

វិទ្យាស្ថានជាតិស្ថិតិ
ក្រសួងផែនការ
ខែសីហា ឆ្នាំ២០១២

មាតិកា

	ទំព័រ
បុព្វកថា.....	១
អារម្ភកថា.....	២
សង្ខេប.....	៥
១ ប្រព័ន្ធស្ថិតិជាតិកម្ពុជា.....	៧
១.១ ប្រវត្តិសង្ខេប.....	៧
១.២ រចនាសម្ព័ន្ធនៃប្រព័ន្ធស្ថិតិជាតិ.....	៨
១.២.១ ការងារ និងសមាសភាពក្រុមប្រឹក្សាស្ថិតិ.....	៨
១.២.២ ការងារ និងសមាសភាពគណៈកម្មាធិការសម្របសម្រួលស្ថិតិ.....	៩
១.៣ ច្បាប់ និងអនុក្រឹត្យស្ថិតិ.....	១០
១.៣.១ ច្បាប់ស្តីពីស្ថិតិ.....	១១
១.៣.២ អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ.....	១២
១.៣.៣ អនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង.....	១២
២ សកម្មភាព ក្នុងឆ្នាំ ២០១១.....	១៤
២.១ ក្រុមប្រឹក្សាស្ថិតិ.....	១៤
២.១.១ ការប្រជុំក្រុមប្រឹក្សាស្ថិតិ ឆ្នាំ ២០១១.....	១៤
២.២ គណៈកម្មាធិការសម្របសម្រួលស្ថិតិ.....	១៤
២.២.១ ការប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិ ឆ្នាំ ២០១១.....	១៥
២.២.២ ក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល ឆ្នាំ ២០១១.....	១៦
២.៣ សកម្មភាពរបស់វិទ្យាស្ថានជាតិស្ថិតិ ឆ្នាំ ២០១១.....	១៦
២.៣.១ ការរៀបចំកិច្ចប្រជុំ ក្នុងប្រព័ន្ធស្ថិតិជាតិ.....	១៧
២.៣.២ ការប្រមូលទិន្នន័យ.....	១៧
២.៣.៣ ការចងក្រងរបាយការណ៍ប្រចាំឆ្នាំនៃប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១០.....	១៨
២.៣.៤ ការចងក្រងរបាយការណ៍សង្ខេបពីសន្និធិសមត្ថភាព.....	១៨
២.៣.៥ ការកែលម្អវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ.....	១៨
៣ ប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១១.....	១៩
៣.១ ការចំណាយ និងបុគ្គលិកក្នុងប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១១.....	១៩
៣.២ ស្ថិតិដែលបានផលិត.....	២១
៣.៣ ការបែងចែកតាមតំបន់.....	២៣
៤ ស្ថិតិផ្លូវការដែលបានចាត់តាំង ឆ្នាំ ២០១១.....	២៥
៤.១ វិទ្យាស្ថានជាតិស្ថិតិ.....	២៥
៤.២ ទីស្តីការគណៈរដ្ឋមន្ត្រី.....	៣០

៤.៣	ក្រសួងមហាផ្ទៃ.....	៣១
៤.៤	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ.....	៣២
៤.៥	ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ.....	៣៤
៤.៦	ក្រសួងអភិវឌ្ឍន៍ជនបទ.....	៣៧
៤.៧	ក្រសួងពាណិជ្ជកម្ម.....	៣៩
៤.៨	ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល.....	៤០
៤.៩	ក្រសួងអប់រំ យុវជន និងកីឡា.....	៤១
៤.១០	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា.....	៤៣
៤.១១	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.....	៤៤
៤.១២	ក្រសួងបរិស្ថាន.....	៤៥
៤.១៣	ក្រសួងធនធានទឹក និងឧតុនិយម.....	៤៦
៤.១៤	ក្រសួងព័ត៌មាន.....	៤៨
៤.១៥	ក្រសួងយុត្តិធម៌.....	៤៩
៤.១៦	ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច.....	៥០
៤.១៧	ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍.....	៥១
៤.១៨	ក្រសួង សុខាភិបាល.....	៥២
៤.១៩	ក្រសួងសាធារណការ និងដឹកជញ្ជូន.....	៥៣
៤.២០	ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ.....	៥៤
៤.២១	ក្រសួងទេសចរណ៍.....	៥៥
៤.២២	ក្រសួងធម្មការ និងសាសនា.....	៥៦
៤.២៣	ក្រសួងកិច្ចការនារី.....	៥៧
៤.២៤	ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ.....	៥៨
៤.២៥	រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល.....	៥៩
៤.២៦	រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ.....	៦១
៤.២៧	ធនាគារជាតិនៃកម្ពុជា.....	៦១
៤.២៨	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.....	៦៣
៤.២៩	ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ.....	៦៤
ឧបសម្ព័ន្ធ ១	៖ ស្ថានភាពបច្ចុប្បន្ន និងចំណាយសរុបនៃការអង្កេតក្នុងប្រព័ន្ធស្ថិតិជាតិ.....	៦៦
ឧបសម្ព័ន្ធ ២	៖ ប្រភេទប្រភពទិន្នន័យ ឯកតារាយការណ៍ កម្រិតតំបន់ និងពេលវេលាចេញផ្សាយ.....	៧៥
ឧបសម្ព័ន្ធ ៣	៖ ច្បាប់សម្រាប់ប្រព័ន្ធស្ថិតិជាតិ.....	៨៦
ឧបសម្ព័ន្ធ ៤	៖ បញ្ជីសំណួរម៉េតាទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំង.....	១២៨

សង្ខេប

ប្រព័ន្ធស្ថិតិជាតិកម្ពុជា គឺជាប្រព័ន្ធវិមជ្ឈការដែលមានអ្នកផលិតស្ថិតិផ្លូវការដែលបានចាត់តាំង ចំនួន ២៩។ ក្នុងនោះមានក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ២៨ និងរួមទាំងវិទ្យាស្ថានជាតិស្ថិតិដែល កំណត់ដោយអនុក្រឹត្យអំពីស្ថិតិផ្លូវការដែលបានចាត់តាំង។ បន្ថែមពីនេះទៀត គណៈកម្មាធិការជាតិ បណ្តុះបណ្តាលត្រូវបានកំណត់ដោយអនុក្រឹត្យមួយដោយឡែក។ ច្បាប់ស្តីពីស្ថិតិ និងអនុក្រឹត្យពាក់ព័ន្ធ ចំនួនពីរ គ្រប់គ្រងការងារទាំងអស់ដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ។

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាស្ថាប័នសម្រាប់ធ្វើគោលនយោបាយស្ថិតិផ្លូវការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើត និងដឹកនាំប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ។ ដើម្បីអនុវត្តការងារ សម្របសម្រួលរបស់ខ្លួន វិទ្យាស្ថានជាតិស្ថិតិបានរៀបចំកិច្ចប្រជុំជាទៀងទាត់ជាមួយអ្នកផលិតនានា ក្នុងក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ ដែលស្ថាប័នទាំងពីរនេះត្រូវបានបង្កើត ឡើងនៅឆ្នាំ ២០០៧។ ក្រុមប្រឹក្សាស្ថិតិមានតួនាទីផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងផែនការ ដែលទាក់ ទងទៅនឹងការកំណត់គោលនយោបាយស្ថិតិផ្លូវការ និងតម្រូវការទាំងឡាយដែលត្រូវបានកំណត់ ដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង។ គណៈកម្មាធិការសម្របសម្រួល ស្ថិតិមានភារកិច្ចជួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងការងារពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយស្ថិតិ នីតិវិធី និងបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ។

ក្រុមប្រឹក្សាស្ថិតិបានរៀបចំកិច្ចប្រជុំមួយនៅឆ្នាំ ២០១១ ដែលចំណុចសំខាន់ៗដាក់ក្នុងរបៀបវារៈ គឺការពិភាក្សាអំពីរបៀបបែងចែកធនធាន សម្រាប់ជំរឿនកសិកម្មនៅប្រទេសកម្ពុជា។ គណៈកម្មា ធិការសម្របសម្រួលស្ថិតិបានរៀបចំកិច្ចប្រជុំចំនួនពីរលើកនៅឆ្នាំ ២០១១ គឺកិច្ចប្រជុំលើកទី ១ បាន ពិភាក្សានូវគំនិតមួយចំនួន អំពីរបៀបអនុវត្តការសម្របសម្រួលប្រព័ន្ធស្ថិតិជាតិនៅកម្ពុជា។ សន្និធិ សមត្ថភាពមន្ត្រីក្នុងប្រព័ន្ធស្ថិតិជាតិក៏ត្រូវបានបង្ហាញ និងបានរៀបចំក្រុមការងារបច្ចេកទេសសម្រាប់ ធ្វើការវិភាគបន្ថែមនូវលទ្ធផលទាំងឡាយនៃសន្និធិសមត្ថភាព និងដើម្បីផ្តល់យោបល់ដល់សកម្មភាព បណ្តុះបណ្តាល ដែលវិទ្យាស្ថានជាតិស្ថិតិអាចអនុវត្តបានសម្រាប់ប្រព័ន្ធស្ថិតិជាតិ។ នៅកិច្ចប្រជុំលើក ទី ២ របស់គណៈកម្មាធិការសម្របសម្រួលស្ថិតិនៅឆ្នាំ ២០១១ វិទ្យាស្ថានជាតិស្ថិតិបានរាយការណ៍ ពីការពិភាក្សាក្នុងក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល និងបានបង្ហាញសំណើអំពី ការបណ្តុះបណ្តាលស្ថិតិមូលដ្ឋានសម្រាប់មន្ត្រីតាមក្រសួងនានា។ គណៈកម្មាធិការសម្របសម្រួល ស្ថិតិបានយល់ព្រមលើសំណើនេះ។ វិទ្យាស្ថានជាតិស្ថិតិក៏បានបង្ហាញផងដែរ អំពីគំហើញសំខាន់ៗនៃ របាយការណ៍ប្រចាំឆ្នាំលើកទី ១ នៃប្រព័ន្ធស្ថិតិជាតិឆ្នាំ ២០១០ និងបញ្ជីសំណួរសម្រាប់ការប្រមូល ទិន្នន័យឆ្នាំ ២០១១។

វិទ្យាស្ថានជាតិស្ថិតិបានអនុវត្តសកម្មភាពជាច្រើននៅឆ្នាំ២០១១។ ក្រៅពីកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ វិទ្យាស្ថានជាតិស្ថិតិបានប្រមូលព័ត៌មានពីការអង្កេតឆ្នាំ ២០១០ ពីអ្នកផលិតស្ថិតិក្នុងប្រព័ន្ធស្ថិតិជាតិ និងបានដាក់បញ្ចូលទៅក្នុងទិន្នន័យមូលដ្ឋានដែលទើបបង្កើតថ្មីនេះ។ ព័ត៌មានមួយចំនួនត្រូវបានប្រើប្រាស់ក្នុងរបាយការណ៍ប្រចាំឆ្នាំនៃប្រព័ន្ធស្ថិតិជាតិដែលបានផលិតជាលើកដំបូង។ ក៏បានចងក្រងផងដែរនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលពីការអង្កេតសន្និធិសមត្ថភាព នៅឆ្នាំ ២០១១។ បន្ថែមពីនេះទៀត វិទ្យាស្ថានជាតិស្ថិតិបានពិនិត្យវេបសាយរបស់ខ្លួនឡើងវិញ ដែលបច្ចុប្បន្នផ្អែកព័ត៌មានច្រើនជាងមុនអំពីប្រព័ន្ធស្ថិតិជាតិ។ ព័ត៌មាននៃប្រព័ន្ធច្បាប់ និងទំនាក់ទំនងភ្ជាប់ទៅនឹងវេបសាយរបស់អ្នកផលិត ស្ថិតិផ្លូវការដែលបានចាត់តាំងបច្ចុប្បន្នអាចរកបានតាមវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ។

ចំនួនសរុបនៃមន្ត្រីកំពុងផលិតស្ថិតិផ្លូវការដែលបានចាត់តាំងមានចំនួន ៦៩៨ នាក់។ មានតែមន្ត្រីនៅការិយាល័យកណ្តាលប៉ុណ្ណោះ ដែលត្រូវបានរាប់បញ្ចូល។ ចំណាយសរុបមិនអាចបង្ហាញបានឡើយ ដោយសារអង្គភាពស្ថិតិដែលបានចាត់តាំងមួយចំនួនមានការលំបាកខ្លាំង ក្នុងការគណនាចំណាយទាំងនោះ ដែលនាំឲ្យគុណភាពនៅមានកម្រិតទាប។ របាយការណ៍សង្ខេបដែលបានរាយការណ៍សម្រាប់អង្កេតនីមួយៗ អំពីការចំណាយប៉ាន់ប្រមាណ ឬចំណាយជាក់ស្តែង ត្រូវបានបង្ហាញក្នុងឧបសម្ព័ន្ធទី ១។

យោងតាមព័ត៌មានដែលប្រមូលបាន សម្រាប់របាយការណ៍ប្រចាំឆ្នាំ ២០១១ ចំនួនសរុបស្ថិតិដែលបានផលិត មានចំនួន ១០៩។ ក្នុងចំណោមស្ថិតិផ្លូវការដែលបានចាត់តាំង ១០៩ មានចំនួនច្រើនជាង ៧០ ភាគរយនៃស្ថិតិ បានមកពីកំណត់ត្រារដ្ឋបាល។

ស្ថិតិភាគច្រើនដែលបានផលិត អាចបង្ហាញបានតែជារួមសម្រាប់ប្រទេសប៉ុណ្ណោះ។ ចំពោះជំរឿនដែលដំណើរការដោយវិទ្យាស្ថានជាតិស្ថិតិ អាចបំបែកលទ្ធផលតាមកម្រិតភូមិ។ ក៏មានកំណត់ត្រារដ្ឋបាលមួយចំនួនផងដែរ ដែលមានកម្រិតបង្ហាញ ជាកម្រិតខេត្ត។

ក្នុងជំពូក ៤ សេចក្តីសង្ខេបរបស់អ្នកផលិតស្ថិតិនីមួយៗ ត្រូវបានបង្ហាញដោយព័ត៌មានអំពីស្ថិតិផ្លូវការដែលបានចាត់តាំង ដែលផលិតបាននៅឆ្នាំ ២០១១។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលបណ្តាឧបសម្ព័ន្ធ។

១ ប្រព័ន្ធស្ថិតិជាតិកម្ពុជា

១.១ ប្រវត្តិសង្ខេប

ប្រព័ន្ធស្ថិតិជាតិត្រូវបានឲ្យនិយមន័យនៅក្នុងច្បាប់ស្តីពីស្ថិតិ (មាត្រា ២) “ជាសមាហរណកម្មនៃទិន្នន័យស្ថិតិថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស្ថិតិ រួមបញ្ចូលទាំងទិន្នន័យស្ថិតិផ្លូវការ និងកម្មវិធីស្ថិតិជាតិ រចនាសម្ព័ន្ធស្ថិតិ និងអង្គភាពស្ថិតិក្នុងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត”។ វិទ្យាស្ថានជាតិស្ថិតិជាស្ថាប័នសម្រាប់ធ្វើគោលនយោបាយស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការបង្កើត និងដឹកនាំប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ ដែលគ្របដណ្តប់រាល់ស្ថិតិផ្លូវការដែលបានចាត់តាំងរបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងអង្គភាពស្ថិតិ។

របាយការណ៍ប្រចាំឆ្នាំស្តីពីប្រព័ន្ធស្ថិតិជាតិ ជាតម្រូវការដោយអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១០។ យោងតាមអនុក្រឹត្យ ក្រៅពីវិទ្យាស្ថានជាតិស្ថិតិ ប្រព័ន្ធស្ថិតិជាតិមាន ២៧ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។ ក្រសួង និងស្ថាប័នទាំងអស់នេះ បានផលិតច្រើនជាង ៤០ របាយការណ៍ ទោះបីមានរយៈពេលខុសគ្នាក៏ដោយ បើយោងតាមសន្និធិរបស់ប្រព័ន្ធស្ថិតិជាតិ។ របាយការណ៍ភាគច្រើនជារបាយការណ៍ប្រចាំឆ្នាំ ប៉ុន្តែក៏មានរបាយការណ៍ប្រចាំត្រីមាស ឬប្រចាំខែត្រូវបានបោះពុម្ពផងដែរ។

របាយការណ៍ប្រចាំឆ្នាំនេះ គឺជារបាយការណ៍ទី ២ ដែលបានផលិតដោយវិទ្យាស្ថានជាតិស្ថិតិ ហើយនឹងផ្តល់នូវទស្សនៈរួមមួយនៃប្រព័ន្ធ សម្រាប់ស្ថិតិផ្លូវការដែលបានចាត់តាំងនៅកម្ពុជា និងសកម្មភាពទាំងឡាយដែលបានអនុវត្ត នៅឆ្នាំ ២០១១ ដោយវិទ្យាស្ថានជាតិស្ថិតិ និងអ្នកផលិតស្ថិតិក្នុងប្រព័ន្ធស្ថិតិជាតិ។

វិទ្យាស្ថានជាតិស្ថិតិមានភារកិច្ចទទួលខុសត្រូវលើការសម្របសម្រួលប្រព័ន្ធ ដើម្បីរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថិតិផ្លូវការ ដើម្បីចងក្រងផែនការបោះពុម្ពប្រចាំឆ្នាំ និងរក្សាការចុះបញ្ជីរបស់អង្គភាពស្ថិតិ និងផលិតផលរបស់ពួកគេ។ ផលិតផលស្ថិតិមានលក្ខណៈវិមជ្ឈការ។ លក្ខណៈនៃប្រព័ន្ធតាមបែបវិមជ្ឈការរួមមានដូចខាងក្រោម ៖

- អង្កេតដែលត្រូវធ្វើ និងអថេរដែលត្រូវប្រើប្រាស់ ត្រូវបានសម្រេចនៅតាមស្ថាប័នផ្សេងគ្នា
- ប្រព័ន្ធចំណាត់ថ្នាក់ វិធីសាស្ត្រ និងស្តង់ដារអាចខុសគ្នានៅក្នុងប្រព័ន្ធ
- លក្ខខណ្ឌ និងទស្សនៈ ត្រូវបានសម្រេចនៅតាមស្ថាប័នខុសគ្នា
- គោលការណ៍នៃបទបញ្ជាផ្សេងគ្នានៅតាមស្ថាប័នខុសគ្នា
- ស្ថិតិត្រូវបានចេញផ្សាយនៅលើវេបសាយខុសគ្នា។

១.២ បេសាសម្ព័ន្ធនៃប្រព័ន្ធស្ថិតិជាតិ

អ្នកផលិតស្ថិតិផ្លូវការដែលបានចាត់តាំង ទាំងអស់មានចំនួន ២៩។ ក្នុងនោះរួមមានក្រសួង និងស្ថាប័នចំនួន ២៨ រួមទាំងវិទ្យាស្ថានជាតិស្ថិតិ ដែលកំណត់ដោយអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង។ បន្ថែមពីនេះទៀត គណៈកម្មាធិការជាតិបណ្តុះបណ្តាលត្រូវបានកំណត់ដោយអនុក្រឹត្យមួយដោយឡែក ។

ស្ថាប័នកណ្តាលនៅក្នុងប្រព័ន្ធស្ថិតិជាតិ គឺវិទ្យាស្ថានជាតិស្ថិតិ នៅក្រសួងផែនការ។ យោងតាមច្បាប់ស្តីពីស្ថិតិ វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នសម្រាប់ធ្វើគោលនយោបាយស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការបង្កើត និងដឹកនាំប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ ដែលគ្របដណ្តប់រាល់ស្ថិតិផ្លូវការដែលបានចាត់តាំង និងអង្គភាពស្ថិតិក្នុងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល។ បន្ថែមពីលើវិទ្យាស្ថានជាតិស្ថិតិ ក្រសួងនីមួយៗ និងស្ថាប័នរាជរដ្ឋាភិបាលផ្សេងទៀតដែលផលិតស្ថិតិផ្លូវការដែលបានចាត់តាំង គួរតែមានអង្គភាពស្ថិតិមួយរបស់ខ្លួនសម្រាប់ផលិតស្ថិតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏ស្ថាប័នទាំងអស់នេះមិនសុទ្ធតែបានប្រតិបត្តិតាមច្បាប់ឡើយ។ ជំនួសមកវិញ ក្រសួង និងស្ថាប័នមួយចំនួនបានជ្រើសយកការប្រមូល និងការផលិតស្ថិតិ ជាផ្នែករួមបញ្ចូលគ្នាមួយនៃការងារទៀងទាត់របស់ពួកគេវិញ។

វិទ្យាស្ថានជាតិស្ថិតិក៏ត្រូវបានឲ្យទទួលខុសត្រូវក្នុងការថែរក្សា ការធ្វើបច្ចុប្បន្នកម្ម និងការអនុវត្តកម្មវិធីស្ថិតិសម្រាប់រាជរដ្ឋាភិបាល និងការផ្គត់ផ្គង់ទិន្នន័យសម្រាប់អ្នកប្រើប្រាស់នានាក្នុងប្រទេស ក៏ដូចជាអង្គការអន្តរជាតិ។

ក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០០៧ ដើម្បីជួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងផ្នែកសម្របសម្រួលបច្ចេកទេសនៃស្ថិតិផ្លូវការ និងដំណើរការអនុវត្តអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ។

១.២.១ ការងារ និងសមាសភាពក្រុមប្រឹក្សាស្ថិតិ

ក្រុមប្រឹក្សាស្ថិតិ មានសមាជិកចំនួន ១៩ នាក់។ ប្រធាន ជារដ្ឋមន្ត្រីក្រសួងផែនការ និងសមាជិក ជារដ្ឋលេខាធិការមកពីក្រសួងពាក់ព័ន្ធសំខាន់ៗ។ តួនាទីរបស់ក្រុមប្រឹក្សាស្ថិតិ គឺផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងផែនការ ដែលទាក់ទងនឹងការកំណត់គោលនយោបាយស្ថិតិផ្លូវការ និងតម្រូវការផ្សេងៗ ដែលស្នើឡើងដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង។ ជាលម្អិត ក្រុមប្រឹក្សាស្ថិតិ ត្រូវផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងផែនការទាក់ទងទៅនឹង៖

- ការកំណត់គោលនយោបាយស្ថិតិផ្លូវការ

- តម្រូវការស្ថិតិផ្លូវការ និងការផ្តល់អាទិភាពដល់គម្រោងការងារស្ថិតិ ដែលស្នើឡើងដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលចាត់តាំង
- ការធ្វើឲ្យប្រសើរឡើង ការពង្រីក និងការសម្របសម្រួលនូវប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ ដែលបានចាត់តាំង សម្រាប់គោលបំណងសាធារណៈ
- ការធ្វើវិសោធនកម្មណាមួយទៅលើច្បាប់ស្តីពីស្ថិតិ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធការងារស្ថិតិ
- កម្មវិធីការងារស្ថិតិអាទិភាពរយៈពេល ១ ឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំងដែលទាក់ទងក្នុងការផលិតស្ថិតិផ្លូវការ
- ផែនការមេស្ថិតិ
- ការកំណត់កាលបរិច្ឆេទ នៃការធ្វើជំរឿនប្រជាសាស្ត្រ កសិកម្ម និងសហគ្រាស
- ការងារផ្សេងៗ ដែលទាក់ទងជាទូទៅនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ
- ការស្វែងរកជំនួយ និងការគាំទ្រ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដែលត្រូវការដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង ដើម្បីធ្វើជំរឿន អង្កេត ផលិត និងផ្សព្វផ្សាយស្ថិតិផ្លូវការសម្រាប់គោលបំណងសាធារណៈ។

ក្រុមប្រឹក្សាស្ថិតិត្រូវបានបង្កើតឡើង យោងតាមមាត្រា ១៥ នៃច្បាប់ស្តីពីស្ថិតិ និងសមាសភាពដែលបានកំណត់ក្នុងមាត្រា ១៣ នៃអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ។

១.២.២ ការងារ និងសមាសភាពគណៈកម្មាធិការសម្របសម្រួលស្ថិតិ

គណៈកម្មាធិការសម្របសម្រួលស្ថិតិ មានសមាជិក ៣២ នាក់។ ប្រធានគណៈកម្មាធិការជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងសមាជិកជាប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ទទួលខុសត្រូវលើស្ថិតិផ្លូវការដែលបានចាត់តាំង។ មុខងាររបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ គឺជួយវិទ្យាស្ថានជាតិស្ថិតិក្នុងការងារពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយស្ថិតិ នីតិវិធី និងច្បាប់ សម្រាប់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ។ គណៈកម្មាធិការសម្របសម្រួលស្ថិតិ អាចបង្កើតក្រុមការងារបច្ចេកទេសស្ថិតិ ដើម្បីដោះស្រាយការងារបច្ចេកទេសស្ថិតិណាមួយ ដែលទាមទារការសិក្សា និងការពិភាក្សាលម្អិតបន្ថែម។ ជាលម្អិត គណៈកម្មាធិការសម្របសម្រួលស្ថិតិ មានភារកិច្ចជួយវិទ្យាស្ថានជាតិស្ថិតិក្នុងការងារពាក់ព័ន្ធនឹង ៖

- ការកសាងគោលនយោបាយស្ថិតិ នីតិវិធី និងបទប្បញ្ញត្តិដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ

- ការធ្វើសមាហរណកម្មប្រព័ន្ធស្ថិតិជាតិមួយ តាមរយៈការសម្របសម្រួល និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើសកម្មភាព និងការអភិវឌ្ឍស្ថិតិរវាងអង្គភាពស្ថិតិដែលបានចាត់តាំង រួមទាំងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីទទួលខុសត្រូវ ក្នុងការផលិត និងការផ្សព្វផ្សាយស្ថិតិផ្លូវការ
- ការធ្វើឲ្យប្រសើរឡើង និងការពង្រីកប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលផ្តល់សម្រាប់គោលដៅសាធារណៈ
- ការលើកអាទិភាពនៃកម្មវិធីការងារប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែង ដែលគួរត្រូវបានជ្រើសរើសទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃការផ្តល់ស្ថិតិផ្លូវការ ដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង
- ការរៀបចំ និងធ្វើបច្ចុប្បន្នកម្មផែនការមេស្ថិតិ
- ការរៀបចំផែនការធ្វើជំរឿនប្រជាពលរដ្ឋ កសិកម្ម និងសហគ្រាស
- ការបង្កើតនូវបញ្ជីពាណិជ្ជកម្ម ឬក្របខ័ណ្ឌសរុប បញ្ជីឈ្មោះប្រភពទិន្នន័យរដ្ឋបាល និងស្ថិតិដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ ព្រមទាំងថែរក្សាដោយប្រសិទ្ធភាព និងធ្វើបច្ចុប្បន្នកម្មប្រចាំឆ្នាំ
- កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចសម្របសម្រួល រវាងបណ្តាក្រសួង ស្ថាប័ន និងបណ្តាអង្គការពាណិជ្ជកម្មអន្តរជាតិ អំពីការផ្លាស់ប្តូរទិន្នន័យ និងការផ្តល់ទាន់ពេលវេលានូវស្ថិតិផ្លូវការឲ្យបានទៀងទាត់ និងគួរជឿទុកចិត្តបាន
- ការបង្កើតក្រុមការងារបច្ចេកទេសស្ថិតិ រយៈពេលកំណត់ ឬអចិន្ត្រៃយ៍ សម្រាប់ស្ថិតិណាមួយ ឬការងារស្ថិតិផ្សេងទៀតដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ
- ការប្រកាសឲ្យប្រើ និងការអនុវត្តនូវចំណាត់ថ្នាក់ និងបទដ្ឋានស្ថិតិ ដែលទាក់ទងនឹងស្ថិតិផ្លូវការ
- ការលើកផែនការថវិកា និងធនធានមនុស្ស សម្រាប់អង្គភាពស្ថិតិដែលបានចាត់តាំង រួមទាំងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីដឹកនាំការធ្វើជំរឿន និងអង្កេត ផលិត និងផ្សព្វផ្សាយស្ថិតិផ្លូវការសម្រាប់គោលដៅសាធារណៈ។

គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវបានបង្កើតឡើង យោងតាមមាត្រា ១៦ នៃច្បាប់ស្តីពីស្ថិតិ និងសមាសភាពដែលបានកំណត់ក្នុងមាត្រា ១៧ នៃអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ។

១.៣ ច្បាប់ និងអនុក្រឹត្យស្ថិតិ

ច្បាប់ស្តីពីស្ថិតិ គ្រប់គ្រងរាល់ការងារទាំងឡាយដែលទាក់ទងដល់ការប្រមូល ការកែច្នៃ ការចងក្រង ការវិភាគ ការបោះពុម្ព និងការផ្សព្វផ្សាយទិន្នន័យស្ថិតិ ហើយមានវិសាលភាពគ្របដណ្តប់

ទូទាំងព្រះរាជាណាចក្រកម្ពុជា។ នៅក្រោមច្បាប់មានអនុក្រឹត្យចំនួនពីរ ដែលកំណត់ការងារសម្រាប់ប្រព័ន្ធស្ថិតិជាតិ។ វិទ្យាស្ថានជាតិស្ថិតិក៏មានអនុក្រឹត្យស្តីពីការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលមិនបានពិពណ៌នាក្នុងរបាយការណ៍នេះ។

វាក្យស័ព្ទបច្ចេកទេសដែលត្រូវបានប្រើក្នុងច្បាប់ត្រូវបានបង្ហាញក្នុងមាត្រា ២ នៃច្បាប់ស្តីពីស្ថិតិ និងក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ។ វាក្យស័ព្ទមួយចំនួនត្រូវបានបង្ហាញក្នុងឯកសារទាំងពីរ។

១.៣.១ ច្បាប់ស្ថិតិស្ថិតិ

ក្រៅពីកំណត់ក្របខ័ណ្ឌសម្រាប់ការងារដែលច្បាប់ស្ថិតិស្ថិតិគ្រប់គ្រង ច្បាប់ក៏ពណ៌នានូវវាក្យស័ព្ទបច្ចេកទេស គោលការណ៍ និងទិសដៅសម្រាប់អ្នកផលិតស្ថិតិផ្លូវការ ដែលបានចាត់តាំងផងដែរ។ ជំរឿនដែលត្រូវអនុវត្តក៏បានបង្ហាញផងដែរ។

ចំពោះការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ច្បាប់ស្ថិតិស្ថិតិបានកំណត់ថា វិទ្យាស្ថានជាតិស្ថិតិក្រោមឱវាទក្រសួងផែនការ មានភារកិច្ចកសាងគោលនយោបាយស្ថិតិផ្លូវការក្នុងការបង្កើតប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់តាំងទាំងអស់ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័ន។ រាជរដ្ឋាភិបាលត្រូវចេញអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានចាត់តាំង។

ច្បាប់ស្ថិតិស្ថិតិកំណត់ថា ក្រុមប្រឹក្សាស្ថិតិត្រូវបានបង្កើតឡើង ដើម្បីផ្តល់ប្រឹក្សាជូនក្រសួងផែនការក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិ (មាត្រា ១៥) និងគណៈកម្មាធិការសម្របសម្រួលស្ថិតិត្រូវបានបង្កើតឡើងដើម្បីជួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្នុងការសម្របសម្រួលផ្នែកបច្ចេកទេសស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល (មាត្រា ១៦)។ សមាសភាព មុខងារ និងការងាររបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវបានកំណត់ដោយអនុក្រឹត្យ។

ទិន្នន័យស្ថិតិផលិតដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិត្រូវបានបោះពុម្ព និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទាំងអស់ (មាត្រា ១៩) និងរាល់ទិន្នន័យស្ថិតិដែលប្រកាសផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថិតិផ្លូវការដែលបានចាត់តាំង (មាត្រា ២០)។

ការសម្ងាត់របស់ទិន្នន័យត្រូវបានកំណត់ក្នុងមាត្រា ២២ ដែលចែងថា វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិត្រូវធានារក្សាការសម្ងាត់នូវរាល់ព័ត៌មានបុគ្គលទាំងឡាយ ដែលបានមកពីអ្នកឆ្លើយលើកលែងតែក្នុងករណីពិសេសដោយមានការឯកភាពពីអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងយល់ព្រមពីរដ្ឋមន្ត្រីក្រសួងផែនការ។ ទិន្នន័យតូចតាចអាចប្រកាសផ្សាយបាន បើអ្នកប្រើប្រាស់ធានាការសម្ងាត់របស់ទិន្នន័យ និងបើទិន្នន័យត្រូវបានប្រើសម្រាប់តែគោលបំណងស្ថិតិប៉ុណ្ណោះ។

១.៣.២ អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ

អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ គ្រប់គ្រងរាល់ការងាររៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ កាតព្វកិច្ចស្ថិតិ និងការងារទាំងឡាយ ដើម្បីអនុវត្តច្បាប់ស្តីពីស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នសម្រាប់ធ្វើគោលនយោបាយស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើការបង្កើត និងដឹកនាំប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់តាំងទាំងអស់របស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងអង្គភាពស្ថិតិខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីស្ថិតិនៅគ្រប់ឃុំ សង្កាត់។

រចនាសម្ព័ន្ធរបស់ប្រព័ន្ធស្ថិតិជាតិ រួមមានវិទ្យាស្ថានជាតិស្ថិតិ អង្គភាពស្ថិតិដែលបានចាត់តាំង និងមន្ត្រីធ្វើការក្នុងអង្គភាពទាំងនោះ។

ការបង្កើត និងទិសដៅរបស់ក្រុមប្រឹក្សាស្ថិតិត្រូវបានកំណត់នៅក្នុងអនុក្រឹត្យ ឧទាហរណ៍សមាសភាព និងភាពទៀងទាត់នៃការប្រជុំរបស់ក្រុមប្រឹក្សាស្ថិតិ។ គណៈកម្មាធិការសម្របសម្រួលស្ថិតិត្រូវបានកំណត់តាមលក្ខខណ្ឌដូចគ្នាដោយអនុក្រឹត្យ។ សមាជិកក្រុមប្រឹក្សាស្ថិតិ និងសមាជិកគណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

អនុក្រឹត្យក៏ចែងពីការសម្ងាត់នៃលទ្ធផលផងដែរ។ គ្មានលទ្ធផល ឬសម្រង់សង្ខេបត្រូវបានបោះពុម្ព ឬផ្សព្វផ្សាយតាមរបៀបដែលអាចនាំឲ្យស្គាល់អត្តសញ្ញាណរបស់បុគ្គល ឬអង្គភាពឡើយ។

១.៣.៣ អនុក្រឹត្យ ស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង

អនុក្រឹត្យស្ថិតិផ្លូវការដែលបានចាត់តាំងបានកំណត់ឲ្យក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលប្រមូល និងចងក្រងស្ថិតិផ្លូវការដែលបានចាត់តាំងទៅតាមវិស័យរបស់ខ្លួន និងគ្រប់គ្រងរាល់ស្ថិតិផ្លូវការដែលបានចាត់តាំង និងអង្គភាពស្ថិតិផ្លូវការដែលបានចាត់តាំង ដូចមានចែងក្នុងច្បាប់ស្តីពីស្ថិតិ។

អនុក្រឹត្យមានគោលបំណងបម្រើសំណូមពររបស់អ្នកធ្វើគោលនយោបាយក្នុងការរៀបចំ និងវាយតម្លៃគោលនយោបាយ និងកម្មវិធីសេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេស ក៏ដូចជាបម្រើសេចក្តីត្រូវការព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ។

គ្រប់ទិន្នន័យស្ថិតិទាំងអស់ដែលបានប្រកាសផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថិតិផ្លូវការដែលបានចាត់តាំង យោងតាមអនុក្រឹត្យនេះ។ វិទ្យាស្ថានជាតិស្ថិតិមានកាតព្វកិច្ចផ្សព្វផ្សាយដល់សាធារណជននូវស្ថិតិគ្រឹះ និងស្ថិតិតាមវិស័យ ទោះបីផលិតដោយខ្លួនឯង ឬដោយសហការជាមួយអង្គភាពស្ថិតិផ្សេងទៀតរបស់រាជរដ្ឋាភិបាល ៖

- ស្ថិតិជំរឿន
- ស្ថិតិអង្កេត
- ស្ថិតិសេដ្ឋកិច្ច
- ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ
- ស្ថិតិសង្គមកិច្ច ប្រជាសាស្ត្រ
- កម្រងស្ថិតិ

អនុក្រឹត្យបានកំណត់ថា អង្គភាពស្ថិតិត្រូវទទួលខុសត្រូវលើការអង្កេត។ ចំនួនទាំងអស់មាន ២៧ ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ដោយរាប់បញ្ចូលទាំងធនាគារជាតិនៃកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើស្ថិតិផ្លូវការដែលបានចាត់តាំង ក្រៅពីស្ថិតិដែលផលិតដោយវិទ្យាស្ថានជាតិស្ថិតិ។

ក្នុងជំពូក ៤ នៃអនុក្រឹត្យ ការគ្រប់គ្រងទិន្នន័យ និងប្រភពប្រមូលទិន្នន័យត្រូវបានកំណត់។ មាត្រា ៨ ចែងថា រាល់ការប្រមូលទិន្នន័យដែលមានស្រាប់ ត្រូវចុះបញ្ជីនៅវិទ្យាស្ថានជាតិស្ថិតិ។ ការប្រមូលទិន្នន័យដែលបានគ្រោងទុក និងថ្មីក៏ត្រូវចុះបញ្ជីផងដែរ មុននឹងចាប់ផ្តើមអនុវត្តការងារ។ បញ្ជីនៃរាល់ការប្រមូលទិន្នន័យដែលមានស្រាប់ ការចំណាយ និងស្ថានភាពនៃការប្រមូលទិន្នន័យនីមួយៗ ត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ។

អង្គភាពស្ថិតិដែលបានចាត់តាំងនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ត្រូវបញ្ជូននូវរាល់ព័ត៌មាន និងទិន្នន័យស្ថិតិដែលផលិតបានជាទម្រង់អេឡិចត្រូនិច និងជាសៀវភៅទៅវិទ្យាស្ថានជាតិស្ថិតិ និងទៅទីស្តីការគណៈរដ្ឋមន្ត្រីឲ្យបានទៀងទាត់ និងទាន់ពេលវេលា។

វិទ្យាស្ថានជាតិស្ថិតិត្រូវបង្កើត និងថែរក្សាទុកនូវបញ្ជីឈ្មោះប្រភពទិន្នន័យរដ្ឋបាល និងស្ថិតិដោយផ្អែកលើការប្រមូលព័ត៌មានម៉េតាទិន្នន័យ តាមរយៈដំណើរការចុះបញ្ជី។ បញ្ជីឈ្មោះម៉េតាទិន្នន័យត្រូវធ្វើបច្ចុប្បន្នកម្មជារៀងរាល់ឆ្នាំ និងប្រកាសផ្សាយតាមវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ។

២ សកម្មភាព ឆ្នាំ ២០១១

២.១ ក្រុមប្រឹក្សាស្ថិតិ

ក្រុមប្រឹក្សាស្ថិតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដើម្បីផ្តល់យោបល់ជូនក្រសួងផែនការ ជួយសម្រួលដល់ការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ។ សមាសភាព មុខងារ និងការងាររបស់ក្រុមប្រឹក្សាស្ថិតិ ត្រូវបានកំណត់ដោយអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ។

២.១.១ ការប្រជុំក្រុមប្រឹក្សាស្ថិតិ ឆ្នាំ ២០១១

ក្រុមប្រឹក្សាស្ថិតិបានប្រជុំនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១១ ដែលចំណុចសំខាន់នៃរបៀបវារៈ គឺការពិភាក្សាអំពីការបែងចែកធនធានសម្រាប់ជំរឿនកសិកម្មនៅកម្ពុជា។ វិទ្យាស្ថានជាតិស្ថិតិបាន បង្ហាញផែនការនៃជំរឿនកសិកម្ម និងតម្រូវការម្ចាស់ជំនួយបន្ថែមទៀត ដើម្បីឱ្យវិទ្យាស្ថានជាតិស្ថិតិ អាចដំណើរការជំរឿនបាន។ ជាអកុសល ម្ចាស់ជំនួយសំខាន់ៗមួយចំនួនអវត្តមាន ហើយប្រធាន អង្គប្រជុំបានស្នើឱ្យវិទ្យាស្ថានជាតិស្ថិតិបន្តស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាធនធាន ពីព្រោះ ជំរឿនកសិកម្មមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពី សំណើវគ្គបណ្តុះបណ្តាលស្ថិតិ ដែលក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលស្ថិតិនៅ ក្រោមគណៈកម្មាធិការសម្របសម្រួលស្ថិតិ បានស្នើឡើង។ តម្រូវការបន្ទាន់ សម្រាប់ជំនាញស្ថិតិ បន្ថែមតាមក្រសួងពាក់ព័ន្ធ ត្រូវបានដោះស្រាយដោយអ្នកចូលរួម។ ជាចុងក្រោយ បញ្ហាទាក់ទងនឹង ការសម្របសម្រួលនៃស្ថិតិដែលបានផលិត ត្រូវបានបង្ហាញដោយទីប្រឹក្សារបស់វិទ្យាស្ថានជាតិស្ថិតិ និងទីភ្នាក់ងារដើម្បីអភិវឌ្ឍន៍អន្តរជាតិស៊ីយែអេត (Sida)។ យោងតាមអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែល បានចាត់តាំង អង្គភាពស្ថិតិដែលបានចាត់តាំងក្នុងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ត្រូវផ្ញើររាល់ ព័ត៌មាន និងទិន្នន័យស្ថិតិទាំងអស់ដែលបានផលិតជាទម្រង់អេឡិចត្រូនិក និងជាសៀវភៅទៅ វិទ្យាស្ថានជាតិស្ថិតិ និងទៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដែលអង្គភាព មួយចំនួនមិនបានគោរពតាម។ ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់នេះ ត្រូវបានស្នើឱ្យបញ្ជូន ព័ត៌មានបានទាន់ពេលវេលា ដើម្បីឱ្យវិទ្យាស្ថានជាតិស្ថិតិអាចផ្ញើរបាយការណ៍ទៅទីស្តីការគណៈរដ្ឋមន្ត្រី ដូចបានគ្រោងទុក។

២.២ គណៈកម្មាធិការសម្របសម្រួលស្ថិតិ

គណៈកម្មាធិការសម្របសម្រួលស្ថិតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដើម្បីជួយវិទ្យាស្ថាន ជាតិស្ថិតិនៃក្រសួងផែនការ ក្នុងការសម្របសម្រួលបច្ចេកទេសនៃស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល។

សមាសភាព មុខងារ និងការងាររបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិត្រូវបានកំណត់ដោយ អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិតាតិ។

២.២.១ ការប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិតាតិ ឆ្នាំ ២០១១

មានកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិតាតិ តែពីរដងប៉ុណ្ណោះនៅឆ្នាំ ២០១១ ដោយ សារជាប់រវល់រៀបចំជំរឿនសហគ្រាស ឆ្នាំ ២០១១ ដែលជាជំរឿនលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិតាតិលើកទី ៨ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១១។ ឯកឧត្តម អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិតាតិបានធ្វើបទបង្ហាញមុនគេ អំពីសកម្ម ភាពបច្ចុប្បន្នរបស់វិទ្យាស្ថានជាតិស្ថិតិតាតិ។ ទីប្រឹក្សា Sida បានបង្ហាញគំនិតអំពីរបៀបអនុវត្តការសម្រប សម្រួលនៃប្រព័ន្ធស្ថិតិតាតិ ដែលជាប្រព័ន្ធរួមផ្សំការនៅកម្ពុជា។ សន្និធិសមត្ថភាពមន្ត្រីក្នុងប្រព័ន្ធស្ថិតិ ជាតិត្រូវបានបង្ហាញ ហើយអង្គប្រជុំបានពិភាក្សាអំពីកម្រិតសមត្ថភាពទាបរបស់មន្ត្រីក្នុងប្រព័ន្ធស្ថិតិ ជាតិនៃកម្ពុជា និងមធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើង។ ដើម្បីសម្រេចបានស្ថិតិប្រកបដោយគុណ ភាព និងទាន់ពេលវេលាក្នុងអង្គភាពស្ថិតិផ្លូវការដែលបានចាត់តាំង វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្ថិតិមូលដ្ឋានគឺជាតម្រូវការបន្ទាន់។ ក៏មានកង្វះខាតផងដែរខាងជំនាញភាសាអង់គ្លេស កុំព្យូទ័រ រួមមាន Word Excell SPSS STATA ICT និងមុខវិជ្ជាពាក់ព័ន្ធនឹងការងារផ្សេងទៀត។ ក្រុមការងារ បច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ និងការយល់ព្រម ដោយអង្គប្រជុំ។ គោលដៅរបស់ក្រុមការងារបច្ចេកទេស គឺធ្វើការវិភាគលទ្ធផលនៃសន្និធិសមត្ថភាព និងធ្វើសំណើសកម្មភាពបណ្តុះបណ្តាល ដែលវិទ្យាស្ថានជាតិស្ថិតិអាចដំណើរការបានសម្រាប់ប្រព័ន្ធ ស្ថិតិតាតិ។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិតាតិលើកទី ៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១។ ឯកឧត្តម អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិតាតិបានធ្វើបទបង្ហាញមុនគេ អំពីសកម្មភាព បច្ចុប្បន្នរបស់វិទ្យាស្ថានជាតិស្ថិតិតាតិ។ បន្ទាប់មក វិទ្យាស្ថានជាតិស្ថិតិតាតិបានរាយការណ៍ពីលទ្ធផលពិភាក្សា នៃក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល សម្រាប់ប្រព័ន្ធស្ថិតិតាតិ។ យោងតាមរបាយ ការណ៍នៃក្រុមការងារបច្ចេកទេស ការបណ្តុះបណ្តាលស្ថិតិដែលចាំបាច់សម្រាប់មន្ត្រីពាក់ព័ន្ធ គឺការ បណ្តុះបណ្តាលស្ថិតិមូលដ្ឋាន និងបន្ទាប់មកការបណ្តុះបណ្តាល SPSS សម្រាប់ការវិភាគទិន្នន័យ។ វគ្គបណ្តុះបណ្តាលនីមួយៗ មានរយៈពេល ៥ ព្រឹក ឬ ៥ ល្ងាច ហើយមានអ្នកចូលរួមពី ២៥ ទៅ ៣០ នាក់។ គណៈកម្មាធិការសម្របសម្រួលស្ថិតិតាតិបានយល់ព្រមលើសំណើនេះ។ វិទ្យាស្ថានជាតិស្ថិតិ ក៏បានបង្ហាញផងដែរ អំពីគំហើញសំខាន់ៗនៃរបាយការណ៍ប្រចាំឆ្នាំលើកទី ១ នៃប្រព័ន្ធស្ថិតិតាតិ ឆ្នាំ ២០១០។ វិទ្យាស្ថានជាតិស្ថិតិបានផ្តល់យោបល់ឲ្យក្រសួង និងនាយកដ្ឋានជួយបំពេញបញ្ជីសំណួរ និងធ្វើឲ្យបានទាន់ពេលវេលា ព្រោះរបាយការណ៍នៃប្រព័ន្ធស្ថិតិតាតិនឹងត្រូវផលិតជារៀងរាល់ឆ្នាំ និង

ត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី មិនឲ្យហួសខែ កក្កដា នៃឆ្នាំនីមួយៗ។ ភាពទាន់ពេលវេលា និង គុណភាពល្អនៃការចងក្រង និងការធ្វើរបាយការណ៍គឺមានសារៈសំខាន់។ បញ្ជីសំណួរប្រមូលព័ត៌មាន សម្រាប់របាយការណ៍ប្រចាំឆ្នាំត្រូវបានពិភាក្សា ដើម្បីកែលម្អការប្រមូលទិន្នន័យនៅឆ្នាំក្រោយ។ ជា ពិសេស ការងារគណនាថវិកាសម្រាប់ការងារស្ថិតិ ត្រូវបានដោះស្រាយ។ វិទ្យាស្ថានជាតិស្ថិតិបាន បង្ហាញវេបសាយរបស់ខ្លួន និងបានរាយការណ៍ថា ប្រព័ន្ធស្ថិតិជាតិអាចរកបានពីវេបសាយរបស់វិទ្យា ស្ថានជាតិស្ថិតិ នោះគឺវេបសាយរបស់ក្រសួង និងនាយកដ្ឋានត្រូវបានភ្ជាប់ ដែលអាចឲ្យអ្នកប្រើប្រាស់ និងអ្នកស្រាវជ្រាវងាយស្រួលស្វែងរករបាយការណ៍ស្ថិតិណាមួយដែលបានបោះពុម្ពផ្សាយ។

២.២.២ ក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល ឆ្នាំ ២០១១

ក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលត្រូវបានបង្កើតឡើង និងអនុម័តជាឯកច្ឆន្ទ តាមការប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១១។ ក្រុមការងារ បច្ចេកទេស រួមមានប្រធានម្នាក់ និងអនុប្រធានពីរនាក់មកពីវិទ្យាស្ថានជាតិស្ថិតិ និងសមាជិកចំនួន ៣ នាក់នៃគណៈកម្មាធិការសម្របសម្រួលស្ថិតិ ដែលតែងតាំងដោយគណៈកម្មាធិការសម្របសម្រួល ស្ថិតិ។ សមាជិកដែលបានតែងតាំង មកពីក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និង កីឡា និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។

ក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល បានប្រជុំនៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១១ ដើម្បីពិភាក្សាអំពីសន្និធិសមត្ថភាព ដែលវិទ្យាស្ថានជាតិស្ថិតិបានដំណើរការនៅឆ្នាំ ២០១០/២០១១។ យោងតាមសន្និធិសមត្ថភាព ចំនួនមន្ត្រីដែលមានជំនាញស្ថិតិគ្រប់គ្រាន់ នៅមានកម្រិតទាបពេក សម្រាប់ផលិតស្ថិតិក្នុងប្រព័ន្ធស្ថិតិជាតិ ហើយអាស្រ័យហេតុនេះត្រូវការការបណ្តុះបណ្តាល។ ក៏មាន តម្រូវការសម្រាប់ការបណ្តុះបណ្តាល ICT និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសរសេរ និងនិយាយ ភាសាអង់គ្លេសផងដែរ។ យោងតាមក្រុមការងារបច្ចេកទេស តម្រូវការបន្ទាន់បំផុត គឺការធ្វើឲ្យប្រសើរ ឡើងនូវកម្រិតស្ថិតិ ក្នុងចំណោមមន្ត្រីក្នុងប្រព័ន្ធស្ថិតិជាតិ។ ហេតុដូច្នេះ ក្រុមការងារបច្ចេកទេសបាន ស្នើចាប់ផ្តើមការបណ្តុះបណ្តាលស្ថិតិមូលដ្ឋាន និងបន្ទាប់មក វគ្គបណ្តុះបណ្តាល SPSS សម្រាប់ការ វិភាគស្ថិតិ។

២.៣ សកម្មភាពរបស់វិទ្យាស្ថានជាតិស្ថិតិ ឆ្នាំ ២០១១

វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នសម្របសម្រួលនៃប្រព័ន្ធស្ថិតិជាតិ និងបានអនុវត្តសកម្មភាព ជាច្រើននៅឆ្នាំ ២០១១ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការសម្របសម្រួលនេះ។

២.៣.១ ការរៀបចំកិច្ចប្រជុំ ក្នុងប្រព័ន្ធស្ថិតិជាតិ

វិទ្យាស្ថានជាតិស្ថិតិ មានភារកិច្ចទទួលខុសត្រូវដល់ការរៀបចំការប្រជុំ ក្នុងប្រព័ន្ធស្ថិតិជាតិ ដូចជាក្រុមប្រឹក្សាស្ថិតិ គណៈកម្មាធិការសម្របសម្រួលស្ថិតិ និងក្រុមការងារបច្ចេកទេសនៅក្រោម គណៈកម្មាធិការសម្របសម្រួលស្ថិតិ និងលេខាធិការដ្ឋានដែលបានបង្កើតឡើង។ នៅឆ្នាំ ២០១១ វិទ្យាស្ថានជាតិស្ថិតិបានរៀបចំការប្រជុំក្រុមប្រឹក្សាស្ថិតិ ចំនួន ១ ដង និងការប្រជុំ គណៈកម្មាធិការ សម្របសម្រួលស្ថិតិ ចំនួន ២ ដង និងការប្រជុំ ១ ដង នៃក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះ បណ្តាល។ វិទ្យាស្ថានជាតិស្ថិតិ ជាអ្នកធ្វើកំណត់ហេតុ។ សម្រាប់ព័ត៌មានបន្ថែមនៃការប្រជុំ សូមមើល ផ្នែក ២.១ ២.២ និង២.៣។ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រជុំ វិទ្យាស្ថានជាតិស្ថិតិបាន រៀបចំបញ្ជីត្រួតពិនិត្យនៅឆ្នាំ ២០១១ សម្រាប់ការងារចាត់ចែងការប្រជុំ ឧទាហរណ៍ ការរៀបចំ និង របៀបអនុវត្តការប្រជុំទាំងនេះ។

២.៣.២ ការប្រមូលទិន្នន័យ

នៅឆ្នាំ ២០១១ ការប្រមូលទិន្នន័យសម្រាប់ម៉េតាទិន្នន័យ/ប្រភពទិន្នន័យ សម្រាប់ឆ្នាំ ២០១០ ត្រូវបានបញ្ចប់។ ទិន្នន័យមូលដ្ឋានមួយសម្រាប់ព័ត៌មានដែលប្រមូលបាន ត្រូវបានបង្កើតឡើងនៅ វិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានដែលប្រមូលបាន ត្រូវបានបញ្ជូលទៅក្នុងទិន្នន័យមូលដ្ឋាន។ ព័ត៌មាន មួយចំនួន ត្រូវបានប្រើប្រាស់ក្នុងរបាយការណ៍ប្រចាំឆ្នាំ និងក៏បានបង្ហាញផងដែរ ក្នុងវេបសាយរបស់ វិទ្យាស្ថានជាតិស្ថិតិ ក្រោមគេហទំព័រថ្មីសម្រាប់ប្រព័ន្ធស្ថិតិជាតិ។

វិទ្យាស្ថានស្ថិតិជាតិបានធ្វើការវាយតម្លៃនៃការប្រមូលទិន្នន័យ មុននឹងរៀបចំផែនការសម្រាប់ ការប្រមូលទិន្នន័យនៅពេលបន្ទាប់។ បទពិសោធន៍ គឺមានការលំបាកចំពោះក្រសួង និងស្ថាប័នក្នុង ប្រព័ន្ធស្ថិតិជាតិ ដើម្បីផ្តល់សំណួរឲ្យទាន់ពេលវេលា។ អ្នកឆ្លើយបានជួបប្រទះបញ្ហា នៅពេល បំពេញបញ្ជីសំណួរ ដោយមិនច្បាស់អំពីរបៀបបំពេញតាមផ្នែកនៃសំណួរ។ ជាពិសេស សំណួរអំពី ថវិការបស់អង្គភាពស្ថិតិដែលជាបញ្ហា ដូចជាថវិកាសម្រាប់ការងារស្ថិតិមិនត្រូវបានដឹង ចំពោះអ្នក ឆ្លើយ និងមន្ត្រីដែលធ្វើការងារដទៃទៀត។ ក៏មិនច្បាស់លាស់ផងដែរ ចំពោះការចំណាយដែលត្រូវ ដាក់បញ្ចូល ខណៈដែលក្រសួងមួយចំនួនរាយការណ៍តែប្រាក់បៀវត្សរ៍ និងចំណាយសរុបផ្សេងទៀត រួមទាំងទទួលស្គាល់ និងចំណាយផ្សេងៗ។

បញ្ជីសំណួរកែលម្អត្រូវបានបង្ហាញ និងយកមកពិភាក្សាក្នុងការប្រជុំគណៈកម្មាធិការសម្រប សម្រួលស្ថិតិ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ និងមានការផ្លាស់ប្តូរមួយចំនួន ក្រោយពីការប្រជុំ។ ជំនួសឲ្យការសួរអំពីថវិការបស់អង្គភាពស្ថិតិ ថវិកាត្រូវបានសួរសម្រាប់ការអង្កេតនីមួយៗដើម្បីបញ្ជាក់ ច្បាស់ពីការចំណាយ ដើម្បីរាយការណ៍ និងដើម្បីអនុវត្តតាម អនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់ តាំង។

២.៣.៣ ការចងក្រងរបាយការណ៍ប្រចាំឆ្នាំនៃប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១០

នៅឆ្នាំ ២០១១ វិទ្យាស្ថានជាតិស្ថិតិបានផលិតរបាយការណ៍ប្រចាំឆ្នាំនៃប្រព័ន្ធស្ថិតិជាតិ។ ជាលទ្ធផល របាយការណ៍ត្រូវបានចងក្រងជាលើកដំបូង ដែលផ្តល់ព័ត៌មានយល់ដឹងអំពីប្រព័ន្ធស្ថិតិ ទាំងមូល និងការប្រជុំទាំងអស់ដែលមានកន្លងមក របស់ក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ។ របាយការណ៍ឆ្នាំ ២០១១ ផ្តោតលើតែសកម្មភាពនៅឆ្នាំមុន និងការបង្ហាញជាទូទៅ មួយចំនួនរបស់ប្រព័ន្ធស្ថិតិ។

ព័ត៌មានពីការប្រមូលម៉េតាទិន្នន័យ/ប្រភពទិន្នន័យត្រូវបានប្រើប្រាស់ ដើម្បីចងក្រងរបាយការណ៍។ ដោយសារមានការយឺតយ៉ាវក្នុងការឆ្លើយតប ដូច្នេះមិនមានពេលគ្រប់គ្រាន់ដើម្បីទាក់ទងពួកគេបានទាំងអស់ និងពិនិត្យចម្លើយថវិកាដែលបានផ្តល់ឲ្យ។ ហេតុដូច្នេះ គុណភាពនៃសំណួរនេះ នៅមានកម្រិតទាប។ ជាទូទៅ ការលំបាកក្នុងការប្រមូលទិន្នន័យលើកដំបូង បង្កឲ្យមានការយឺតយ៉ាវក្នុងការចងក្រង ហេតុដូច្នេះរបាយការណ៍ប្រចាំឆ្នាំដែលត្រូវផ្ញើទៅទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានការពន្យារពេលបន្តិចផងដែរ (ដើមខែ សីហា)។

២.៣.៤ ការចងក្រងរបាយការណ៍សង្ខេបពីសន្និធិសមត្ថភាព

នៅឆ្នាំ ២០១០ បញ្ជីសំណួរអំពីសមត្ថភាពមន្ត្រីក្នុងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលក្នុងប្រព័ន្ធស្ថិតិជាតិត្រូវបានផ្ញើចេញ។ ការប្រមូលទិន្នន័យបានបញ្ចប់នៅដើមឆ្នាំ ២០១១ ខណៈដែលក្រសួងចំនួន ១៧ ក្នុងចំណោម ២៧ ក្រសួងបានឆ្លើយតប។ របាយការណ៍សង្ខេបអំពីលទ្ធផលត្រូវបានចងក្រង និងបានបង្ហាញឲ្យក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ។ លទ្ធផលនៃសន្និធិសមត្ថភាព គឺការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាល ដើម្បីពិភាក្សាអំពីតម្រូវការសម្រាប់ការបណ្តុះបណ្តាលមន្ត្រី ក្នុងប្រព័ន្ធស្ថិតិជាតិ។

២.៣.៥ ការកែលម្អវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ

នៅឆ្នាំ ២០១១ វិទ្យាស្ថានជាតិស្ថិតិបានកែលម្អវេបសាយរបស់ខ្លួន។ គោលបំណងមួយក្នុងគោលបំណងទាំងឡាយនៃការកែលម្អ គឺការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែច្រើន អំពីប្រព័ន្ធស្ថិតិជាតិ។ លទ្ធផល គឺមានគេហទំព័រមួយសម្រាប់ប្រព័ន្ធស្ថិតិជាតិ ដែលអាចប្រើប្រាស់តាមរយៈទំព័រមុខនៃវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ។ គេហទំព័រនេះផ្តល់នូវព័ត៌មាននៃប្រព័ន្ធ ច្បាប់ និងភ្ជាប់ទៅនឹងវេបសាយរបស់អ្នកផលិតស្ថិតិផ្លូវការដែលបានចាត់តាំង។ នេះជាការរៀបចំបញ្ជីវាយឈ្មោះនៃប្រព័ន្ធស្ថិតិជាតិលើវេបសាយ ដែលជាតម្រូវការរបស់វិទ្យាស្ថានជាតិស្ថិតិ យោងតាមអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង។

៣ ប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១១

៣.១ ការចំណាយ និងមុខកិច្ចការក្នុងប្រព័ន្ធស្ថិតិជាតិ ឆ្នាំ ២០១១

យោងតាមអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង រាល់ស្ថិតិទាំងអស់ត្រូវរាយការណ៍ទៅវិទ្យាស្ថានជាតិស្ថិតិ រួមទាំងការចំណាយនៃការប្រមូលទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំង។ អង្គភាពស្ថិតិដែលបានចាត់តាំងមួយចំនួន មានការលំបាកខ្លាំងក្នុងការគណនាចំណាយសរុប ខណៈដែលពួកគេដឹងតែការចំណាយលើប្រាក់បៀវត្សរបស់មន្ត្រីការិយាល័យកណ្តាល និងគ្មានការចំណាយផ្សេងទៀត ដូចជាទទួលស្ការ និងការប្រមូលទិន្នន័យតាមរយៈរបាយការណ៍រដ្ឋបាល។ មន្ត្រីក៏អាចធ្វើការងារផ្សេងទៀត និងការងារក្រៅម៉ោងដើម្បីផលិតស្ថិតិ។ អាស្រ័យហេតុនេះ វាមិនអាចបង្ហាញបានឡើយនូវការចំណាយសម្រាប់ប្រព័ន្ធស្ថិតិជាតិ។ សេចក្តីសង្ខេបនៃរបាយការណ៍សម្រាប់ការអង្កេតនីមួយៗ ដូចជាការចំណាយប៉ាន់ស្មាន ឬការចំណាយជាក់ស្តែង ត្រូវបានបង្ហាញក្នុងឧបសម្ព័ន្ធ ១។ សូមកត់ចំណាំថា គុណភាពនៃការចំណាយដែលបានរាយការណ៍នៅមានកម្រិតទាបខ្លាំង និងពិបាកធ្វើការប្រៀបធៀបរវាងអ្នកផលិតស្ថិតិ។

ចំនួនសរុបមន្ត្រីផលិតស្ថិតិផ្លូវការដែលបានចាត់តាំងមានចំនួន ៦៩៨ នាក់ គណៈកម្មាធិការជាតិបណ្តុះបណ្តាលមិនមែនជាអ្នកផលិតដែលបានចាត់តាំងឡើយ យោងតាមអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ប៉ុន្តែត្រូវបានចាត់តាំងតាមអនុក្រឹត្យដោយឡែក។ ក្រសួងធម្មការ និងសាសនាមិនបានផ្ញើព័ត៌មានណាមួយទៅវិទ្យាស្ថានជាតិស្ថិតិ ហេតុដូច្នេះមិនត្រូវបានដាក់បញ្ចូលឡើយ។ មានតែមន្ត្រីនៅការិយាល័យកណ្តាលប៉ុណ្ណោះ ត្រូវបានដាក់បញ្ចូល។

តារាងទី ១ ចំនួនបុគ្គលិកសរុប

ក្រសួង*	សរុប
ក្រសួង ផែនការ/វិទ្យាស្ថានជាតិស្ថិតិ	៣១៣
ទីស្តីការគណៈរដ្ឋមន្ត្រី	៦
ក្រសួង មហាផ្ទៃ	៣៤
ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២៧
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០
ក្រសួង អភិវឌ្ឍន៍ជនបទ	៥
ក្រសួង ពាណិជ្ជកម្ម	៣១
ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល	១១
ក្រសួង អប់រំ យុវជន និងកីឡា	១២
ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៣
ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២៤
ក្រសួង បរិស្ថាន	៣២
ក្រសួង ធនធានទឹក និងឧតុនិយម	៤
ក្រសួង ព័ត៌មាន	៦
ក្រសួង យុត្តិធម៌	២
ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	២០
ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍	៣
ក្រសួង សុខាភិបាល	៩
ក្រសួង សាធារណការ និងដឹកជញ្ជូន	៥
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ	៤
ក្រសួង ទេសចរណ៍	២០
ក្រសួង កិច្ចការនារី	៥
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១១
រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល	៤
រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ	៥
ធនាគារជាតិនៃកម្ពុជា	២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	២
គណៈកម្មាធិការជាតិបណ្តុះបណ្តាល	៦៨
សរុប	៦៩៨

* កំណត់សម្គាល់ ៖ ក្រសួងធម្មការ និងសាសនាមិនត្រូវបានរាប់បញ្ចូលឡើយ។

មានចំនួនតិចនៃអ្នកផលិតស្ថិតិផ្លូវការដែលបានចាត់តាំងប៉ុណ្ណោះ ដែលបានទទួលការ
 ឧបត្ថម្ភពីម្ចាស់ជំនួយ។ ក្រសួងផែនការ/វិទ្យាស្ថានជាតិស្ថិតិបានទទួលការឧបត្ថម្ភច្រើន និងមាន
 ទីប្រឹក្សារយៈពេលវែង ព្រមជាមួយម្ចាស់ជំនួយដែលឧបត្ថម្ភជាទ្វេសម្ភារៈ ឧបករណ៍ប្រើប្រាស់ និង

ការប្រមូលទិន្នន័យ។ ក្រៅពីវិទ្យាស្ថានជាតិស្ថិតិ មានតែ ៦ អង្គភាពស្ថិតិផ្លូវការដែលបានចាត់តាំង ប៉ុណ្ណោះ ដែលបានទទួលការឧបត្ថម្ភពីម្ចាស់ជំនួយ។ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង អភិវឌ្ឍន៍ជនបទ បានទទួលការឧបត្ថម្ភជាទ្វេសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងការប្រមូលទិន្នន័យ។ ក្រសួងសុខាភិបាលមានទាំងទីប្រឹក្សាដើម្បីជួយ និងការឧបត្ថម្ភទ្វេសម្ភារៈ ចំណែកឯក្រសួងទេស ចរណ៍ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាលបានទទួលតែជំនួយទីប្រឹក្សាប៉ុណ្ណោះ។ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាបានទទួលការឧបត្ថម្ភមួយចំនួន ជាឧបករណ៍ប្រើប្រាស់។

៣.២ ស្ថិតិដែលបានផលិត

វិទ្យាស្ថានជាតិស្ថិតិកំពុងផលិតពីការអង្កេតសំខាន់ៗ ដូចមានចែងនៅក្នុងអនុក្រឹត្យស្តីពីស្ថិតិ ផ្លូវការដែលបានចាត់តាំង។ មានដូចជាសន្ទស្សន៍មួយចំនួន ស្ថិតិអង្កេតប្រចាំឆ្នាំនៃសេដ្ឋកិច្ច បរិស្ថាន និងធនធានធម្មជាតិ និងកម្រងស្ថិតិដែលវិទ្យាស្ថានជាតិស្ថិតិមិនអាចអនុវត្ត ដោយសារកង្វះខាត ធនធាន។ ក្រៅពីស្ថិតិផលិតដោយវិទ្យាស្ថានជាតិស្ថិតិ មានទិន្នន័យដែលបានប្រមូលចំនួន ១០៤ ដែលអនុវត្តដោយអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័ន និងធនាគារជាតិនៃកម្ពុជា។ ស្ថិតិភាគច្រើនត្រូវ បានផលិត និងផ្សព្វផ្សាយទៅកាន់សាធារណជន ដោយយោងតាមអនុក្រឹត្យ។ យោងតាមព័ត៌មាន ដែលប្រមូលបានសម្រាប់របាយការណ៍ប្រចាំឆ្នាំ ចំនួនសរុបនៃស្ថិតិដែលបានផលិតមានចំនួន ១០៩ នៅឆ្នាំ ២០១១។ ស្ថិតិមួយចំនួនតូចមិនត្រូវបានប្រមូលសម្រាប់ពេលខ្លះ ឬមិនបានយោងតាមពេល វេលាដូចចែងក្នុងអនុក្រឹត្យ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឧបសម្ព័ន្ធ ១ និង ២។

ក្នុងចំណោម ១០៩ ស្ថិតិផ្លូវការដែលបានចាត់តាំង ដែលបានផលិតនៅឆ្នាំ ២០១១ មានច្រើន ជាង ៧០ ភាគរយនៃស្ថិតិ បានមកពីកំណត់ត្រារដ្ឋបាល។

វិទ្យាស្ថានជាតិស្ថិតិបានផលិតស្ថិតិដែលជាទិន្នន័យពីកំណត់ត្រារដ្ឋបាល ត្រូវបានប្រើប្រាស់ មួយចំនួន។ ទោះបីយ៉ាងណាក៏ដោយ ទិន្នន័យអាចទាញចេញជាពិសេសពីការប្រមូលទិន្នន័យតាម រយៈអង្កេត ឬជំរឿន។ ឯកតាស្ថិតិដែលប្រើច្រើនជាងគេ គឺគ្រួសារ។ នៅឆ្នាំ ២០១១ វិទ្យាស្ថានជាតិ ស្ថិតិបានដំណើរការជំរឿនសេដ្ឋកិច្ចជាលើកដំបូង ជាមួយការប្រមូលទិន្នន័យពីសហគ្រាសក្នុង ប្រទេសកម្ពុជា។

អ្នកផលិតស្ថិតិដទៃទៀតពីក្រសួង ស្ថាប័ន និងធនាគារជាតិនៃកម្ពុជា កំពុងប្រមូលទិន្នន័យ សំខាន់ៗតាមរយៈកំណត់ត្រារដ្ឋបាល។ អ្នកផលិតស្ថិតិមួយចំនួនបានបញ្ចូលរួមគ្នា ទាំងការប្រមូល ទិន្នន័យរដ្ឋបាលជាមួយការអង្កេតតូចៗ ឬធ្វើការចងក្រង។ មានអ្នកផលិតតិចតួចប៉ុណ្ណោះ បានធ្វើការ អង្កេត និងជំរឿន ដូចជាក្រសួងអប់រំ យុវជន និងកីឡាប្រមូលទិន្នន័យសម្រាប់ប្រជាពលរដ្ឋទាំងមូល ដូចជំរឿនដែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា ទាំងពីរស្ថាប័ននេះធ្វើ ការអង្កេត។

តារាងទី ២ ប្រភពទិន្នន័យសម្រាប់ស្ថិតិផ្លូវការដែលបានចាត់តាំង

ក្រសួង*	ប្រភពទិន្នន័យសម្រាប់ស្ថិតិ			
	កំណត់ត្រា រដ្ឋបាល	អង្កេត	ជំរឿន	ផ្សេងៗ
ក្រសួងផែនការ/វិទ្យាស្ថានជាតិស្ថិតិ	៣	៣	៣	១
ទីស្តីការគណៈរដ្ឋមន្ត្រី	០	០	០	១
ក្រសួង មហាផ្ទៃ	១	០	០	០
ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	០	០	០	៥
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	០	០	០	៨
ក្រសួង អភិវឌ្ឍន៍ជនបទ	៧	០	០	០
ក្រសួង ពាណិជ្ជកម្ម	១	០	០	០
ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល	៥	០	០	០
ក្រសួង អប់រំ យុវជន និងកីឡា	០	០	៣	០
ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥	០	០	០
ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៣	០	០	០
ក្រសួង បរិស្ថាន	១	០	០	០
ក្រសួង ធនធានទឹក និងឧតុនិយម	៣	០	០	០
ក្រសួង ព័ត៌មាន	១	០	០	០
ក្រសួង យុត្តិធម៌	៦	០	០	០
ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៥	០	០	០
ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍	២	០	០	០
ក្រសួង សុខាភិបាល	១	០	០	២
ក្រសួង សាធារណការ និងដឹកជញ្ជូន	៣	០	០	០
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ	១	២	០	០
ក្រសួង ទេសចរណ៍	២	០	០	១
ក្រសួង កិច្ចការនារី	១	០	០	០
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៣	០	០	០
រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល	៤	០	០	០
រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ	១	០	០	០
ធនាគារជាតិនៃកម្ពុជា	៤	១	០	១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	១	០	០	០
គណៈកម្មាធិការជាតិបណ្តុះបណ្តាល	១	០	១	១
សរុប	៦៥	៣	៤	១៩

* កំណត់សម្គាល់ ៖ ក្រសួងធម្មការ និងសាសនាមិនត្រូវបានរាប់បញ្ចូលឡើយ។

៣.៣ ការបែងចែកតាមតំបន់

ស្ថិតិភាគច្រើនដែលបានផលិត អាចបង្ហាញសម្រាប់តែប្រទេសទាំងមូលប៉ុណ្ណោះ។ ចំពោះ ជំរឿនដែលដំណើរការដោយវិទ្យាស្ថានជាតិស្ថិតិ អាចបែងចែកលទ្ធផលតាមកម្រិតភូមិ។ ក៏មាន កំណត់ត្រារដ្ឋបាលមួយចំនួន ដែលក្រសួងពាក់ព័ន្ធប្រើប្រាស់សម្រាប់ស្ថិតិផ្លូវការដែលបានចាត់តាំង ដែលបង្ហាញតាមកម្រិតខេត្ត។ មានតែក្រសួងមួយចំនួនតូចប៉ុណ្ណោះ អាចបង្ហាញស្ថិតិតាមកម្រិតទាប ជាងកម្រិតខេត្ត ឧទាហរណ៍ កម្រិតស្រុក និងឃុំ។ តាមកម្រិតភូមិ មានតែក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងក្រសួងបរិស្ថាន ដែលបង្ហាញស្ថិតិផ្លូវការដែលបានចាត់តាំងដោយឡែកពីក្រសួងផែនការ/ វិទ្យាស្ថានជាតិស្ថិតិ។ សម្រាប់ការអង្កេតនីមួយៗ ការបែងចែកតាមតំបន់ សូមមើលឧបសម្ព័ន្ធ ២។

តារាងទី៣ ការបែងចែកតាមតំបន់សម្រាប់ស្ថិតិផ្លូវការដែលបានចាត់តាំង

ក្រសួង*	កម្រិតតំបន់				
	កម្ពុជា	ខេត្ត	ស្រុក	ឃុំ	ភូមិ
ក្រសួង ផែនការ/វិទ្យាស្ថានជាតិស្ថិតិ	៤	៣	២	២	២
ទីស្តីការគណៈរដ្ឋមន្ត្រី	១	០	០	០	០
ក្រសួង មហាផ្ទៃ	០	១	០	០	០
ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦	៦	៦	៦	០
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	៧	៦	០	០	០
ក្រសួង អភិវឌ្ឍន៍ជនបទ	០	៧	០	០	០
ក្រសួង ពាណិជ្ជកម្ម	១	០	០	០	០
ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល	៥	០	០	០	០
ក្រសួង អប់រំ យុវជន និងកីឡា	៣	៤	៣	១	០
ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥	០	០	០	០
ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៣	០	០	០	០
ក្រសួង បរិស្ថាន	១	១	១	១	១
ក្រសួង ធនធានទឹក និងឧតុនិយម	៣	៣	០	០	០
ក្រសួង ព័ត៌មាន	០	១	០	០	០
ក្រសួង យុត្តិធម៌	៦	៦	០	០	០
ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៥	០	០	០	០
ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍	២	០	០	០	០
ក្រសួង សុខាភិបាល	៣	៣	៣	០	០
ក្រសួង សាធារណការ និងដឹកជញ្ជូន	៣	៣	០	០	០
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ	៣	២	២	២	២
ក្រសួង ទេសចរណ៍	៣	៣	០	០	០
ក្រសួង កិច្ចការនារី	១	១	១	១	០
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៣	០	០	០	០
រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល	០	០	០	០	០
រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ	១	០	០	០	០
ធនាគារជាតិនៃកម្ពុជា	៥	០	០	០	០
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	១	០	០	០	០
គណៈកម្មាធិការជាតិបណ្តុះបណ្តាល	១	០	០	០	០
សរុប	៧៦	៤៧	១៨	១៣	៥

* កំណត់សម្គាល់ ៖ ក្រសួងធម្មការ និងសាសនាមិនត្រូវបានរាប់បញ្ចូលឡើយ។

៤ ស្ថិតិផ្លូវការដែលបានចាត់តាំង ឆ្នាំ ២០១១

៤.១ វិទ្យាស្ថានជាតិស្ថិតិ

៤.១.១ ការងារ និងការទទួលខុសត្រូវ

វិទ្យាស្ថានជាតិស្ថិតិដែលជាផ្នែកមួយនៃក្រសួងផែនការ គឺមជ្ឈមណ្ឌលកណ្តាលសម្រាប់ការងារស្ថិតិក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានជាតិស្ថិតិបានធ្វើការចងក្រង និងបង្រួបបង្រួមស្ថិតិដែលផ្តល់ឲ្យដោយការិយាល័យតាមបែបវិមជ្ឈការ និងក៏ប្រមូលទិន្នន័យបឋម តាមរយៈការអង្កេតគ្រួសារ និងសហគ្រាស និងជំរឿនប្រជាពលរដ្ឋ កសិកម្ម និងសេដ្ឋកិច្ច។ រាល់ទិន្នន័យដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថិតិផ្លូវការដែលបានចាត់តាំង។

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នស្ថិតិជាតិផ្លូវការរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចទទួលខុសត្រូវដូចតទៅ ៖

- ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ។
- ស្រាវជ្រាវ ចងក្រងវិធីសាស្ត្រផ្សេងៗ អភិវឌ្ឍន៍ដែលស្ថិតិ និងបច្ចេកទេសស្ថិតិ ដើម្បីបង្កើនគុណភាពស្ថិតិផ្លូវការ។
- ធានាការសម្របសម្រួល ប្រតិបត្តិការរបស់អង្គភាពស្ថិតិដែលបានចាត់តាំង។
- រៀបចំគោលនយោបាយ និងបទដ្ឋានស្ថិតិសម្រាប់ការអនុវត្តដោយអង្គភាពស្ថិតិ។
- ផ្តល់ការណែនាំ និងជួយគាំទ្រដល់អង្គភាពស្ថិតិដែលបានចាត់តាំង ទាក់ទងនឹងស្ថិតិផ្លូវការ។
- ទំនាក់ទំនងជាមួយបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានា។

៤.១.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិជំរឿនសហគ្រាស រៀងរាល់ ១០ ឆ្នាំម្តង

ស្ថិតិត្រូវបានប្រមូលសម្រាប់ផ្តល់ស្ថិតិគ្រឹះ អំពីស្ថានភាពបច្ចុប្បន្ននៃសកម្មភាពអាជីវកម្មរបស់គ្រឹះស្ថាន និងសហគ្រាស ដោយរាប់បញ្ចូលទិដ្ឋភាពហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលកណ្តាល និងតំបន់ត្រូវការសម្រាប់រៀបចំបញ្ជីថ្នាក់ជាតិ ធ្វើគោលនយោបាយ សម្រាប់គណនាគណនេយ្យជាតិ ។ល។ និងសម្រាប់អ្នកស្រាវជ្រាវថ្នាក់វិទ្យាល័យ និងអ្នកប្រើប្រាស់ដទៃទៀតត្រូវការសម្រាប់ការសិក្សាផ្ទាល់ខ្លួន។ ក៏សម្រាប់ផ្តល់ផងដែរនូវសៀវភៅសហគ្រាស និងគ្រឹះស្ថាន ដែលជាក្របខ័ណ្ឌសំណាកគំរូមេរបស់ការអង្កេតគំរូនានា អំពីអាជីវកម្ម។

ស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ប្រចាំឆ្នាំ

អង្កេតសេដ្ឋកិច្ច សង្គមកិច្ចត្រូវបានដំណើរការជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៧ និងធ្វើការប្រៀបធៀបជាមួយអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០០៤។ ស្ថិតិត្រូវបានប្រមូល ដើម្បីផ្តល់សូចនាករទូលំទូលាយមួយអំពីស្ថានភាពរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចសង្គមសំខាន់ៗ ដូចជាសុខភាព ការអប់រំ ស្ថានភាពផ្ទះសំបែង សកម្មភាពសេដ្ឋកិច្ចភាពរងគ្រោះ។ល។ រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីតាមដានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងដើម្បីបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។

ស្ថិតិគណនេយ្យជាតិ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូលដើម្បីចងក្រងព្រឹត្តិបត្រគណនេយ្យជាតិ និងគណនាប៉ាន់ស្មានផលិតផលក្នុងស្រុកសរុបតាមវិស័យ និងប៉ាន់ស្មានតម្លៃបន្ថែមសរុប ដែលប្រើប្រាស់សម្រាប់តាមដានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ការធ្វើបច្ចុប្បន្នភាពគណនេយ្យជាតិត្រូវបានព្យាយាមដើម្បីរក្សានូវស្ថិរភាពរបស់សេរីទាំងមូល។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូលសម្រាប់វាស់វែងអតិផរណាក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀបសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ពីខែមួយទៅខែមួយទៀត និងពីឆ្នាំមួយទៅឆ្នាំមួយទៀត។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ត្រូវបានប្រើប្រាស់សម្រាប់ចងក្រងគណនេយ្យជាតិ និងសម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក៏ត្រូវបានប្រើប្រាស់ផងដែរ សម្រាប់គណនាប្រាក់បៀវត្សរបស់មន្ត្រីរាជរដ្ឋាភិបាល និងក្រុមហ៊ុន។

សៀវភៅស្ថិតិថ្នាក់ជាតិ រាជធានី ខេត្ត ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល និងបង្ហាញក្នុងសៀវភៅស្ថិតិ ដើម្បីឆ្លុះបញ្ចាំងវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ស្ថិតិផ្លូវការរបស់ប្រជារាស្ត្រកម្ពុជា គឺជាអត្រានុកូលដ្ឋានសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងវាយតម្លៃដោយរាជរដ្ឋាភិបាលកម្ពុជា អំពីកំណើនសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ គោលនយោបាយ និងកម្មវិធី។

ស្ថិតិដែលបានបង្ហាញ នៅឆ្នាំ ២០១១ តាមរយៈប្រតិបត្តិការ

ស្ថិតិអង្កេតការអប់រំ និងអក្ខរភាព រៀងរាល់ ៥ ឆ្នាំម្តង

សូចនាករមួយចំនួនបានបញ្ចូលក្នុងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ ការអង្កេតប្រជារាស្ត្រចន្លោះជំរឿននឹងដំណើរការនៅឆ្នាំ ២០១៣។

ស្ថិតិអង្កេតផ្នែកមិនរៀបរយ និងសេដ្ឋកិច្ចមិនបានពិនិត្យ រៀងរាល់ ៥ ឆ្នាំម្តង
ត្រូវបានបញ្ចូលក្នុងគណនេយ្យជាតិ។

ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌ រៀងរាល់ ៥ ឆ្នាំម្តង

សន្ទស្សន៍មួយចំនួនត្រូវបានបញ្ចូលក្នុងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ អង្កេតដោយឡែកមួយ បច្ចុប្បន្នមិនទាន់បានគ្រោងទុកឡើយ។

ស្ថិតិអង្កេតកម្លាំងពលកម្ម ប្រចាំឆ្នាំ

សូចនាករសំខាន់ៗត្រូវបានប្រមូលក្នុងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ នៅឆ្នាំ ២០១២ ការអង្កេតកម្លាំងពលកម្មដោយឡែកមួយ ត្រូវបានដំណើរការដោយវិទ្យាស្ថានជាតិស្ថិតិ ជាមួយជំនួយបច្ចេកទេសរបស់អង្គការពលកម្មអន្តរជាតិ។

ស្ថិតិអង្កេតពលកម្មកុមារ

សូចនាករមួយចំនួនត្រូវបានបញ្ចូលក្នុងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ នៅឆ្នាំ ២០១២ ការអង្កេតពលកម្មកុមារដោយឡែកមួយ ត្រូវបានដំណើរការដោយវិទ្យាស្ថានជាតិស្ថិតិ ជាមួយជំនួយបច្ចេកទេសរបស់អង្គការពលកម្មអន្តរជាតិ។

ស្ថិតិអង្កេតប្រជាសាស្ត្រ

បានបញ្ចូលក្នុងអង្កេតប្រជាសាស្ត្រចន្លោះជំរឿនដែលនឹងដំណើរការនៅឆ្នាំ ២០១៣។

ស្ថិតិចំណូល និងចំណាយគ្រួសារ ប្រចាំឆ្នាំ

បានបញ្ចូលក្នុងស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច។

សន្ទស្សន៍ផលិតកម្មកសិកម្ម និងឧស្សាហកម្ម ប្រចាំត្រីមាស និងប្រចាំឆ្នាំ

បានបញ្ចូលក្នុងគណនេយ្យជាតិ។

ស្ថិតិ និងសន្ទស្សន៍ពាណិជ្ជកម្មលក់រាយ និងលក់ដុំ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

បានបញ្ចូលក្នុងគណនេយ្យជាតិ។

អង្កេតមិនបានដំណើរការ នៅឆ្នាំ ២០១១

អង្កេតមួយចំនួនដែលមានចែងក្នុងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង មិនត្រូវបានដំណើរការជារៀងរាល់ឆ្នាំឡើយ ឧទាហរណ៍ ជំរឿន និងអង្កេតប្រជាសាស្ត្រចន្លោះជំរឿន ឬដោយសារកង្វះខាតធនធាន។ ស្ថិតិខាងក្រោម មិនត្រូវបានដំណើរការ នៅឆ្នាំ ២០១១។

- ស្ថិតិជំរឿនប្រជាសាស្ត្រ រៀងរាល់ ១០ ឆ្នាំម្តង

- ស្ថិតិជំរឿនកសិកម្ម រៀងរាល់ ១០ ឆ្នាំម្តង
- ស្ថិតិអង្កេតប្រជាពលរដ្ឋចន្លោះជំរឿន រៀងរាល់ ១០ ឆ្នាំម្តង
- ស្ថិតិអង្កេតប្រជាសាស្ត្រ និងសុខភាព រៀងរាល់ ៥ ឆ្នាំម្តង
- ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌ រៀងរាល់ ៥ ឆ្នាំម្តង
- ស្ថិតិអង្កេតសហគ្រាស ប្រចាំឆ្នាំ
- ស្ថិតិអង្កេតកម្លាំងពលកម្ម ប្រចាំឆ្នាំ
- ស្ថិតិអង្កេតហិរញ្ញវត្ថុវិស័យកសិកម្ម ប្រចាំឆ្នាំ
- ស្ថិតិអង្កេតប្រជាសាស្ត្រ
- ស្ថិតិចុះបញ្ជីអាជីវកម្មសមាហរណកម្ម ប្រចាំឆ្នាំ
- សន្ទស្សន៍ថ្លៃនីហ្វែរ និងអាហារិណ ប្រចាំខែ និងប្រចាំត្រីមាស
- គណនីរណបតាមផ្នែក
- សន្ទស្សន៍ចំណាយពលកម្ម និងថ្លៃឈ្នួល
- សន្ទស្សន៍ថ្លៃអ្នកផលិត និងសេវាកម្ម
- ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ
- គណនីរណបបរិស្ថាន និងធនធានធម្មជាតិ
- ស្ថិតិប្រជាសាស្ត្រ និងប្រជាពលរដ្ឋ ប្រចាំឆ្នាំ
- អង្កេតសង្គមកិច្ចផ្សេងទៀត ប្រចាំឆ្នាំ
- សៀវភៅស្ថិតិថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រចាំឆ្នាំ
- សូចនាករសេដ្ឋកិច្ច និងបរិស្ថាន ប្រចាំឆ្នាំ
- សូចនាករសង្គមកិច្ច ប្រជាសាស្ត្រ ប្រចាំឆ្នាំ

៤.១.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់សំខាន់ៗនៃស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិ គឺរាជរដ្ឋាភិបាលកម្ពុជា បណ្តាក្រសួង អ្នកស្រាវជ្រាវ ផ្នែកឯកជន អង្គការជាតិ និងអន្តរជាតិ ឧទាហរណ៍ធនាគារជាតិនៃកម្ពុជា (NBC) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

៤.១.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិជំរឿនប្រជាសាស្ត្រ	-	-	-
ស្ថិតិជំរឿនកសិកម្ម	-	-	-
ស្ថិតិជំរឿនសហគ្រាស	២០១១	២០១២	ជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១១ របាយការណ៍ជាតិអំពីលទ្ធផលជំរឿនចុងក្រោយ
ស្ថិតិអង្កេតប្រជាសាស្ត្រចន្លោះជំរឿន	-	-	-
ស្ថិតិអង្កេតការអប់រំ និងអក្ខរភាព	២០១០	២០១២	អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១០*
ស្ថិតិអង្កេតប្រជាសាស្ត្រ និងសុខភាព	២០១០	២០១១	អង្កេតប្រជាសាស្ត្រ និងសុខភាព
ស្ថិតិអង្កេតផ្នែកមិនរៀបរយ និងសេដ្ឋកិច្ចមិនបានពិនិត្យ	២០១១	២០១២	ព្រឹត្តិបត្រគណនេយ្យជាតិកម្ពុជា ឆ្នាំ១៩៩៣-២០១១ លេខ ១៦
ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌	-	-	-
ស្ថិតិអង្កេតសហគ្រាស	-	-	-
ស្ថិតិអង្កេតកម្លាំងពលកម្ម	-	-	-
ស្ថិតិអង្កេតហិរញ្ញវត្ថុវិស័យកសិកម្ម	-	-	-
ស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច	២០១០	២០១២	អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១០*
ស្ថិតិអង្កេតប្រជាសាស្ត្រ	-	-	-
ស្ថិតិអង្កេតពលកម្មកុមារ	-	-	-
ស្ថិតិចុះបញ្ជីអាជីវកម្មសមាហរណកម្ម	-	-	-
ស្ថិតិគណនេយ្យជាតិ	២០១១	២០១២	ព្រឹត្តិបត្រគណនេយ្យជាតិកម្ពុជា ឆ្នាំ១៩៩៣-២០១១ លេខ ១៦
សន្ទស្សន៍ផលិតកម្មកសិកម្ម និងឧស្សាហកម្ម	២០១១	២០១២	ព្រឹត្តិបត្រគណនេយ្យជាតិកម្ពុជា ឆ្នាំ១៩៩៣-២០១១ លេខ ១៦
ស្ថិតិ និងសន្ទស្សន៍ពាណិជ្ជកម្មលក់រាយ និងលក់ដុំ	២០១១	២០១២	ព្រឹត្តិបត្រគណនេយ្យជាតិកម្ពុជា ឆ្នាំ១៩៩៣-២០១១ លេខ ១៦
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់	២០១១	២០១២	ព្រឹត្តិបត្រសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ខែធ្នូ ឆ្នាំ២០១១
សន្ទស្សន៍ថ្លៃនិហារ័ណ និងអាហារ័ណ	-	-	-
គណនីរណបតាមផ្នែក	-	-	-
សន្ទស្សន៍ចំណាយពលកម្ម និងថ្លៃឈ្នួល	២០១១	២០១១	អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១០*
សន្ទស្សន៍ថ្លៃអ្នកផលិត និងសេវាកម្ម	-	-	-
ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ	-	-	-
គណនីរណបបរិស្ថាន និងធនធានធម្មជាតិ	-	-	-

ស្ថិតិប្រជាសាស្ត្រ និងប្រជាពាស្ត្រ	-	-	-
ស្ថិតិចំណូល និងចំណាយគ្រួសារ	២០១១	២០១២	ព្រឹត្តិបត្រគណនេយ្យជាតិកម្ពុជា ឆ្នាំ១៩៩៣-២០១១ លេខ ១៦
អង្កេតសង្គមកិច្ចផ្សេងទៀត	២០១១	២០១២	ស្ថិតិសង្គមកិច្ច
សៀវភៅស្ថិតិថ្នាក់ជាតិ រាជធានី ខេត្ត	២០១១	២០១២	សៀវភៅស្ថិតិប្រចាំឆ្នាំ
សៀវភៅស្ថិតិថ្នាក់ខេត្ត	-	-	-
សៀវភៅស្ថិតិថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់	-	-	-
ស្ថិតិសេដ្ឋកិច្ច និងបរិស្ថាន	-	-	-
ស្ថិតិសេដ្ឋកិច្ច ប្រជាសាស្ត្រ	២០១០	២០១២	អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១០*

*លទ្ធផលអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ ២០១១ ត្រូវបានផ្សព្វផ្សាយជាតារាងនៅវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ នៅឆ្នាំ ២០១២។ គ្មានរបាយការណ៍ត្រូវបានបោះពុម្ពផ្សាយ។

៤.២ ទីស្តីការគណៈរដ្ឋមន្ត្រី

៤.២.១ ការងារ និងការទទួលខុសត្រូវ

ទីស្តីការគណៈរដ្ឋមន្ត្រីជាសេនាធិការឲ្យនាយករដ្ឋមន្ត្រី និងទទួលខុសត្រូវលើការសម្របសម្រួលគ្រប់ផ្នែកនៅក្នុងប្រទេសកម្ពុជា។ ការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺការត្រួតពិនិត្យ និងធ្វើឲ្យប្រសើរឡើងលើពង្រាងអនុក្រឹត្យ ច្បាប់ និងគោលនយោបាយ ការប្រមូល និងចងក្រងទិន្នន័យពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ ធ្វើការវិភាគសេដ្ឋកិច្ចសង្គម និងវប្បធម៌ និងធ្វើការស្រាវជ្រាវនូវប្រធានបទសំខាន់ៗ។

៤.២.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគ និងវាយតម្លៃក្នុងវិស័យចំនួន ៥ ៖ ទីមួយសម្រាប់ការត្រួតពិនិត្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ អត្រាប្តូរប្រាក់ និងអត្រាអតិផរណា ទីពីរថវិកាជាតិ ទីបីរូបិយវត្ថុ ទីបួនវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវប្បធម៌ ទីប្រាំតុល្យភាពពាណិជ្ជកម្ម និងរបាយការណ៍ផ្ទេរជូនថ្នាក់ដឹកនាំរដ្ឋាភិបាល។

៤.២.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់សំខាន់ៗនៃស្ថិតិ គឺរាជរដ្ឋាភិបាលកម្ពុជា បណ្តាក្រសួង ស្ថាប័ន និងផ្សេងទៀតដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងអ្នកធ្វើគោលនយោបាយ។

៤.២.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រីមាស	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិវិភាគស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌	២០១១	២០១២	ស្ថិតិវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រឹត្តិបត្រ ខែធ្នូ ឆ្នាំ២០១១

៤.៣ ក្រសួង មហាផ្ទៃ

៤.៣.១ ការងារ និងការទទួលខុសត្រូវ

ការងារចម្បងរបស់ក្រសួងមហាផ្ទៃ គឺណែនាំ និងត្រួតពិនិត្យគ្រប់កម្រិតទាំងអស់នៃអាជ្ញាធររដ្ឋបាលខេត្ត ត្រួតពិនិត្យរូបលីសជាតិ ការពារសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម និងផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

៤.៣.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិប្រជាពលរដ្ឋ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សន្តិសុខ និងរៀបចំសង្គម និងគ្រប់គ្រងការរៀបចំសង្គម។

ស្ថិតិអត្តសញ្ញាណប័ណ្ណ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិការចុះបញ្ជីអត្រានុកូលដ្ឋាន ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិជនអន្តោប្រវេសន៍ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិគណបក្សនយោបាយ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល ប្រចាំឆ្នាំ
គ្មានព័ត៌មានពីក្រសួង។

ស្ថិតិការបង្កើតក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិថ្មី
គ្មានព័ត៌មានពីក្រសួង។

៤.៣.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់សំខាន់នៃស្ថិតិ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បណ្តាក្រសួង និងស្ថាប័ននានា។

៤.៣.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិប្រជាពលរដ្ឋ	២០១១	២០១២	របាយការណ៍ស្ថិតិប្រជាពលរដ្ឋ ឆ្នាំ២០១១*
ស្ថិតិអត្តសញ្ញាណប័ណ្ណ	២០១១	២០១២	របាយការណ៍ស្ថិតិអត្តសញ្ញាណប័ណ្ណ ឆ្នាំ២០១១*
ស្ថិតិការចុះបញ្ជីអត្រានុកូលដ្ឋាន	២០១១	២០១២	របាយការណ៍ស្ថិតិការចុះឈ្មោះសំខាន់ៗ ឆ្នាំ២០១១*
ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប	២០១១	២០១២	របាយការណ៍ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប ឆ្នាំ២០១១
ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ	២០១១	២០១២	របាយការណ៍ស្ថិតិ ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ ឆ្នាំ២០១១*
ស្ថិតិជនអន្តោប្រវេសន៍	២០១១	២០១២	របាយការណ៍ស្ថិតិជនអន្តោប្រវេសន៍ ឆ្នាំ២០១១*
ស្ថិតិគណបក្សនយោបាយ	២០១១	២០១២	របាយការណ៍ស្ថិតិគណបក្សនយោបាយ ឆ្នាំ២០១១*
ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល	២០១១	២០១២	របាយការណ៍ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល ឆ្នាំ២០១១*
ស្ថិតិការបង្កើតក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិថ្មី	២០១១	២០១២	របាយការណ៍ស្ថិតិការបង្កើតស្ថាប័នក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិ ឆ្នាំ ២០១១*

* ត្រូវបានបោះពុម្ពសម្រាប់ការប្រើប្រាស់ផ្ទៃក្នុង និងផ្ញើទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។

៤.៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៤.៤.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចបំពេញបេសកកម្មណែនាំ និងគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមភាពសង្គម។

៤.៤.២ អន្តរស្ថិតិ និងគោលដៅ

ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល ប្រចាំខែ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

ស្ថិតិបំណុលសាធារណៈ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ ដើម្បីវិភាគ និងវាយតម្លៃបំណុលសាធារណៈ ហើយត្រួតពិនិត្យប្រចាំឆ្នាំនូវស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងប្រទេស។

ស្ថិតិការអនុវត្តថវិការាជរដ្ឋាភិបាល ប្រចាំខែ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគ និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

ស្ថិតិពន្ធអាករ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគ និងវាយតម្លៃពន្ធអាករប្រចាំឆ្នាំ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំឆ្នាំ។

ស្ថិតិទំនិញដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គ្មានស្ថិតិដែលបានប្រមូល។

ស្ថិតិចំណូលមិនមែនសារពើពន្ធ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ។

ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីវិភាគ និងវាយតម្លៃលើការនាំចេញ និងនាំចូលប្រចាំឆ្នាំ។

៤.៤.៣ ការប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់សំខាន់ៗនៃស្ថិតិ គឺរាជរដ្ឋាភិបាលកម្ពុជា បណ្តាក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងនិស្សិត។

៤.៤.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១
ស្ថិតិបំណុលសាធារណៈ	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១
ស្ថិតិការអនុវត្តថវិការាជរដ្ឋាភិបាល	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១
ស្ថិតិពន្ធអាករ	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១
ស្ថិតិទំនិញដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស	-	-	-
ស្ថិតិចំណូលមិនមែនសារពើពន្ធ	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១
ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស	២០១១	២០១២	TOFE: ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០១១

៤.៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៤.៥.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមុខងារ និងភារកិច្ច ៖ ចាត់ចែង និងប្រតិបត្តិគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងគោលបំណងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ចូលរួមក្នុងការរៀបចំគោលនយោបាយកែទម្រង់ និងប្រើប្រាស់ដីធ្លី និងសកម្មភាពកសិកម្មដទៃទៀត ដូចជាលើកកម្ពស់ការនាំចេញម្ហូបអាហារ និងផលិតផលកសិកម្ម និងកសាងគោលនយោបាយថ្លៃ សម្របសម្រួល តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងសកម្មភាពសម្រាប់ការអភិវឌ្ឍកសិកម្ម តាមដាន និងគ្រប់គ្រងធនធានធម្មជាតិរបស់វិស័យកសិកម្ម និងសម្រួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ ដើម្បីបំពេញតម្រូវការក្នុងស្រុកដោយគោរពស្ថេរភាពប្រព័ន្ធអេកូឡូស៊ី ណែនាំកសិករអំពីបច្ចេកទេសដើម្បីបង្កើនផលិតផល និងបង្កើនផលិតភាព និងអភិវឌ្ឍន៍កសិកម្មផ្សេងៗ ធ្វើការស្រាវជ្រាវ សិក្សា និងពង្រីកបច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់អនុវិស័យទាំងអស់។

៤.៥.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិថ្លៃទំនិញកសិកម្ម ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីជួយដល់កសិករ អាជីវករ និងអ្នកដទៃទៀត សម្រាប់ធ្វើសេចក្តីសម្រេចចិត្តអំពីអ្វី នៅពេលណា ទឹកនៃឯណា និងផលិតផលប៉ុន្មានដែលពួកគេគួរលក់ ជួយកសិករដើម្បីធ្វើផែនការផលិតកម្ម ដោយពឹងផ្អែកលើតម្រូវការទីផ្សារ និងការយល់ដឹងអំពីសេដ្ឋកិច្ចបង្កើនកម្រិតជីវភាពបឋម និងការកាត់បន្ថយភាពក្រីក្រ ធ្វើការផ្សព្វផ្សាយដល់កសិករ និងអតិថិជន

អំពីតម្លៃទំនិញ ចូលរួមក្នុងការអភិវឌ្ឍដោយផ្តល់ចំណេះដឹងល្អៗនៃទីផ្សារ និងលើកស្ទួយមន្ត្រី កសិកម្ម។

ស្ថិតិអង្កេតផ្ទៃដី ទិន្នផល និងបរិមាណផលដំណាំ ប្រចាំរដូវ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗ ដើម្បីវាយតម្លៃគុណភាពស្បៀងរវាងតម្រូវការ និងការផ្គត់ផ្គង់ និងលទ្ធភាពការនាំចេញ ដើម្បីគិតពិចារណាអំពីផលិតក្នុងស្រុកសរុប ដើម្បីកាត់បន្ថយភាពក្រីក្រតាមតំបន់ជនបទ ដើម្បីបង្កើនការអប់រំ និងការផ្សព្វផ្សាយបច្ចេកវិទ្យាដល់កសិករ។

ស្ថិតិផលិតកម្ម និងបសុព្យាបាល ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវិភាគផលិតកម្មបសុសត្វ កំណើនការងារ និងរបៀបរកប្រាក់ចំណេញសម្រាប់កសិករ ដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ដើម្បីផលិតនូវផលិតផលក្នុងស្រុកសរុបនៃផលិតផលបសុសត្វ និងបសុព្យាបាល ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីដោះស្រាយសន្តិសុខស្បៀង និងជាចុងក្រោយដើម្បីរកប្រាក់ចំណេញសម្រាប់កសិករ និងសេដ្ឋកិច្ច។

ស្ថិតិផលផល ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ដោះស្រាយសន្តិសុខស្បៀង វិភាគផលិតផលក្នុងស្រុកសរុបនៃវិស័យផលផល វាយតម្លៃគុណភាពស្បៀងរវាងតម្រូវការ និងការផ្គត់ផ្គង់ ជំរុញវិវប្បកម្មនេសាទសហគមន៍ និងពង្រឹងការពារធនធានធម្មជាតិ។

ស្ថិតិព្រៃឈើ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីបង្ហាញអំពីការអភិវឌ្ឍព្រៃឈើ តាមដាន និងវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីវិភាគផលិតផលក្នុងស្រុកសរុបនៃព្រៃឈើ ដើម្បីពិចារណាអំពីការនាំចេញនៃព្រៃឈើ និងដើម្បីឆ្លុះបញ្ចាំងអំពីចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិ។

ស្ថិតិផលិតកម្មដំណាំកៅស៊ូ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីតាមដានការអនុវត្តផលិតកម្មដំណាំកៅស៊ូ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីបង្ហាញអំពីការកែលម្អដំណាំកៅស៊ូក្នុងផ្នែក ដើម្បីវិភាគផលិតផលក្នុងស្រុកសរុបនៃវិស័យផលិតកម្មកៅស៊ូ និងដើម្បីវិភាគស្ថានភាពនាំចេញ និងរូបិយវត្ថុ។

ស្ថិតិគ្រឿងយន្តកសិកម្ម ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីបង្កើនផលិតកម្មកសិកម្ម ដើម្បីកាត់បន្ថយពលកម្មសត្វពាហនៈ សម្រាប់ការកាត់បន្ថយភាព ក្រីក្រនៅតំបន់ជនបទ និងដើម្បីបង្កើនការប្រើប្រាស់គ្រឿងយន្តកសិកម្ម។

ស្ថិតិថ្នាក់កសិកម្ម និងសម្ភារៈកសិកម្ម ប្រចាំឆ្នាំ

គោលបំណងនៃការចងក្រងស្ថិតិ គឺដើម្បីតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ វាយតម្លៃអំពីការផ្គត់ផ្គង់ និងតម្រូវការដើម្បីជំរុញ និងបង្កើនផលិតកម្មដំណាំ សម្រាប់ការ ការពារបរិស្ថាន និងសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។

៤.៥.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់សំខាន់ៗនៃស្ថិតិ គឺកសិករ អាជីវករ រាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន អ្នកស្រាវ ជ្រាវ និស្សិត អ្នកធ្វើគោលនយោបាយ អង្គការអន្តរជាតិ និងការវិភាគសេដ្ឋកិច្ចជាតិ ។ល។

៤.៥.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យ បានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិផ្ទៃទំនិញកសិកម្ម	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិអង្កេតផ្ទៃដី ទិន្នផល និងបរិមាណផលដំណាំ	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិផលិតកម្ម និងបសុព្យាបាល	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិជលផល	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិព្រៃឈើ	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិផលិតកម្មដំណាំកៅស៊ូ	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិគ្រឿងយន្តកសិកម្ម	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១១-២០១២ និង ផែនការការងារឆ្នាំ ២០១២-២០១៣
ស្ថិតិថ្នាក់កសិកម្ម និងសម្ភារៈកសិកម្ម	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ ២០១០-២០១១ និង ផែនការការងារឆ្នាំ ២០១២-២០១៣

៤.៦ ក្រសួង អភិវឌ្ឍន៍ជនបទ

៤.៦.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងអភិវឌ្ឍន៍ជនបទមានមុខងារ និងភារកិច្ច សម្របសម្រួល សហប្រតិបត្តិការ អនុវត្ត តាមដាន និងវាយតម្លៃគម្រោង និងកម្មវិធីការអភិវឌ្ឍន៍ជនបទ ដើម្បីស្តារឡើងវិញ និងជួយអភិវឌ្ឍ តំបន់ជនបទនៃប្រទេស ដោយជួយដល់ប្រជាពលរដ្ឋជនបទ សម្របសម្រួលដល់កិច្ចសហប្រតិបត្តិការ របស់ក្រសួងពាក់ព័ន្ធ និងកម្មវិធីជំនួយនានា អនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវ ដោយឯករាជ្យម្ចាស់ការ ដើម្បីអភិវឌ្ឍតំបន់ជនបទកម្ពុជាតាមរយៈទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីទទួលបានតម្រូវការ និងស្វែងរកដំណោះស្រាយផ្សេងៗ ដែលអាចកំណត់បានជាអតិបរមានូវ កាលានុវត្តភាព។ល។

៤.៦.២ អទ្ទេសស្ថិតិ និងគោលដៅ

ស្ថិតិផ្លូវជនបទ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃ នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំផែនការ យុទ្ធសាស្ត្រថវិកា ដើម្បីរៀបចំផែនការវិនិយោគបីឆ្នាំរំកិល និងដើម្បីរៀបចំផែនការប្រចាំឆ្នាំសម្រាប់ ឆ្នាំបន្ទាប់។

ស្ថិតិទឹកស្អាតជនបទ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃ នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំផែនការ វិនិយោគសាធារណៈបីឆ្នាំរំកិល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងដើម្បីរៀបចំផែនការប្រចាំ ឆ្នាំសម្រាប់ឆ្នាំបន្ទាប់ និងធ្វើគោលនយោបាយ។

ស្ថិតិបង្កន់អនាម័យជនបទ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃ នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំផែនការ វិនិយោគសាធារណៈបីឆ្នាំរំកិល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងដើម្បីរៀបចំផែនការប្រចាំ ឆ្នាំសម្រាប់ឆ្នាំបន្ទាប់ និងធ្វើគោលនយោបាយ។

ស្ថិតិក្រុមជនជាតិភាគតិច ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃ នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំកម្មវិធី

វិនិយោគសាធារណៈ និងផែនការយុទ្ធសាស្ត្រថវិកា និងរៀបចំផែនការប្រចាំឆ្នាំ និងធ្វើគោលនយោបាយ។

ស្ថិតិផ្នែកប្រព័ន្ធធារាសាស្ត្រខ្នាតតូច ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំផែនការវិនិយោគសាធារណៈបីឆ្នាំ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងរៀបចំផែនការប្រចាំឆ្នាំសម្រាប់ឆ្នាំបន្ទាប់ និងធ្វើគោលនយោបាយ។

ស្ថិតិផ្សារជនបទ ប្រចាំឆ្នាំ

គ្មានស្ថិតិដែលបានប្រមូល។

ស្ថិតិឥណទានអភិវឌ្ឍន៍ជនបទ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំកម្មវិធីវិនិយោគសាធារណៈ និងផែនការយុទ្ធសាស្ត្រថវិកា និងរៀបចំផែនការប្រចាំឆ្នាំ និងធ្វើគោលនយោបាយ។

ស្ថិតិការសាងសង់សាលារៀនជនបទ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីប្រៀបធៀបសមិទ្ធផលជាមួយផែនការ ដើម្បីវាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងដោះស្រាយបញ្ហាសម្រាប់ឆ្នាំបន្ទាប់ ដើម្បីរៀបចំកម្មវិធីវិនិយោគសាធារណៈ និងផែនការយុទ្ធសាស្ត្រថវិកា និងរៀបចំផែនការប្រចាំឆ្នាំ និងធ្វើគោលនយោបាយ។

៤.៦.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមាន អ្នកធ្វើសេចក្តីសម្រេចចិត្ត អ្នកស្រាវជ្រាវ អ្នកធ្វើផែនការយុទ្ធសាស្ត្រ និងអ្នកធ្វើគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។

៤.៦.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិផ្លូវជនបទ	២០១១	២០១២	របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២
ស្ថិតិទឹកស្អាតជនបទ	២០១១	២០១២	របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២

ស្ថិតិបង្កន់អនាម័យជនបទ	២០១១	២០១២	របាយការណ៍ប្លុកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២
ស្ថិតិក្រុមជនជាតិភាគតិច	២០១១	២០១២	របាយការណ៍ប្លុកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២
ស្ថិតិផ្នែកប្រព័ន្ធធារាសាស្ត្រខ្នាតតូច	២០១១	២០១២	របាយការណ៍ប្លុកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២
ស្ថិតិផ្សារជនបទ*	-	-	មិនអាចរកបាន
ស្ថិតិឥណទានអភិវឌ្ឍន៍ជនបទ	២០១១	២០១២	របាយការណ៍ប្លុកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២
ស្ថិតិការសាងសង់សាលារៀនជនបទ	២០១១	២០១២	របាយការណ៍ប្លុកសរុបការងារប្រចាំឆ្នាំ២០១១ និងទិសដៅការងារឆ្នាំ ២០១២

* មិនបានប្រមូល។

៤.៧ ក្រសួង ពាណិជ្ជកម្ម

៤.៧.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងពាណិជ្ជកម្មទទួលខុសត្រូវលើការគ្រប់គ្រង និងលើកស្ទួយពាណិជ្ជកម្ម និងអាជីវកម្មនៅកម្ពុជា។ ក្រសួងធ្វើការទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយនិងក្នុងបរិបទអាស៊ាន ដើម្បីបង្កើតឱកាស និងបរិស្ថានការងារល្អសម្រាប់អ្នកផលិត និងអ្នកនាំចេញ។

៤.៧.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីធ្វើការវិភាគសេដ្ឋកិច្ច និងការសិក្សាទីផ្សារ។

ស្ថិតិការចុះបញ្ជីម៉ាក ប្រចាំឆ្នាំ

គោលដៅគឺចងក្រងចំនួនស្ថិតិការចុះបញ្ជីម៉ាក ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសនិងប្រចាំឆ្នាំ ដើម្បីផ្ញើទៅក្រសួង ធ្វើការបណ្តុះបណ្តាលអំពីសិទ្ធិអ្នកនិពន្ធ និងការប្រតិបត្តិច្បាប់។

៤.៧.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានអាជីវករ អ្នកស្រាវជ្រាវ អ្នកស្រាវជ្រាវវិភាគសេដ្ឋកិច្ច និងទីផ្សារ។

៤.៧.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ក្រាហោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម	២០១១	២០១២	របាយការណ៍ឆ្នាំ២០១១ និងផែនការការងារឆ្នាំ ២០១២
ស្ថិតិការចុះបញ្ជីម៉ាក	២០១១	២០១២	របាយការណ៍ឆ្នាំ២០១១ និងផែនការការងារឆ្នាំ ២០១២

៤.៨ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

៤.៨.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលមានភារកិច្ចសម្របសម្រួលគម្រោង និងការងារក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់ខ្លួន អភិវឌ្ឍ និងអនុវត្តច្បាប់ និងគោលនយោបាយ តាមដាន និងវាយតម្លៃការអភិវឌ្ឍផ្នែកឧស្សាហកម្ម ផ្គត់ផ្គង់ទឹក ស្តង់ដារជាតិ មាត្រសាស្ត្រ រ៉ែ និងថាមពល។

៤.៨.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិឧស្សាហកម្ម សិប្បកម្ម ប្រចាំខែ និងប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល សម្រាប់បង្កើត និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអំពីការផលិតវិស័យសហគ្រាសខ្នាតមធ្យម និងតូច និងការកំណត់នូវឧស្សាហកម្មខ្នាតតូច មធ្យម និងធំ សិប្បកម្ម ការទទួលយកបច្ចេកវិទ្យា និងគោលនយោបាយកែប្រែថ្មី និងយុទ្ធសាស្ត្រក្នុងវិស័យឧស្សាហកម្ម។

ស្ថិតិថាមពល ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តតាមថ្លៃសមរម្យ ដែលសម្រួលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើកទឹកចិត្តដល់ការរុករក និងការអភិវឌ្ឍដែលអាចទទួលយកបានលើបរិស្ថាន និងសង្គមនៃតម្រូវការធនធានថាមពល សម្រាប់ផ្គត់ផ្គង់ឱ្យគ្រប់វិស័យនៃសេដ្ឋកិច្ចកម្ពុជា។

ស្ថិតិធនធានរ៉ែ ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីគ្រប់គ្រងធនធានរ៉ែ និងរៀបចំផែនការអភិវឌ្ឍន៍។

ស្ថិតិទឹកស្អាត ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល សម្រាប់ការអភិវឌ្ឍនៃផ្នែកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជន សម្រាប់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ និងការអនុវត្តច្បាប់។

ស្ថិតិការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម

ស្ថិតិត្រូវបានប្រមូល ដើម្បីដឹងអំពីចំនួនឧស្សាហកម្ម ឧស្សាហកម្មថ្មី និងចំនួនឧស្សាហកម្មបិទទ្វារ។

៤.៨.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ក្រសួងផែនការ ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការមិនមែនរដ្ឋាភិបាល។

៤.៨.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ក្រាមោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិឧស្សាហកម្ម សិប្បកម្ម	២០១០	២០១២	ការរបាយការណ៍សរុបប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិថាមពល	២០១០	២០១២	ការរបាយការណ៍សរុបប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិធនធានរ៉ែ	២០១០	២០១២	ការរបាយការណ៍សរុបប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិទឹកស្អាត	២០១០	២០១២	ការរបាយការណ៍សរុបប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម	២០១០	២០១២	ការរបាយការណ៍សរុបប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២

៤.៩ ក្រសួង អប់រំ យុវជន និងកីឡា

៤.៩.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងអប់រំ យុវជន និងកីឡាមានភារកិច្ច ដើម្បីជួយគាំទ្រអ្នកធ្វើគោលនយោបាយ ដោយផ្តល់ស្ថិតិអប់រំ និងសូចនាករសម្រាប់ធ្វើគោលនយោបាយ តាមដានកម្មវិធី និងវាយតម្លៃការអនុវត្ត និងការកំណត់គោលដៅ ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពមនុស្ស រួមជាមួយទីផ្សារសេរីសកល ដើម្បីលើកស្ទួយគុណភាពអប់រំ ដោយឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងអន្តរជាតិ សម្រាប់រយៈពេលនីមួយៗដើម្បីកសាងនូវសមត្ថភាពទាំង ៤ របស់វិស័យអប់រំ គឺរៀនដើម្បីដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីស្គាល់ និងរៀនដើម្បីរស់រួមគ្នាក្នុងសង្គមប្រកបដោយសុខដុមរមនា និងដើម្បី

ផ្តល់ព័ត៌មានដ៏ល្អបំផុតក្នុងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស សម្រាប់អ្នកធ្វើគោលនយោបាយ សម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវ។

៤.៩.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិមត្តេយ្យសិក្សា និងបឋមសិក្សា ប្រចាំឆ្នាំ

គោលដៅ គឺដើម្បីចងក្រងស្ថិតិវិស័យអប់រំ និងសូចនាករក្នុងការអប់រំមត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីប្រើប្រាស់ក្នុងការវិភាគគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីឆ្លុះបញ្ចាំងនូវប្រសិទ្ធភាពការងារ និងវឌ្ឍនភាពវិស័យអប់រំ និងសម្រាប់ជាឯកសារស្រាវជ្រាវ និងការសង្កេតនានាក្នុងវិស័យអប់រំ។

ស្ថិតិមធ្យមសិក្សា បឋមភូមិ ទុតិយភូមិ ប្រចាំឆ្នាំ

គោលដៅ គឺដើម្បីចងក្រងស្ថិតិវិស័យអប់រំ និងសូចនាករក្នុងការអប់រំមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ ដើម្បីប្រើប្រាស់ក្នុងការវិភាគគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីឆ្លុះបញ្ចាំងនូវប្រសិទ្ធភាពការងារ និងវឌ្ឍនភាពវិស័យអប់រំ និងសម្រាប់ជាឯកសារស្រាវជ្រាវ និងការសង្កេតនានាក្នុងវិស័យអប់រំ។

ស្ថិតិឧត្តមសិក្សា ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីរៀបចំសមាជអប់រំ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីការអភិវឌ្ឍជាតិដោយពង្រីកការទទួលបានកម្រិតឧត្តមសិក្សា ទន្ទឹមនឹងគុណភាពដែលរក្សាបាន ដើម្បីធានាដល់តម្រូវការសេដ្ឋកិច្ច សង្គម និងទីផ្សាររបស់កម្ពុជា ដែលត្រូវបានបំពេញក្នុងផ្នែកអភិវឌ្ឍន៍សតិបញ្ញា និងការផ្តល់ធនធានមនុស្ស។

ស្ថិតិអប់រំក្រៅប្រព័ន្ធ ប្រចាំឆ្នាំ

ស្ថិតិត្រូវបានផលិត ដើម្បីវាយតម្លៃការអនុវត្តវិស័យអប់រំក្រៅប្រព័ន្ធ ដើម្បីដោះស្រាយតាមស្ថាប័ន ឬបណ្តាដៃគូនានាដែលទាក់ទងនឹងការអប់រំក្រៅប្រព័ន្ធ។ ការអប់រំក្រៅប្រព័ន្ធ មានគោលដៅធានាដល់គ្រប់កុមារ យុវជន មនុស្សពេញវ័យ មនុស្សចាស់ និងជនពិការយល់ដឹងពីសិទ្ធិទទួលបានការសិក្សាពេញមួយជីវិតនូវការអប់រំមូលដ្ឋាន។ គោលដៅផ្សេងទៀត គឺការផ្តល់ឱកាសសម្រាប់យុវវ័យ និងមនុស្សពេញវ័យ ទទួលបានបំណិនជីវិត និងក្លាយជាអក្ខរជន។

៤.៩.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាលកម្ពុជា ដៃគូអប់រំ នាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា។

៤.៩.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	គ្រាហោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិមត្តេយ្យសិក្សា និងបឋមសិក្សា	២០១១	២០១២	ស្ថិតិ និងសូចនាករអប់រំឆ្នាំ២០១១-២០១២ សូចនាករអប់រំឆ្នាំ២០០៨-២០១២
ស្ថិតិមធ្យមសិក្សា បឋមភូមិ ទុតិយភូមិ	២០១១	២០១២	ស្ថិតិ និងសូចនាករអប់រំឆ្នាំ២០១១-២០១២ សូចនាករអប់រំឆ្នាំ២០០៨-២០១២
ស្ថិតិឧត្តមសិក្សា	២០១១	២០១២	ស្ថិតិ និងសូចនាករអប់រំឆ្នាំ២០១១-២០១២ សូចនាករអប់រំឆ្នាំ២០០៨-២០១២
ស្ថិតិអប់រំក្រៅប្រព័ន្ធ	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១២

៤.១០ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

៤.១០.១ ការងារ និងការទទួលខុសត្រូវ

ភារកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺដឹកនាំ និងគ្រប់គ្រងវិស័យសង្គមកិច្ច វិស័យអតីតយុទ្ធជន និងវិស័យយុវនីតិសម្បទា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

៤.១០.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវាយតម្លៃការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដើម្បីបង្កើនការអភិវឌ្ឍ។

ស្ថិតិចំនួនអង្គការដៃគូដែលបានចុះអនុស្សាវរណៈលើការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់វិភាគ ធ្វើផែនការប្រចាំឆ្នាំ និងគ្រប់គ្រងទិន្នន័យ។

ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់ធ្វើផែនការប្រចាំឆ្នាំ និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។

ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ប្រជារាស្ត្រទូទៅ ប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់គ្រប់គ្រង តាមដាន និងអនុវត្តបេឡាសន្តិសុខសង្គមសម្រាប់ប្រជាជនស្រុកទូទៅ និងការធ្វើផែនការប្រចាំឆ្នាំ។

ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ប្រចាំឆ្នាំ

គោលដៅ គឺការចងក្រងស្ថិតិសម្រាប់ធ្វើផែនការប្រចាំឆ្នាំ និងគ្រប់គ្រងបេឡាសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន។

៤.១០.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាល។

៤.១០.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១១ និងផែនការសកម្មភាពឆ្នាំ២០១២*
ស្ថិតិចំនួនអង្គការដែលបានចុះអនុស្សាវរណៈលើកាងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១១ និងផែនការសកម្មភាពឆ្នាំ២០១២*
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១១ និងផែនការសកម្មភាពឆ្នាំ២០១២*
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋទូទៅ	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១១ និងផែនការសកម្មភាពឆ្នាំ២០១២*
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន	២០១១	២០១២	របាយការណ៍ស្តីពីសមិទ្ធផលប្រចាំឆ្នាំ២០១១ និងផែនការសកម្មភាពឆ្នាំ២០១២*

* បានបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ផ្ទៃក្នុង និងផ្ញើទៅទីស្តីការគណៈរដ្ឋមន្ត្រី។

៤.១១ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៤.១១.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលខុសត្រូវរៀបចំដែនដី សំណង់ និងគ្រប់គ្រងដីនៃព្រះរាជាណាចក្រកម្ពុជា។

៤.១១.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិវិស័យសំណង់ ប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់ក្រសួង អ្នកវិនិយោគ និងអ្នកស្រាវជ្រាវ ដើម្បីធ្វើការវិភាគវិស័យសំណង់។

ស្ថិតិវិស័យដីធ្លី ប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់ក្រសួង អ្នកវិនិយោគ និងអ្នកស្រាវជ្រាវ ដើម្បីធ្វើការវិភាគវិស័យដីធ្លី។

ស្ថិតិវិស័យរៀបចំដែនដី នគរូបនីយកម្ម ប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់ក្រសួង អ្នកវិនិយោគ និងអ្នកស្រាវជ្រាវ ដើម្បីធ្វើការវិភាគលើវិស័យរៀបចំដែនដី និងនគរូបនីយកម្ម។

៤.១១.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួង និងវិទ្យាស្ថានជាតិស្ថិតិ (ក្រសួងផែនការ) អង្គការមិនមែនរដ្ឋាភិបាល អ្នកវិនិយោគ និងស្ថិតិ និងអ្នកស្រាវជ្រាវសិក្សា។

៤.១១.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រូវយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិវិស័យសំណង់	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១*
ស្ថិតិវិស័យដីធ្លី	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១*
ស្ថិតិវិស័យរៀបចំដែនដី នគរូបនីយកម្ម	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១*

* បានបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ផ្ទៃក្នុង និងផ្ញើទៅទីស្តីការគណៈរដ្ឋមន្ត្រី។

៤.១២ ក្រសួង បរិស្ថាន

៤.១២.១ ការងារ និងការទទួលខុសត្រូវ

ភារកិច្ចរបស់ក្រសួងបរិស្ថាន គឺដើម្បីលើកស្ទួយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន សុខុមាលភាពសាធារណៈ វប្បធម៌ជាតិ និងសេដ្ឋកិច្ច។ ក្រសួងបានជួយសម្រួលដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ផែនការ និងលិខិតគតិយុត្តិ ដើម្បីលើកស្ទួយ និងធានាការប្រើប្រាស់ និងការគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងនិរន្តរភាពនៃធនធានធម្មជាតិរបស់ប្រទេស។ ជាមួយគ្នានេះដែរ ក្រសួងមានមុខងារជំរុញ និងគាំទ្រដល់ការចូលរួមជាសាធារណៈ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ។

៤.១២.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិវាយតម្លៃលើការប្រែប្រួលអាកាសធាតុ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិវាយតម្លៃលើការបំពុលសំណល់រឹង សំណល់រាវ និងការបំពុលខ្យល់ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

៤.១២.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានគ្រប់នាយកដ្ឋានក្នុងក្រសួង និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត។

៤.១២.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ*	-	-	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការប្រែប្រួលអាកាសធាតុ*	-	-	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការបំពុលសំណល់រឹង សំណល់រាវ និងការបំពុលខ្យល់*	-	-	មិនអាចរកបាន

* គ្មានព័ត៌មានទទួលបានពីក្រសួង។

៤.១៣ ក្រសួង ធនធានទឹក និងឧតុនិយម

៤.១៣.១ ការងារ និងការទទួលខុសត្រូវ

ភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺដើម្បីកំណត់ និងបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រការប្រើប្រាស់ ការអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយនិរន្តរភាពនៃធនធានទឹក តាមថ្នាក់ជាតិ និងអន្តរជាតិស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសិក្សា និងស្រាវជ្រាវសក្តានុពលធនធានទឹក រួមទាំងលើដី ក្រោមដី និងអាកាសដើម្បីបង្កើតនូវបច្ចេកទេសវិទ្យាសាស្ត្រមូលដ្ឋាន ដើម្បីកសាងផែនការរយៈពេលខ្លី មធ្យម និងវែង សម្រាប់ធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងថែរក្សាការពារធនធានទឹក និងឧតុនិយមដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា ដើម្បីគ្រប់គ្រងការប្រើប្រាស់ធនធានទឹកដោយផ្ទាល់ និងដោយប្រយោល និងកាត់បន្ថយជាអតិបរមានូវគ្រោះមហន្តរាយ ដើម្បីរៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិ

ផ្សេងៗដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក ព្រមទាំងការអនុវត្ត ដើម្បីផ្តល់បច្ចេកទេសចាំបាច់ និងណែនាំដល់ផ្នែកឯកជន អង្គការ សហគមន៍ និងគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលទាក់ទងនឹងការកែលម្អ និងការធ្វើអាជីវកម្មធនធានទឹក។

៤.១៣.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិឧតុនិយម ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីផ្តល់ដំណឹងជូនទីស្តីការគណៈរដ្ឋមន្ត្រី (ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ) ដើម្បីព្យាករណ៍ និងព្រមានទុកជាមុនដើម្បីចាត់វិធានការឲ្យបានសមរម្យនៃព័ត៌មានទាន់ពេលវេលាដល់ប្រជាជន នៅពេលមានភាពមិនប្រក្រតី និងជាបន្ទាន់ យោងតាមស្ថានភាពឧតុនិយមនៅប្រទេសកម្ពុជា។

ស្ថិតិជលសាស្ត្រ ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីរៀបចំផែនការ លើការសាងសង់ប្រព័ន្ធទឹក លើប្រភពទឹកសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍធនធានទឹក និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង លើការការពារសំណឹក កករដី និងបាតទន្លេរាក់ ដើម្បីគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មានផ្នែកជលវិទ្យា ដើម្បីព្យាករណ៍ និងព្រមានទុកជាមុនដើម្បីចាត់វិធានការឲ្យបានសមរម្យនៃព័ត៌មានទាន់ពេលវេលា ដើម្បីអនុវត្តការតាមដានគុណភាពទឹកនៅស្ថានីយ៍ជលសាស្ត្រ។

ស្ថិតិប្រព័ន្ធស្រោចស្រព ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីគ្រប់គ្រងប្រព័ន្ធស្រោចស្រព និងដើម្បីរៀបចំផែនការអភិវឌ្ឍន៍។

៤.១៣.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានទីស្តីការគណៈរដ្ឋមន្ត្រី អ្នកស្រាវជ្រាវ និងនិស្សិត។

៤.១៣.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	គ្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិឧតុនិយម	២០១១	២០១២	របាយការណ៍ស្តីពីសកម្មភាពការងារ និងលទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០១១
ស្ថិតិជលសាស្ត្រ	២០១១	២០១២	របាយការណ៍ស្តីពីសកម្មភាពការងារ និងលទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០១១
ស្ថិតិប្រព័ន្ធស្រោចស្រព	២០១១	២០១២	របាយការណ៍ស្តីពីសកម្មភាពការងារ និងលទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០១១

៤.១៤ ក្រសួងព័ត៌មាន

៤.១៤.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងព័ត៌មានទទួលខុសត្រូវលើការផ្តល់ និងផ្សព្វផ្សាយព័ត៌មានដល់សាធារណជន តាមមធ្យោបាយ ដូចជាវិទ្យុ ទូរទស្សន៍ ព្រឹត្តិបត្រ សារព័ត៌មាន ទស្សនាវដ្តី រូបថត និងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ផ្តល់ការអនុញ្ញាតសម្រាប់ប្រតិបត្តិការអាជីវកម្ម និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍បញ្ជូនសារ (លើកលែងប្រព័ន្ធ AM និង SW) ការសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបែងចែកប្រៀបធៀបស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ការត្រួតពិនិត្យខ្លឹមសារសារព័ត៌មាន ព្រឹត្តិបត្រ ទស្សនាវដ្តី និងការបោះពុម្ពផ្សេងៗទៀត ការត្រួតពិនិត្យព័ត៌មានដែលផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច ការត្រួតពិនិត្យរោងពុម្ព និងសេវាកម្មដទៃទៀតដែលទាក់ទងនឹងការផ្សព្វផ្សាយផលិតផលសោត-ចក្ខុ ការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការនាំចូល និងនាំចេញទស្សនាវដ្តី សារព័ត៌មាន ព្រឹត្តិបត្រ និងផលិតផលសោត-ចក្ខុ ធ្វើការសម្របសម្រួលការងារដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។

៤.១៤.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិផ្នែកបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីចងក្រង និងផលិតស្ថិតិប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

៤.១៤.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងព័ត៌មាន អ្នកស្រាវជ្រាវ និងនិស្សិត។

៤.១៤.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិផ្នែកបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន	២០១១	២០១២	ស្ថិតិបណ្តាញផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន

៤.១៥ ក្រសួង យុត្តិធម៌

៤.១៥.១ ការងារ និងការទទួលខុសត្រូវ

មុខងារ និងភារកិច្ចសំខាន់ៗរបស់ក្រសួងយុត្តិធម៌ គឺដើម្បីធានាយុត្តិធម៌សម្រាប់មនុស្ស គ្រប់រូបដែលស្ថិតនៅក្រោមច្បាប់ ដើម្បីធានាការបំពេញមុខងារនៃគ្រប់ផ្នែក និងកម្រិតនៃស្ថាប័ន តុលាការ និងការកាត់ទោស ដើម្បីតាមដានការប្រតិបត្តិច្បាប់ ការកាត់ក្តី និងគ្រប់កម្រិតនៃតុលាការ និងស្ថាប័នព្រះរាជអាជ្ញា ដើម្បីពង្រឹងច្បាប់ក្នុងការងារយុត្តិធម៌ ដើម្បីគ្រប់គ្រង និងរៀបចំសារាចរ សម្រាប់គោលបំណងនៃការអនុវត្តច្បាប់ក្នុងការងារយុត្តិធម៌ ដើម្បីស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយ ច្បាប់ទាក់ទងនឹងការងារយុត្តិធម៌ ដើម្បីរៀបចំ និងតាមដានគ្រប់កម្រិតនៃដំណើរការរដ្ឋបាលនៃ ស្ថាប័នតុលាការ និងការកាត់ទោស ដើម្បីធ្វើអធិការកិច្ចក្នុងករណីមានពាក្យបណ្តឹងពីនរណាម្នាក់ ឬពីអង្គការច្បាប់ ដែលកើតឡើងនៅគ្រប់កម្រិតនៃស្ថាប័នតុលាការ និងការកាត់ទោស ដើម្បីគ្រប់ គ្រងមណ្ឌលឃុំឃាំង និងពន្ធនាគារសម្រាប់គោលដៅនៃការអនុវត្តច្បាប់ ដើម្បីពិនិត្យឡើងវិញ និង ផ្តល់គំនិតអំពីពង្រឹងច្បាប់របស់ក្រសួង និងស្ថាប័ននានា។

៤.១៥.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិករណីវិវាទបទប្បញ្ញត្តិគ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌគ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌទៅលើអនីតិជនគ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិកិច្ចការកសាងច្បាប់ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិកិច្ចការផ្សព្វផ្សាយច្បាប់ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

ស្ថិតិដោះស្រាយពាក្យបណ្តឹង ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

៤.១៥.៣ អ្នកប្រើប្រាស់ស្ថិតិ

គ្មានព័ត៌មានពីក្រសួង។

៤.១៥.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិករណីវិវាទបទប្បញ្ញត្តិគ្រប់សាលាដំបូង	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១
ស្ថិតិករណីវិវាទបទប្បញ្ញត្តិសាលាដំបូង	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១
តិករណីវិវាទបទប្បញ្ញត្តិសាលាដំបូងទៅលើអនីតិជន	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១
ស្ថិតិកិច្ចការកសាងច្បាប់	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១
ស្ថិតិកិច្ចការផ្សព្វផ្សាយច្បាប់	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១
ស្ថិតិដោះស្រាយពាក្យបណ្តឹង	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១

៤.១៦ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

៤.១៦.១ ការងារ និងការទទួលខុសត្រូវ

ការងាររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គឺការគ្រប់គ្រងមន្ត្រីរដ្ឋបាល ផ្សព្វផ្សាយច្បាប់ និងធ្វើអធិការកិច្ច។

៤.១៦.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិការចុះផ្សព្វផ្សាយច្បាប់ ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីផ្សព្វផ្សាយទិន្នន័យដល់អ្នកវិនិយោគ។

ស្ថិតិការអនុម័តច្បាប់ ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីផ្សព្វផ្សាយទិន្នន័យដល់អ្នកវិនិយោគ។

ស្ថិតិសមាជិករដ្ឋសភា ព្រឹទ្ធសភា ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីផ្សព្វផ្សាយទិន្នន័យដល់អ្នកវិនិយោគ។

ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីផ្សព្វផ្សាយទិន្នន័យដល់អ្នកវិនិយោគ។

ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង ប្រចាំឆ្នាំ

ស្ថិតិត្រូវបានប្រមូល ដើម្បីផ្សព្វផ្សាយទិន្នន័យដល់អ្នកវិនិយោគ។

៤.១៦.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងផែនការ ក្រសួងស្ថាប័នដែលពាក់ព័ន្ធអ្នកវិនិយោគ និងអង្គការនានា។

៤.១៦.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការចុះផ្សព្វផ្សាយច្បាប់	២០១១	២០១២	របាយការណ៍ស្ថិតិឆ្នាំ២០១១
ស្ថិតិការអនុម័តច្បាប់	២០១១	២០១២	របាយការណ៍ស្ថិតិឆ្នាំ២០១១
ស្ថិតិសមាជិករដ្ឋសភា ព្រឹទ្ធសភា	២០១១	២០១២	របាយការណ៍ស្ថិតិឆ្នាំ២០១១
ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន	២០១១	២០១២	របាយការណ៍ស្ថិតិឆ្នាំ២០១១
ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង	២០១១	២០១២	របាយការណ៍ស្ថិតិឆ្នាំ២០១១

៤.១៧ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

៤.១៧.១ ការងារ និងការទទួលខុសត្រូវ

ការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺការគ្រប់គ្រងប្រព័ន្ធប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជា ការបង្កើតគោលនយោបាយ និងលើកទឹកចិត្តធ្វើផែនការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ការធ្វើច្បាប់ និងលិខិតបទដ្ឋាននៃបច្ចេកវិទ្យាព័ត៌មាន។

៤.១៧.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិសេវាកម្មប្រៃសណីយ៍ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីផ្តល់សេវាកម្មផ្នែកប្រៃសណីយ៍ ជាមួយស្ថិតិគួរឲ្យទុកចិត្ត និងទាន់សម័យដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពអាចប្រកួតប្រជែងប្រកបដោយសមភាព ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអភិវឌ្ឍលើសេវាកម្មថ្មី និងភាពបើកចំហវិស័យឯកជនប្រតិបត្តិការ និងដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងជំនាញ។

ស្ថិតិអាជីវកម្មសេវាកម្មទូរគមនាគមន៍ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីផ្តល់សេវាកម្មផ្នែកទូរគមនាគមន៍ ជាមួយថ្លៃគួរឲ្យទុកចិត្ត និងសមរម្យ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃធនធានកម្រនៃទូរគមនាគមន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពអាចប្រកួតប្រជែងប្រកបដោយសមភាព ដើម្បីលើកទឹកចិត្តដល់ការចូលរួមពីវិស័យឯកជន ដើម្បីបង្កើតស្តង់ដារសមស្របសម្រាប់ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងជំនាញ។

៤.១៧.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការសហប្រជាជាតិ ក្រុមហ៊ុនស៊ីនធឺណែត ក្រុមហ៊ុនរបស់រដ្ឋាភិបាល អ្នកស្រាវជ្រាវ និងនិស្សិត។

៤.១៧.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិសេវាកម្មប្រៃសណីយ៍	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិអាជីវកម្មសេវាកម្មទូរគមនាគមន៍	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២

៤.១៨ ក្រសួងសុខាភិបាល

៤.១៨.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងសុខាភិបាលទទួលខុសត្រូវលើការអនុវត្ត “ការចាត់ចែង” សម្រាប់ផ្តល់សេវាកម្មដល់គ្រប់វិស័យតាមរយៈផ្នែកសុខាភិបាល និងលើកស្ទួយប្រព័ន្ធមួយដែល “បង្កើនតម្រូវការ បង្កើនគុណភាព និងអាចទទួលបាន” ចំពោះការផ្តល់សេវាកម្មថែទាំសុខភាព ដែលនឹងធានានូវបរិយាកាសគាំទ្រ សម្រាប់បង្កើនតម្រូវការ និងឱកាសស្មើភាពក្នុងការទទួលបាននូវសេវាកម្មសុខភាពប្រកបដោយគុណភាព ដើម្បីឲ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជាមានលទ្ធភាពទទួលបានការថែទាំសុខភាព និងសុខុមាលភាពមានកម្រិតខ្ពស់បំផុត។

៤.១៨.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិជម្ងឺឆ្លង ប្រចាំខែ និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីតាមដានជម្ងឺឆ្លង និងដើម្បីធ្វើការស៊ើបអង្កេត និងការវិភាគស្ថានភាពជម្ងឺឆ្លងនៅប្រទេសកម្ពុជា និងដើម្បីរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ និងការសិក្សាពីមេរោគឆ្លង។

ស្ថិតិសុខាភិបាល ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីតាមដានស្ថានភាពសុខភាពប្រជាជន និងលទ្ធផលសមិទ្ធផលនៃវិនិយោគផ្នែកសុខភាព ការធ្វើផែនការសុខភាពប្រចាំឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍គោលនយោបាយយុទ្ធសាស្ត្រអំពីសុខភាព និងការចែករំលែកព័ត៌មានសុខភាពដល់អ្នកប្រើប្រាស់។

ស្ថិតិមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនមានច្បាប់ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីចំនួនមណ្ឌលសុខភាពសាធារណៈដើម្បីរៀបចំផែនការសម្រាប់សេវាកម្មសុខភាព និងចំនួនសេវាកម្មសុខភាពឯកជន និងដើម្បីគ្រប់គ្រង និងលុបបំបាត់សេវាកម្មសុខភាពខុសច្បាប់។

៤.១៨.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងសុខាភិបាល ក្រសួង និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

៤.១៨.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិជម្ងឺឆ្លង	២០១១	២០១២	របាយការណ៍ស្ថិតិសុខភាពប្រចាំឆ្នាំ ២០១១*
ស្ថិតិសុខាភិបាល	២០១១	២០១២	របាយការណ៍ស្ថិតិសុខភាពប្រចាំឆ្នាំ ២០១១*
ស្ថិតិមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនមានច្បាប់	២០១១	២០១២	របាយការណ៍ស្ថិតិសុខភាពប្រចាំឆ្នាំ ២០១១*

* ផ្សាយតែលើវេបសាយប៉ុណ្ណោះ។

៤.១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន

៤.១៩.១ ការងារ និងការទទួលខុសត្រូវ

ភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺដើម្បីគ្រប់គ្រងការអនុវត្តគោលនយោបាយជាតិទាក់ទងនឹងការងារសំណង់សាធារណៈ ដោយបង្កើតនូវគោលការណ៍ច្បាប់ និងសហប្រតិបត្តិការជាមួយអង្គការផ្សេងៗ ដើម្បីគ្រប់គ្រង តាមដាន និងវាយតម្លៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជូសជុល និងថែរក្សាផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវដែក ផ្លូវទឹក និងការងារដទៃទៀតទាក់ទងនឹងវិស័យសាធារណការ ដើម្បីគ្រប់គ្រង តាមដាន និងវាយតម្លៃអាជីវកម្មដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងការងារដទៃទៀតទាក់ទងនឹងវិស័យដឹកជញ្ជូន ដើម្បីរៀបចំ និងអនុវត្តនូវចំណុចខ្វះខាតច្បាប់ និងស្តង់ដារខុសៗគ្នាទាក់ទងនឹងសំណង់សាធារណៈ និងវិស័យដឹកជញ្ជូន ដើម្បីលើកទឹកចិត្ត និងជំរុញវិស័យឯកជនលើការអភិវឌ្ឍសាធារណការ និងដឹកជញ្ជូន ដើម្បីយល់ដឹងសំណង់នានាដែលរាជរដ្ឋាភិបាលមានជំនឿទុកចិត្តលើ។

៤.១៨.២ អន្តេស្ថិតិ និងគោលដៅ

ស្ថិតិការចុះបញ្ជីយានយន្ត និងនាវា ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីចំនួនយានយន្ត និងនាវាដែលបានចុះបញ្ជីប្រចាំឆ្នាំ។

ស្ថិតិសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីប្រវែងផ្លូវថ្នល់ដែលបានសាងសង់ពីមួយឆ្នាំទៅមួយឆ្នាំ។

ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីគ្រោះថ្នាក់ចរាចរ ប្រចាំឆ្នាំ។

៤.១៩.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងផែនការ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អ្នកវិនិយោគលើការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ គណៈកម្មាធិការអាស៊ាន និងអ្នកស្រាវជ្រាវ។

៤.១៩.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការចុះបញ្ជីយានយន្ត និងនាវា	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២
ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និងផែនការការងារឆ្នាំ២០១២

៤.២០ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

៤.២០.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានភារកិច្ចទទួលខុសត្រូវលើការអនុវត្តគោលនយោបាយការពារ ថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រួតពិនិត្យរមណីយដ្ឋានទេសចរណ៍ បុរាណវត្ថុ នគរូបនីយកម្ម និងប្រវត្តិវិទ្យា ធ្វើការស្រាវជ្រាវ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ និងទំនៀមទម្លាប់ប្រពៃណី តាមការលើកទឹកចិត្តបំផុសនូវ

គុណធម៌ និងអភិវឌ្ឍសកម្មភាពវប្បធម៌ ការផ្តល់មូលនិធិដល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលសិល្បករ តន្ត្រីករ ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀតខាង វប្បធម៌ ដោយសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

៤.២០.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីស្ថិតិការចុះឈ្មោះកម្មសិទ្ធិបញ្ញា និងការ រក្សាសិទ្ធិប្រចាំឆ្នាំ។

ស្ថិតិបេតិកភណ្ឌវប្បធម៌រូបី ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីពង្រឹងការគ្រប់គ្រងកេរ្តិ៍មរតកវប្បធម៌រូបី ដើម្បីបម្រើផល ប្រយោជន៍សម្រាប់គោលដៅអ្នកស្រាវជ្រាវ និងដើម្បីរក្សាទុកទិន្នន័យ។

ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបី ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីពង្រឹងការគ្រប់គ្រងកេរ្តិ៍មរតកវប្បធម៌អរូបី។

៤.២០.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ និស្សិត អង្គការជាតិ និងអន្តរជាតិ។

៤.២០.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យ បានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ	២០១១	២០១២	ស្ថិតិវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១១*
ស្ថិតិបេតិកភណ្ឌវប្បធម៌រូបី	២០១១	២០១២	ស្ថិតិវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១១*
ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបី	២០១១	២០១២	ស្ថិតិវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១១*

* មិនទាន់បោះពុម្ព។

៤.២១ ក្រសួងទេសចរណ៍

៤.២១.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងទេសចរណ៍ទទួលខុសត្រូវលើការដឹកនាំ និងគ្រប់គ្រងវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ភារៈកិច្ច និងការទទួលខុសត្រូវ គឺការបង្កើតគោលនយោបាយជាតិអំពីវិស័យ ទេសចរណ៍ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ លើកទឹកចិត្តការវិនិយោគក្នុងវិស័យ ទេសចរណ៍ លើមូលដ្ឋាននៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គ្រប់គ្រងឧស្សាហកម្មទេសចរណ៍

កម្ពុជា លើកស្ទួយសេវាកម្មទេសចរណ៍គ្រប់ប្រភេទ គ្រប់គ្រង និងថែរក្សារមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានបង្កើតដោយមនុស្ស មណ្ឌលទេសចរណ៍ និងតំបន់អភិវឌ្ឍន៍ទេសចរណ៍ទូទាំងប្រទេស ចេញអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មវិស័យទេសចរណ៍ លើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍ កម្ពុជា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស គ្រប់គ្រងឯកសារបោះពុម្ពទេសចរណ៍ និងព័ត៌មាន និងការកែតម្រូវការផ្តល់សេវាកម្មបើចាំបាច់ បង្កើត ធ្វើឲ្យប្រសើរឡើង និងរក្សានូវស្តង់ដារ និងគុណភាពនៃឧស្សាហកម្ម និងសេវាកម្មទេសចរណ៍។

៤.២១.២ អង្កេតស្ថិតិ និងគោលដៅ

ស្ថិតិទេសចរណ៍ និងអន្តរជាតិ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រចាំខែ និងប្រចាំឆ្នាំ ការចំណាយលើទេសចរណ៍ប្រចាំឆ្នាំ រយៈពេលមធ្យមនៃការស្នាក់នៅ និងវិក្កយបត្រទេសចរណ៍ប្រចាំឆ្នាំ។

ស្ថិតិឧស្សាហកម្មទេសចរណ៍ ប្រចាំឆមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ និងមគ្គុទ្ទេសក៍ ទេសចរណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

ស្ថិតិកម្លាំងពលកម្មបម្រើឲ្យវិស័យទេសចរណ៍ ប្រចាំឆ្នាំ

ស្ថិតិមិនត្រូវបានផលិត។

ស្ថិតិទេសចរវិលល្ងាច ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

ស្ថិតិមិនត្រូវបានផលិត។

៤.២១.៤ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានរាជរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។

៤.២១.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិទេសចរណ៍ និងអន្តរជាតិ	២០១១	២០១២	របាយការណ៍ស្ថិតិទេសចរណ៍ប្រចាំឆ្នាំ ២០១១
ស្ថិតិឧស្សាហកម្មទេសចរណ៍	២០១១	២០១២	របាយការណ៍ស្ថិតិទេសចរណ៍ប្រចាំឆ្នាំ ២០១១
ស្ថិតិកម្លាំងពលកម្មបម្រើឲ្យវិស័យទេសចរណ៍*	-	-	-
ស្ថិតិទេសចរវិលល្ងាច*	-	-	-

* មិនត្រូវបានផលិត។

៤.២២ ក្រសួង ធម្មការ និងសាសនា

៤.២២.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងធម្មការ និងសាសនាមានភារកិច្ចទទួលខុសត្រូវលើការដឹកនាំ និងគ្រប់គ្រងរាល់អង្គការសាសនានៅប្រទេសកម្ពុជា ជាពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ការណែនាំគោរព និងត្រួតពិនិត្យរាល់គ្រឹះស្ថានសាសនា រួមមានវត្ត ព្រះវិហារ មណ្ឌលស្រាវជ្រាវ សាសនា និងសមាគមសាសនា ការធានាការយល់ដឹង និងសហប្រតិបត្តិការរវាងអង្គការសាសនាតាមរយៈការសិក្សា និងការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលសម្រាប់ព្រះសង្ឃ ផ្នែកតាមក្របខណ្ឌព្រះពុទ្ធសាសនា និងជាមួយកិច្ចសហការរបស់អាជ្ញាធរពាក់ព័ន្ធ ការផ្តល់កម្មវិធីសិក្សា និងបណ្តុះបណ្តាលសម្រាប់ព្រះសង្ឃ ការស្រាវជ្រាវ និងបោះពុម្ពផ្សាយឯកសារអំពីអក្សរសាស្ត្រ ប្រពៃណី និងវប្បធម៌ទាក់ទងនឹងព្រះពុទ្ធសាសនាដោយសប្បុរសធម៌ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

៤.២២.២ អង្កេតស្តីពី និងគោលដៅ

ស្ថិតិសាសនា និងគ្រឹះស្ថានសាសនា ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួង។

៤.២២.៣ អ្នកប្រើប្រាស់ស្ថិតិ

គ្មានព័ត៌មានពីក្រសួង។

៤.២២.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិសាសនា និងគ្រឹះស្ថានសាសនា *	-	-	-

* គ្មានព័ត៌មានទទួលបានពីក្រសួង។

៤.២៣ ក្រសួង កិច្ចការនារី

៤.២៣.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងកិច្ចការនារី មានភារកិច្ចទទួលខុសត្រូវលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចរបស់ស្ត្រី។ ក្រសួងមានតួនាទីជាអ្នកជួយជំរុញ អ្នកគាំទ្រ អ្នកសម្របសម្រួល និងអ្នកជួយសម្រួល ដើម្បីលើកទឹកចិត្តស្ថាប័នសាធារណៈ សង្គមស៊ីវិល និងផ្នែកឯកជន ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីរបស់ពួកគេ។

៤.២៣.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិវិធានខ័រ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺសម្រាប់អ្នកធ្វើគោលនយោបាយ គម្រោង កម្មវិធី និងការធ្វើផែនការ ការតាមដាន និងការវាយតម្លៃសមភាពវិធានខ័រ។

៤.២៣.២ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ដែលកំពុងធ្វើការជាមួយសមភាពវិធានខ័រ។

៤.២៣.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ក្រោយយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិវិធានខ័រ	២០១១	២០១២	ស្ថិតិវិធានខ័រសំខាន់ៗនៅកម្ពុជា ឆ្នាំ២០១២

៤.២៤ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

៤.២៤.១ ការងារ និងការទទួលខុសត្រូវ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចទទួលខុសត្រូវលើការចូលរួមការកាត់បន្ថយភាពក្រីក្រ តាមរយៈការស្វែងរកការងារសមស្របសម្រាប់ប្រជាជន និងធានាកម្លាំងពលកម្មបច្ចុប្បន្នបម្រើក្នុងផលិតកម្ម និងឧស្សាហកម្ម ដែលទទួលបានសិទ្ធិ និងផលប្រយោជន៍ យោងតាមច្បាប់ការងារ និងច្បាប់សន្តិសុខសង្គម ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវវ័យដែលគ្មានឱកាសទទួលបានការអប់រំមហាវិទ្យាល័យ និងក្រុមងាយគ្រោះផ្សេងទៀតដោយគ្មានការរើសអើង ធ្វើឲ្យប្រសើរឡើង និងលើកស្ទួយការបញ្ជ្រាបវិធានខ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៤.២៤.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិការងារ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីលទ្ធផលនៃសមិទ្ធផលសកម្មភាពរបស់អង្គភាពក្រោមក្រសួង ដើម្បីសង្ខេប និងវិភាគសម្រាប់រៀបចំផែនការ និងគោលនយោបាយសម្រាប់វិស័យការងារ និងបណ្តុះបណ្តាល។

ស្ថិតិការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការបណ្តុះបណ្តាល យោងតាមគោលនយោបាយជាតិ ដើម្បីស្វែងរកកម្រិតជំនាញ/វ័យនៃអ្នកបោះបង់ចោល សាលាដើម្បីប្រៀបធៀបជាមួយទីផ្សារការងារ យោងតាមការបណ្តុះបណ្តាល និងមូលដ្ឋានសម្រាប់ ការអភិវឌ្ឍជាតិ។

ស្ថិតិបេឡាជាតិ របបសន្តិសុខសង្គម ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីចំនួនការងារទាក់ទងនឹងគ្រោះថ្នាក់ សកម្ម ភាពសេដ្ឋកិច្ច មូលហេតុនៃការគ្រោះថ្នាក់ កម្រិតនៃការគ្រោះថ្នាក់ ក្រុមអាយុ និងភេទ ដើម្បីធ្វើឲ្យការ គ្រោះថ្នាក់ទាក់ទងនឹងការងារ មានកម្រិតជាអប្បបរមា។

៤.២៤.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ មន្ត្រីពាក់ព័ន្ធនឹងការ ធ្វើផែនការ និងគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគមនិយោជក បេឡាជាតិសម្រាប់ របបសន្តិសុខសង្គម និងអ្នកស្រាវជ្រាវ។

៤.២៤.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យ បានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការងារ	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និង ផែនការការងារ ឆ្នាំ២០១២
ស្ថិតិការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និង ផែនការការងារ ឆ្នាំ២០១២
ស្ថិតិបេឡាជាតិ របបសន្តិសុខសង្គម	២០១១	២០១២	របាយការណ៍ប្រចាំឆ្នាំ២០១១ និង ផែនការការងារ ឆ្នាំ២០១២

៤.២៥ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

៤.២៥.១ ការងារ និងការទទួលខុសត្រូវ

រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលមានភារកិច្ចទទួលខុសត្រូវលើការផ្តល់សេវាកម្ម អាកាសចរណ៍ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងចំណាយសមស្របតាមស្តង់ដារ អន្តរជាតិ សម្រាប់ជើងយន្តហោះជាតិ និងអន្តរជាតិ ការបង្កើនការរួមចំណែកជាអតិបរមាដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយអនុតំបន់ តំបន់ និងអន្តរជាតិ។

៤.២៥.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិក្រុមហ៊ុនអាកាសចរណ៍ ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវាស់វែងវឌ្ឍនភាពនៃក្រុមហ៊ុនអាកាសចរណ៍ និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍។

ស្ថិតិអាកាសយានដ្ឋាន ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវាស់វែងវឌ្ឍនភាពនៃអាកាសយានដ្ឋាន និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍។

ស្ថិតិអ្នកផ្តល់សេវានាំផ្លូវអាកាស ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវាស់វែងវឌ្ឍនភាពនៃអ្នកផ្តល់សេវានាំផ្លូវអាកាស និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍។

ស្ថិតិអាកាសយានស៊ីវិលដែលចុះបញ្ជី ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីវាស់វែងវឌ្ឍនភាពនៃអាកាសយានស៊ីវិលដែលចុះបញ្ជី និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍។

៤.២៥.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងអ្នកស្រាវជ្រាវ។

៤.២៤.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិក្រុមហ៊ុនអាកាសចរណ៍	២០១១	២០១២	សៀវភៅទិន្នន័យអាកាសចរណ៍ស៊ីវិលកម្ពុជា*
ស្ថិតិអាកាសយានដ្ឋាន	២០១១	២០១២	សៀវភៅទិន្នន័យអាកាសចរណ៍ស៊ីវិលកម្ពុជា*
ស្ថិតិអ្នកផ្តល់សេវានាំផ្លូវអាកាស	២០១១	២០១២	សៀវភៅទិន្នន័យអាកាសចរណ៍ស៊ីវិលកម្ពុជា*
ស្ថិតិអាកាសយានស៊ីវិលដែលចុះបញ្ជី	២០១១	២០១២	សៀវភៅទិន្នន័យអាកាសចរណ៍ស៊ីវិលកម្ពុជា*

* មិនទាន់បោះពុម្ព។

៤.២៦ រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ

៤.២៦.១ ការងារ និងការទទួលខុសត្រូវ

រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈមានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលទាំងអស់។

៤.២៦.២ អទ្ទេសន្តិកិ និងគោលដៅ

ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្ម ប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីចំនួនមន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍។

៤.២៦.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានក្រសួងផែនការ ទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។

៤.២៦.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ក្រោយយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្ម	២០១១	២០១៣	ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្មប្រចាំឆ្នាំ*

* មិនទាន់បោះពុម្ព។

៤.២៧ ធនាគារជាតិនៃកម្ពុជា

៤.២៧.១ ការងារ និងការទទួលខុសត្រូវ

ធនាគារជាតិនៃកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការ កំណត់ទិសដៅគោលនយោបាយរូបិយវត្ថុ ដោយប្រឹក្សាជាមួយរាជរដ្ឋាភិបាល និងពិចារណាលើក្របខ័ណ្ឌការងារនៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ការបង្កើត អនុវត្ត និងតាមដានគោលនយោបាយរូបិយវត្ថុ និងការប្តូរប្រាក់ស្របតាមទិសដៅដែលបានកំណត់ ធ្វើការវិភាគសេដ្ឋកិច្ច និងរូបិយវត្ថុឲ្យបានទៀងទាត់ និងផ្សព្វផ្សាយទូទៅនូវលទ្ធផល និងប្រគល់សំណើ និងវិធានការជូនរាជរដ្ឋាភិបាលកម្ពុជា ការផ្តល់អាជ្ញាប័ណ្ណ និងដកអាជ្ញាប័ណ្ណ ធ្វើច្បាប់ និងគ្រប់គ្រងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានពាក់ព័ន្ធផ្សេងទៀត ដូចជាសវនករ និងអ្នកបិទបញ្ជី ការគ្រប់គ្រងប្រព័ន្ធទូទាត់ប្រាក់នៅក្នុងប្រទេសកម្ពុជា និងពង្រឹងការទូទាត់ប្រាក់នៅក្នុងធនាគារ ការដើរតួជាអ្នកបង្កើតតែមួយគត់នូវរូបិយប័ណ្ណជាតិនៃកម្ពុជា ការបង្កើតជញ្ជីងទូទាត់ប្រាក់ ការចូលរួមក្នុងការគ្រប់គ្រងបំណុល និងបណ្តឹងខាងក្រៅ

ការចូលរួមក្នុងការបង្កើត និងគ្រប់គ្រងទីផ្សាររូបិយប័ណ្ណ និងហិរញ្ញវត្ថុ ការផ្តល់អាជ្ញាប័ណ្ណ និងដកអាជ្ញាប័ណ្ណ ធ្វើច្បាប់ និងគ្រប់គ្រងរាល់ប្រតិបត្តិការនៅក្នុងទីផ្សារភាគហ៊ុន និងប្តូរប្រាក់អន្តរជាតិ ទីផ្សារសម្រាប់ត្បូង និងលោហធាតុមានតម្លៃ ដើម្បីកំណត់អត្រាការប្រាក់។

៤.២៧.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិជញ្ជីងទូទាត់ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីលំហូរនៃគណនីពាណិជ្ជកម្ម សេវាកម្ម ចំណូល ប្រាក់ផ្ទេរ បំណុលក្រៅប្រទេស វិនិយោគផ្ទាល់បរទេស ប្រាក់បម្រុងមូលធន ស្ថានភាពវិនិយោគក្រៅប្រទេស និងស្ថិតិបំណុលក្រៅប្រទេស។

ស្ថិតិបំណុលក្រៅប្រទេស ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅ គឺដើម្បីចងក្រងស្ថិតិជញ្ជីងទូទាត់ បំណុល និងសន្និធិបញ្ចប់។

ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ ប្រចាំខែ

គោលដៅ គឺដើម្បីចងក្រងស្ថិតិសម្រាប់ធ្វើសេចក្តីសម្រេចចិត្តនៃគោលនយោបាយរូបិយវត្ថុ ដើម្បីវិភាគ និងប្រើប្រាស់សម្រាប់សូចនាករសេដ្ឋកិច្ច។

ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកទំនិញ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅ គឺដើម្បីចងក្រងស្ថិតិសម្រាប់វិភាគអំពីការបង្កើនជញ្ជីងទូទាត់នៅកម្ពុជា និងតាមដានទំនិញនាំចូល និងនាំចេញនៅកម្ពុជា និងពិភពលោក។

ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្ម ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅ គឺដើម្បីចងក្រងស្ថិតិសម្រាប់ធ្វើការវិភាគសេដ្ឋកិច្ច និងសម្រាប់អ្នកធ្វើគោលនយោបាយ ដើម្បីរៀបចំគោលនយោបាយពាណិជ្ជកម្ម គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយស្ថិរភាពទ្រង់ទ្រាយធំ និងដើម្បីយល់ដឹងអំពីចំណូល ចំណាយនៃវិស័យទេសចរណ៍ ផ្នែកសេវាកម្ម។

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គោលដៅនៃការចងក្រងស្ថិតិ គឺដើម្បីយល់ដឹងអំពីស្ថានភាពប្រែប្រួលទ្រព្យសកម្ម និងទ្រព្យអកម្មនៅកម្ពុជា និងការវិនិយោគផ្ទាល់ក្រៅប្រទេស។

៤.២៧.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើគោលនយោបាយ ធនាគារជាតិនៃកម្ពុជា ក្រសួងផែនការ និងក្រសួងផ្សេងៗ ស្ថាប័នជាតិ និងអន្តរជាតិ (ឧទាហរណ៍ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)) អ្នកស្រាវជ្រាវ និងស្ថាប័នហិរញ្ញវត្ថុ។

៤.២៧.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	គ្រាហោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិជញ្ជីងទូទាត់	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១
ស្ថិតិបំណុលក្រៅប្រទេស	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១
ស្ថិតិវិបិយវត្ថុ និងហិរញ្ញវត្ថុ	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកទំនិញ	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្ម	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១
ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ	២០១១	២០១១	ស្ថិតិជញ្ជីងទូទាត់កម្ពុជា ព្រឹត្តិបត្រលេខ ៣២ ត្រីមាសទី២ ឆ្នាំ២០១១

៤.២៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

៤.២៨.១ ការងារ និងការទទួលខុសត្រូវ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការបម្រើការងារជា “អ្នកសម្របសម្រួល” និង “ច្រកចេញចូលតែមួយ” ក្នុងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសនានា ស្ថាប័នអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលជាអ្នកផ្តល់ជំនួយដល់កម្ពុជា និងការបម្រើការងារជាអ្នកសម្របសម្រួល និង “ច្រកចេញចូលតែមួយ” ក្នុងទំនាក់ទំនងចំណោមក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗ ដើម្បីសម្របសម្រួលការផ្តល់ និង/ឬការចែកចាយជំនួយការអភិវឌ្ឍន៍ការបង្កើត និងអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពអភិវឌ្ឍន៍ និងដើម្បីពង្រឹងភាពជាដៃគូជាមួយសហគមន៍ដៃគូអភិវឌ្ឍន៍ ការកៀងគរ និងផ្តល់ជំនួយការអភិវឌ្ឍន៍សម្រាប់ការអនុវត្តជាអាទិភាពដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីអភិវឌ្ឍន៍តាមផ្នែក។ ការដឹកនាំសុខដុមកម្មនៃការអនុវត្តន៍គម្រោង និងកម្មវិធីអភិវឌ្ឍន៍ដោយដៃគូអភិវឌ្ឍន៍ ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃជំនួយការអភិវឌ្ឍន៍ កិច្ចប្រតិបត្តិការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដែលទាក់ទងនឹងម្ចាស់ជំនួយ និងអង្គការអន្តរជាតិ និងការវិនិយោគ។

៤.២៨.២ អន្តេតស្ថិតិ និងគោលដៅ

ស្ថិតិការប្រើប្រាស់ហិរញ្ញប្រទានសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួងពាក់ព័ន្ធ។

ស្ថិតិការអនុម័តគម្រោងវិនិយោគសាធារណៈរបស់ក្រសួង ស្ថាប័ន ប្រចាំឆមាស និងប្រចាំឆ្នាំ

គោលដៅ គឺចងក្រងស្ថិតិសម្រាប់អ្នកវិនិយោគ ដើម្បីវិភាគ និងបង្ហាញដល់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

ស្ថិតិការអនុម័តគម្រោងវិនិយោគឯកជន រួមទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ

គ្មានព័ត៌មានពីក្រសួងពាក់ព័ន្ធ។

៤.២៨.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានស្ថាប័នពាក់ព័ន្ធនឹងការវិនិយោគ និងស្ថានទូតនៅក្នុងប្រទេសកម្ពុជា។

៤.២៨.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យបានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិការប្រើប្រាស់ហិរញ្ញប្រទានសហប្រតិបត្តិការអភិវឌ្ឍន៍	-	-	-
ស្ថិតិការអនុម័តគម្រោងវិនិយោគសាធារណៈរបស់ក្រសួងស្ថាប័ន*	២០១១	-	-
ស្ថិតិការអនុម័តគម្រោងវិនិយោគឯកជន រួមទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស*	-	-	-

* មិនទាន់បោះពុម្ព។

៤.២៩ គណៈកម្មាធិការជាតិបណ្តុះបណ្តាល

៤.២៩.១ ការងារ និងការទទួលខុសត្រូវ

គណៈកម្មាធិការជាតិបណ្តុះបណ្តាល មានភារៈកិច្ច និងទទួលខុសត្រូវលើការរៀបចំគោលនយោបាយ និងផែនការបណ្តុះបណ្តាលជាតិ សម្រាប់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ការសម្របសម្រួល និងតម្រង់ទិសការងារនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ដើម្បីបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគត ការរៀបចំគម្រោងមួយ ដើម្បីបង្កើតថ្មី និងអភិវឌ្ឍប្រព័ន្ធការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ដូចជា ៖ i) គុណភាពដែលមានជួយជ្រោមជ្រែង និងមានប្រសិទ្ធភាព ii) ភ្ជាប់នឹងការងារអាទិភាពអភិវឌ្ឍន៍ជាតិ iii) ឆ្លើយ

តបទៅនឹងតម្រូវការពាណិជ្ជកម្ម វិស័យកសិកម្មឧស្សាហកម្ម និងសេវាកម្ម និង iv) ទំនាក់ទំនងរវាង ទឹកក្នុងការងារ និងស្ថាប័ន។

៤.២៩.២ អន្តរស្ថិតិ និងគោលដៅ

ស្ថិតិព័ត៌មានទីផ្សារពលកម្ម

គោលដៅ គឺដើម្បីប្រមូល ចងក្រងទិន្នន័យ និងបោះពុម្ពផ្សាយព័ត៌មានពលកម្មតម្រូវការ អំពីធនធានមនុស្សសម្រាប់ប្រើប្រាស់ពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០១៥ តាមប្រភេទការងារ ក្របខណ្ឌ ការងារ រដ្ឋធម្មនុញ្ញ កម្រិតអប់រំ តម្រូវការជំនាញភាសាបរទេស បទពិសោធន៍ និងប្រាក់ឈ្នួល ឬ ល្បែងត្បូង។

៤.២៩.៣ អ្នកប្រើប្រាស់ស្ថិតិ

អ្នកប្រើប្រាស់ស្ថិតិសំខាន់ៗ រួមមានអ្នកធ្វើគោលនយោបាយ អ្នកធ្វើផែនការ និងយោជក អ្នកផ្តល់ការអប់រំ ទីប្រឹក្សាអំពីជំនាញ អ្នកផ្តល់សេវាការងារ អ្នកស្រាវជ្រាវ អ្នកស្វែងរកការងារ និង សាធារណជន។

៤.២៩.៤ ឈ្មោះរបាយការណ៍ និងឆ្នាំផ្សព្វផ្សាយ

ឈ្មោះស្ថិតិ	ត្រាយោង	ទិន្នន័យ បានបោះពុម្ព	ឈ្មោះរបាយការណ៍ចុងក្រោយ
ស្ថិតិព័ត៌មានទីផ្សារពលកម្ម	២០១១	២០១២	មិនអាចរកបាន

ឧបសម្ព័ន្ធ ១ ៖

**ស្ថានភាពបច្ចុប្បន្ន និងចំណាយសរុបនៃការអន្តេត
ក្នុងប្រព័ន្ធស្ថិតិជាតិ**

១. វិនិយោគស្ថិតិជាតិ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូល នៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិជំរឿនប្រជាពលរដ្ឋ*	មិនប្រមូល	-	-
ស្ថិតិជំរឿនកសិកម្ម*	មិនប្រមូល	-	-
ស្ថិតិជំរឿនសហគ្រាស	ប្រមូល	១.៨៣៤.១៧៤	
ស្ថិតិអង្កេតប្រជាពលរដ្ឋចន្លោះជំរឿន*	មិនប្រមូល	-	-
ស្ថិតិអង្កេតការអប់រំ និងអក្ខរភាព	ប្រមូល	**	
ស្ថិតិអង្កេតប្រជាសាស្ត្រ និងសុខភាព*	មិនប្រមូល	-	-
ស្ថិតិអង្កេតផ្នែកមិនរៀបរយ និងសេដ្ឋកិច្ចមិនបានពិនិត្យ	ប្រមូល	***	
ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌	ប្រមូល	**	
ស្ថិតិអង្កេតសហគ្រាស*	មិនប្រមូល	-	-
ស្ថិតិអង្កេតកម្លាំងពលកម្ម	ប្រមូល	២៥.៣០៥	
ស្ថិតិអង្កេតហិរញ្ញវត្ថុវិស័យកសិកម្ម*	មិនប្រមូល	-	-
ស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច	ប្រមូល	២៧២.៥២០	
ស្ថិតិអង្កេតប្រជាសាស្ត្រ*	មិនប្រមូល	-	-
ស្ថិតិអង្កេតពលកម្មកុមារ	ប្រមូល	****	
ស្ថិតិចុះបញ្ជីអាជីវកម្មសមាហរណកម្ម*	មិនប្រមូល	-	-
ស្ថិតិគណនេយ្យជាតិ	ប្រមូល	៤.៦០០	
សន្ទស្សន៍ផលិតកម្មកសិកម្ម និងឧស្សាហកម្ម	ប្រមូល	***	
ស្ថិតិ និងសន្ទស្សន៍ពាណិជ្ជកម្មលក់រាយ និងលក់ដុំ	ប្រមូល	***	
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់*	ប្រមូល	៦.៤៨០	
សន្ទស្សន៍ថ្លៃនិហារីណា និងអាហារីណា*	មិនប្រមូល	-	-
គណនីរណបតាមផ្នែក*	មិនប្រមូល	-	-
សន្ទស្សន៍ចំណាយពលកម្ម និងថ្លៃលម្អូល	ប្រមូល	***	
សន្ទស្សន៍ថ្លៃអ្នកផលិត និងសេវាកម្ម*	មិនប្រមូល	-	-
ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ	មិនប្រមូល	-	-
គណនីរណបបរិស្ថាន និងធនធានធម្មជាតិ	មិនប្រមូល	-	-

ស្ថិតិប្រជាសាស្ត្រ និងប្រជាពាស្ត្រ*	មិនប្រមូល	-	-
ស្ថិតិចំណូល និងចំណាយគ្រួសារ	ប្រមូល	**	
អង្កេតសង្គមកិច្ចផ្សេងទៀត	ប្រមូល	៣.០០០	
សៀវភៅស្ថិតិថ្នាក់ជាតិ រាជធានី ខេត្ត	ប្រមូល	៦.៥០០	
សៀវភៅស្ថិតិថ្នាក់ខេត្ត	ប្រមូល	*****	
សៀវភៅស្ថិតិថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់*	មិនប្រមូល	-	-
ស្វ័យការសេដ្ឋកិច្ច និងបរិស្ថាន*	មិនប្រមូល	-	-
ស្វ័យការសង្គមកិច្ច ប្រជាសាស្ត្រ*	ប្រមូល	-	-

* មិនបានផលិត។

** សរុបចំណាយ រួមបញ្ចូលជាមួយស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច។

*** សរុបចំណាយ រួមបញ្ចូលជាមួយស្ថិតិគណនេយ្យជាតិ។

**** សរុបចំណាយ រួមបញ្ចូលជាមួយស្ថិតិអង្កេតពលកម្មកុមារ។

***** បានរៀបចំ ដោយមន្ទីរផែនការខេត្តនៃក្រសួងផែនការ។

២. ទិន្នន័យគណនេយ្យ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	ប្រមូល	២៧.៣៧៤	-

៣. ក្រសួង មហាផ្ទៃ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិប្រជាពលរដ្ឋ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិអត្តសញ្ញាណប័ណ្ណ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិការចុះបញ្ជីអគ្រានុកូលដ្ឋាន	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិជនអន្តោប្រវេសន៍	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិគណបក្សនយោបាយ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិការបង្កើតក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិថ្មី	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

៤. ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល	ប្រមូល		៦៤.៨០០
ស្ថិតិបំណុលសាធារណៈ	ប្រមូល		**
ស្ថិតិការអនុវត្តថវិការាជរដ្ឋាភិបាល	ប្រមូល		**
ស្ថិតិពន្ធអាករ	ប្រមូល		**
ស្ថិតិទំនិញដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស*	មិនប្រមូល	-	-
ស្ថិតិចំណូលមិនមែនសារពើពន្ធ	ប្រមូល		**
ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស	ប្រមូល		**

* មិនបានផលិត។

* ប្រាំមួយអង្កេតរួមចូលគ្នា និងបង្ហាញក្នុងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។

៥. ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិផ្លែទំនិញកសិកម្ម	ប្រមូល	៤៤.៥០០	
ស្ថិតិអង្កេតផ្លែដី ទិន្នផល និងបរិមាណផលដំណាំ	ប្រមូល	៣៤.០០០	
ស្ថិតិផលិតកម្ម និងបសុព្យាបាល	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិផលជល	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិព្រៃឈើ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិផលិតកម្មដំណាំកៅស៊ូ*	មិនប្រមូល	-	-
ស្ថិតិគ្រឿងយន្តកសិកម្ម	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

* មិនបានផលិត។

៦. ក្រសួង អភិវឌ្ឍន៍ជនបទ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិផ្លូវជនបទ	ប្រមូល	៣៧.២០០	
ស្ថិតិទឹកស្អាតជនបទ	ប្រមូល	៣៧.២០០	
ស្ថិតិបង្គន់អនាម័យជនបទ	ប្រមូល	៣៧.២០០	
ស្ថិតិក្រុមជនជាតិភាគតិច	ប្រមូល	៣៧.២០០	
ស្ថិតិផ្នែកប្រព័ន្ធធារាសាស្ត្រខ្នាតតូច	ប្រមូល	៣៧.២០០	

ស្ថិតិផ្សារជនបទ*	មិនប្រមូល	-	-
ស្ថិតិឥណទានអភិវឌ្ឍន៍ជនបទ	ប្រមូល	៣៧.២០០	
ស្ថិតិការសោងសង់សាលារៀនជនបទ	ប្រមូល	៣៧.២០០	

* មិនបានផលិត។

៧. ក្រសួង ពាណិជ្ជកម្ម

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម	ប្រមូល	៥៤.៤៨០	
ស្ថិតិការចុះបញ្ជីម៉ាក	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

៨. ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិឧស្សាហកម្ម សិប្បកម្ម	ប្រមូល	៤.៧៤០	
ស្ថិតិថាមពល	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិធនធានរ៉ែ	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិទឹកស្អាត	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

៩. ក្រសួង អប់រំ យុវជន និងកីឡា

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិមត្តេយ្យសិក្សា និងបឋមសិក្សា	ប្រមូល		៦២.២៩៥*
ស្ថិតិមធ្យមសិក្សា បឋមភូមិ ទុតិយភូមិ	ប្រមូល		*
ស្ថិតិឧត្តមសិក្សា	ប្រមូល		១.៧៥៧
ស្ថិតិអប់រំក្រៅប្រព័ន្ធ	ប្រមូល	៤៨.៣០០	

* ចំណាយសរុបរួមបញ្ចូលជាមួយគ្នានៃមត្តេយ្យសិក្សា និងបឋមសិក្សា និងមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ។

១០. ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា	ប្រមូល		១.០៥៣
ស្ថិតិចំនួនអង្គការដៃគូដែលបានចុះ អនុស្សាវរណៈលើការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ប្រមូល		៨៨២*
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល	ប្រមូល		*
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ ប្រជារាស្ត្រទូទៅ	ប្រមូល		១.២៥១**
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ អតីតយុទ្ធជន	ប្រមូល		**

* ចំណាយសរុបរួមបញ្ចូលជាមួយគ្នានៃអង្គការដៃគូដែលបានចុះអនុស្សាវរណៈ លើការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបេឡាជាតិ សន្តិសុខសង្គមសម្រាប់ ប្រជារាស្ត្រទូទៅ។

** ចំណាយសរុបរួមបញ្ចូលជាមួយគ្នានៃបេឡាជាតិ សន្តិសុខសង្គមសម្រាប់ មន្ត្រីរាជការស៊ីវិល និងបេឡាជាតិ សន្តិសុខសង្គមសម្រាប់ អតីតយុទ្ធជន។

១១. ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិវិស័យសំណង់	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវិស័យដីធ្លី	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវិស័យរៀបចំដែនដី នគរូបនីយកម្ម	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

១២. ក្រសួង បរិស្ថាន

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការប្រែប្រួលអាកាសធាតុ	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការបំពុលសំណល់រឹង សំណល់រាវ និងការបំពុលខ្យល់	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

១៣. ក្រសួង អនាម័យ និង ឧតុនិយម

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិឧតុនិយម	ប្រមូល	៤.៨០០*	
ស្ថិតិជលសាស្ត្រ	ប្រមូល	*	
ស្ថិតិប្រព័ន្ធស្រោចស្រព	ប្រមូល	*	

* ចំណាយសរុបរួមបញ្ចូលជាមួយគ្នានៃឧតុនិយម ជលសាស្ត្រ និងប្រព័ន្ធស្រោចស្រព។

១៤. ក្រសួង ព័ត៌មាន

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិផ្នែកបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

១៥. ក្រសួង យុត្តិធម៌

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិករណីវិវាទបទដ្ឋប្បវេណីគ្រប់សាលាដំបូង	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌគ្រប់សាលាដំបូង	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
តិករណីវិវាទបទល្មើសព្រហ្មទណ្ឌទៅលើអនីតិជន	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិកិច្ចការកសាងច្បាប់	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិកិច្ចការផ្សព្វផ្សាយច្បាប់	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិដោះស្រាយពាក្យបណ្តឹង	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

១៦. ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការចុះផ្សព្វផ្សាយច្បាប់	ប្រមូល	២.៧៥០	
ស្ថិតិការអនុម័តច្បាប់	ប្រមូល	២.៧៥០	
ស្ថិតិសមាជិករដ្ឋសភា ព្រឹទ្ធសភា	ប្រមូល	២.៧៥០	
ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន	ប្រមូល	២.៧៥០	
ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង	ប្រមូល	២.៧៥០	

១៧. ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិសេវាកម្មប្រៃសណីយ៍	ប្រមូល	១.៦៦០	
ស្ថិតិអាជីវកម្មសេវាកម្មទូរគមនាគមន៍	ប្រមូល	១.២៤០	

១៨. ក្រសួង សុខាភិបាល

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិជម្ងឺឆ្លង	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិសុខាភិបាល	ប្រមូល	២២៣.១១៧	
ស្ថិតិមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនមានច្បាប់	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

១៩. ក្រសួង សាធារណការ និងដឹកជញ្ជូន

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការចុះបញ្ជីយានយន្ត និងនាវា	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

២០. ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ	ប្រមូល		១១.៦០០
ស្ថិតិបេតិកភណ្ឌវប្បធម៌មរិប៊ី	ប្រមូល		១៩.២០០
ស្ថិតិបេតិកភណ្ឌវប្បធម៌អរិប៊ី	ប្រមូល		១៩.២០០

២១. ក្រសួង ទេសចរណ៍

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិទេសចរជាតិ និងអន្តរជាតិ	ប្រមូល	៨០.៦០០	
ស្ថិតិឧស្សាហកម្មទេសចរណ៍	ប្រមូល	៤០.៣០០	
ស្ថិតិកម្លាំងពលកម្មបម្រើឱ្យវិស័យទេសចរណ៍*	គ្មាន	-	-
ស្ថិតិទេសចរវិលល្ងាច*	គ្មាន	-	-

២២. ក្រសួង ធម្មការ និងសាសនា

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិសាសនា និងគ្រឹះស្ថានសាសនា	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

២៣. ក្រសួង កិច្ចការនារី

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិវ័យនង្គរ	ប្រមូល		៣.៤៦០

២៤. ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការងារ	ប្រមូល	១៣.២០០	
ស្ថិតិការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ	ប្រមូល	១៣.២០០	
ស្ថិតិបេឡាជាតិ របបសន្តិសុខសង្គម	ប្រមូល	១៣.២០០	

២៥. រដ្ឋលេខាធិការរដ្ឋាន អាកាសចរណ៍ស៊ីវិល

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិក្រុមហ៊ុនអាកាសចរណ៍	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិអាកាសយានដ្ឋាន	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិអ្នកផ្តល់សេវានាំចេញអាកាស	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិអាកាសយានស៊ីវិលដែលចុះបញ្ជី	ប្រមូល	មិនអាចរកបាន	មិនអាចរកបាន

២៦. រដ្ឋលេខាធិការរដ្ឋាន មុខងារសាធារណៈ

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្ម	ប្រមូល	១៨.៣៧៤	

២៧. ធនាគារជាតិនៃកម្ពុជា

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិជញ្ជីងទូទាត់	ប្រមូល		២០.១៦៤
ស្ថិតិបំណុលក្រៅប្រទេស	ប្រមូល		៤.០០០
ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ	ប្រមូល		១៦.៣៤៤
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកទំនិញ	ប្រមូល		៦.៩៩៨
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្ម	ប្រមូល		៤.០០០
ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ	ប្រមូល		៤.០០០

២៨. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិការប្រើប្រាស់ហិរញ្ញប្រទានសហប្រតិបត្តិការអភិវឌ្ឍន៍	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិការអនុម័តគម្រោងវិនិយោគសាធារណៈរបស់ក្រសួង ស្ថាប័ន	ប្រមូល		២.៤០០
ស្ថិតិការអនុម័តគម្រោងវិនិយោគឯកជន រួមទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

២៩. គណៈកម្មាធិការជាតិបណ្តុះបណ្តាល

ឈ្មោះស្ថិតិ	ទិន្នន័យប្រមូលនៅឆ្នាំ ២០១១	ចំណាយសរុប (US\$)	
		ថវិកាប៉ាន់ស្មាន	ថវិកាជាក់ស្តែង
ស្ថិតិព័ត៌មានទីផ្សារពលកម្ម	ប្រមូល	១៥៥.១០០	

ឧបសម្ព័ន្ធ ២ ៖

ប្រភេទប្រតិបត្តិការ និងឯកតាភាយការណ៍ កម្រិតតំបន់ និងពេលវេលាផ្សេងៗ

១. វិទ្យាស្ថានជាតិស្ថិតិ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភេទទិន្នន័យ	ឯកតាភាយការណ៍*	កម្រិតតំបន់	ពេលវេលាផ្សេងៗ
ស្ថិតិជំរឿនប្រជាជនស្រុក	១៩				
ស្ថិតិជំរឿនកសិកម្ម	១៩				
ស្ថិតិជំរឿនសហគ្រាស	២០១១	ជំរឿន	សហគ្រាស រដ្ឋាភិបាល អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេត្រីមី អង្គការមិនមែនរដ្ឋាភិបាល និងអ្នកលក់	កម្ពុជា ខេត្ត ស្រុក ឃុំ	រៀងរាល់ ១០ ឆ្នាំ
ស្ថិតិអង្កេតប្រជាជនស្រុកនោះជំរឿន	១៩				
ស្ថិតិអង្កេតការអប់រំ និងអក្ខរភាព	២០១១	អង្កេត	បុគ្គល និងគ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្កេតប្រជាសាស្ត្រ និងសុខភាព	១៩				
ស្ថិតិអង្កេតផ្នែកមិនរៀបរយ និងសេដ្ឋកិច្ចមិនបានពិនិត្យ	២០១១	កំណត់ត្រារដ្ឋបាល អង្កេត និងជំរឿន	គ្រួសារ និងសហគ្រាស អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេត្រីមី	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌	២០១១	អង្កេត CSES	បុគ្គល និងគ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្កេតសហគ្រាស	១៩				
ស្ថិតិអង្កេតកម្លាំងពលកម្ម	2011	អង្កេត CSES	គ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្កេតហិរញ្ញវត្ថុវិស័យកសិកម្ម	១៩				
ស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច (CSES)	២០១១	អង្កេត CSES	បុគ្គល និងគ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្កេតប្រជាសាស្ត្រ	១៩				
ស្ថិតិអង្កេតពលកម្មកុមារ	២០១១	អង្កេត CSES	គ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិចុះបញ្ជីអាជីវកម្មសមាហរណកម្ម	១៩				
ស្ថិតិគណនេយ្យជាតិ	២០១១	កំណត់ត្រារដ្ឋបាល អង្កេត និងជំរឿន	គ្រួសារ និងសហគ្រាស អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេត្រីមី	កម្ពុជា	ប្រចាំឆ្នាំ
សន្ទស្សន៍ផលិតកម្មកសិកម្ម និងឧស្សាហកម្ម	២០១១	កំណត់ត្រារដ្ឋបាល អង្កេត និងជំរឿន	គ្រួសារ និងសហគ្រាស អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេត្រីមី	កម្ពុជា	ប្រចាំឆ្នាំ

ស្ថិតិ និងសន្ទស្សន៍ពាណិជ្ជកម្មលក់រាយ និងលក់ដុំ	២០១១	កំណត់ត្រារដ្ឋបាលអង្កេត និងជំរឿន	គ្រួសារ និងសហគ្រាស អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេភូមិ	កម្ពុជា	ប្រចាំឆ្នាំ
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់	២០១១	អង្កេត	បុគ្គល	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
សន្ទស្សន៍ថ្លៃនីហរ័ណ និងអាហារ័ណ	១៩				
គណនីរណបតាមផ្នែក	១៩				
សន្ទស្សន៍ចំណាយពលកម្ម និងថ្លៃឈ្នួល	២០១១	កំណត់ត្រារដ្ឋបាលអង្កេត និងជំរឿន	គ្រួសារ និងសហគ្រាស អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងមេភូមិ	កម្ពុជា	ប្រចាំឆ្នាំ
សន្ទស្សន៍ថ្លៃអ្នកផលិត និងសេវាកម្ម	១៩				
ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ	១៩				
គណនីរណបបរិស្ថាន និងធនធានធម្មជាតិ	១៩				
ស្ថិតិប្រជាសាស្ត្រ និងប្រជារាស្ត្រ	១៩				
ស្ថិតិចំណូល និងចំណាយគ្រួសារ	២០១១	អង្កេត CSES	បុគ្គល និងគ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ
អង្កេតសង្គមកិច្ចផ្សេងទៀត	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
សៀវភៅស្ថិតិថ្នាក់ជាតិ រាជធានី ខេត្ត	២០១១	កំណត់ត្រារដ្ឋបាលអង្កេត និងជំរឿន	រាជរដ្ឋាភិបាល អង្គការ	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
សៀវភៅស្ថិតិថ្នាក់ខេត្ត	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ប្រចាំឆ្នាំ
សៀវភៅស្ថិតិថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់*	១៩				
សូចនាករសេដ្ឋកិច្ច និងបរិស្ថាន	១៩				
សូចនាករសង្គមកិច្ច ប្រជាសាស្ត្រ	២០១១	អង្កេត CSES	បុគ្គល និងគ្រួសារ	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២. ទិន្នន័យការគណនេយ្យ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលវេលាផ្សាយ
ស្ថិតិវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៣. ក្រសួង មហាផ្ទៃ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិប្រជាជនរដ្ឋ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអត្តសញ្ញាណប័ណ្ណ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិការចុះបញ្ជីអត្រានុកូលដ្ឋាន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិជនអន្តោប្រវេសន៍	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិគណបក្សនយោបាយ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិការបង្កើតក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិថ្មី	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៤. ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិបំណុលសាធារណៈ	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិការអនុវត្តថវិកាជរដ្ឋាភិបាល	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិពន្ធអាករ	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិទំនិញដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស	មិនអាច រកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាច រកបាន
ស្ថិតិចំណូលមិនមែនសារពើពន្ធ	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស	២០១១	ម៉ាក្រូសេដ្ឋកិច្ច ចំណូល និងចំណាយជាតិសរុប	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៥. ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលចេញ ផ្សាយ
ស្ថិតិថ្លៃទំនិញកសិកម្ម	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិអង្កេតផ្ទៃដី ទិន្នផល និងបរិមាណ ផលដំណាំ	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិផលិតកម្ម និងបសុព្យាបាល	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិផលផល	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិព្រៃឈើ	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិផលិតកម្មដំណាំកៅស៊ូ	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិគ្រឿងយន្តកសិកម្ម	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ សហគ្រាស និង រដ្ឋាភិបាល	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៦. ក្រសួង អភិវឌ្ឍន៍ជនបទ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលចេញ ផ្សាយ
ស្ថិតិផ្លូវជនបទ	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិទឹកស្អាតជនបទ	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិបង្គន់អនាម័យជនបទ	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិក្រុមជនជាតិភាគតិច	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិផ្នែកប្រព័ន្ធធារាសាស្ត្រខ្នាតតូច	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិផ្សារជនបទ	២០១១	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិគណនេយ្យអភិវឌ្ឍន៍ជនបទ	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត	ត្រីមាស ឆ្នាំ
ស្ថិតិការសាងសង់សាលារៀនជនបទ	២០១១	កំណត់ត្រារដ្ឋបាល	-	ខេត្ត ឃុំ ភូមិ	ត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៧. ក្រសួង ពាណិជ្ជកម្ម

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ
ស្ថិតិការចុះបញ្ជីម៉ាក	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៨. ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិឧស្សាហកម្ម សិប្បកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ
ស្ថិតិថាមពល	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ
ស្ថិតិធនធានរ៉ែ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ
ស្ថិតិទឹកស្អាត	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

៩. ក្រសួង អប់រំ យុវជន និងកីឡា

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិមត្តេយ្យសិក្សា និងបឋមសិក្សា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំត្រីមាស ឆ្នាំ
ស្ថិតិមធ្យមសិក្សា បឋមភូមិ ទុតិយភូមិ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំត្រីមាស ឆ្នាំ
ស្ថិតិឧត្តមសិក្សា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំត្រីមាស ឆ្នាំ
ស្ថិតិអប់រំក្រៅប្រព័ន្ធ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១០. ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិចំនួនអង្គការដៃគូដែលបានចុះ អនុស្សាវរណៈ លើការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ ប្រជារាស្ត្រទូទៅ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ អតីតយុទ្ធជន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១១. ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិវិស័យសំណង់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិវិស័យដីធ្លី	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិវិស័យរៀបចំដែនដី នគរូបនីយកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១២. ក្រសួង បរិស្ថាន

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ*	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការប្រែប្រួលអាកាសធាតុ*	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិវាយតម្លៃលើការបំពុលសំណល់រឹង សំណល់រាវ និងការបំពុលខ្យល់*	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៣. ក្រសួង ធនធានទឹក និងខ្នុរនិយម

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិខ្នុរនិយម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិជលសាស្ត្រ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិប្រព័ន្ធស្រោចស្រព	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៤. ក្រសួង ព័ត៌មាន

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិផ្នែកបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មានស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៥. ក្រសួង យុត្តិធម៌

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិករណីវិវាទបទប្បញ្ញត្តិគ្រប់សាលាដំបូង	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌគ្រប់សាលាដំបូង	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
តិករណីវិវាទបទល្មើសព្រហ្មទណ្ឌទៅលើអនីតិជន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិកិច្ចការកសាងច្បាប់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិកិច្ចការផ្សព្វផ្សាយច្បាប់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិដោះស្រាយពាក្យបណ្តឹង	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៦. ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិការចុះផ្សព្វផ្សាយច្បាប់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិការអនុម័តច្បាប់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិសមាជិករដ្ឋសភា ព្រឹទ្ធសភា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៧. ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិសេវាកម្មប្រៃសណីយ៍	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអាជីវកម្មសេវាកម្មទូរគមនាគមន៍	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៨. ក្រសួង សុខាភិបាល

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិជម្ងឺឆ្លង	២០១១	ប្រព័ន្ធជម្ងឺឆ្លង	-	កម្ពុជា ខេត្ត ស្រុក មណ្ឌល សុខភាព	ប្រចាំសប្តាស៍ ខែ ឆ្នាំ
ស្ថិតិសុខាភិបាល	២០១១	ប្រព័ន្ធស្ថិតិ សុខាភិបាល	-	កម្ពុជា ខេត្ត ស្រុក	ប្រចាំខែ ឆ្នាំ
ស្ថិតិមូលដ្ឋានសុខាភិបាលសាធារណៈ និង ឯកជនមានច្បាប់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត ស្រុក មណ្ឌល សុខភាព	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

១៩. ក្រសួង សាធារណការ និងដឹកជញ្ជូន

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិការចុះបញ្ជីយានយន្ត និងនាវា	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ
ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវ ផ្លូវដែក និងផ្លូវទឹក	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២០. ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបី	២០១១	អង្កេត និងជំរឿន	បុគ្គល គ្រួសារ អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងភូមិ	កម្ពុជា ខេត្ត ស្រុក ឃុំ ភូមិ	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបី	២០១១	កំណត់ត្រារដ្ឋបាល និងអង្កេត	បុគ្គល គ្រួសារ អង្គការ និងស្ថាប័ន រដ្ឋាភិបាល រួមទាំងភូមិ	កម្ពុជា ខេត្ត ស្រុក ឃុំ ភូមិ	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២១. ក្រសួង ទេសចរណ៍

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិទេសចរជាតិ និងអន្តរជាតិ	២០១១	រាប់ការស្នាក់នៅ និងសំបុត្រ រមណីយដ្ឋាន	សហគ្រាស រមណីយដ្ឋាន និង សហគមន៍ ទេសចរណ៍	កម្ពុជា ខេត្ត	ប្រចាំខែ ឆ្នាំ
ស្ថិតិឧស្សាហកម្មទេសចរណ៍	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា ខេត្ត	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិកម្លាំងពលកម្មបម្រើឲ្យវិស័យទេសចរណ៍	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិទេសចរវិលល្ងាច	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២២. ក្រសួង ធម្មការ និងសាសនា

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិសាសនា និងគ្រឹះស្ថានសាសនា	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៣. ក្រសួង កិច្ចការនារី

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិវ័យនាវ	២០១១	កំណត់ត្រារដ្ឋបាល អង្កេត និងជំរឿន	រដ្ឋបាលថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ	កម្ពុជា ខេត្ត ស្រុក ឃុំ ភូមិ	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៤. ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិត តំបន់	ពេលវេលា ផ្សាយ
ស្ថិតិការងារ	២០១១	កំណត់ត្រារដ្ឋបាល ក្រោមអង្គភាព	សហគ្រាស	កម្ពុជា	ប្រចាំត្រីមាស ឆ្នាំ
ស្ថិតិការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិបេឡាជាតិ របបសន្តិសុខសង្គម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៥. រដ្ឋលេខាធិការរដ្ឋាន អាកាសចរណ៍ស៊ីវិល

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលចេញផ្សាយ
ស្ថិតិក្រុមហ៊ុនអាកាសចរណ៍	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអាកាសយានដ្ឋាន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអ្នកផ្តល់សេវាផ្លូវអាកាស	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ
ស្ថិតិអាកាសយានស៊ីវិលដែលចុះបញ្ជី	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៦. រដ្ឋលេខាធិការរដ្ឋាន មុខងារសាធារណៈ

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលចេញផ្សាយ
ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំឆ្នាំ

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៧. ធនាគារជាតិនៃកម្ពុជា

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលចេញផ្សាយ
ស្ថិតិជញ្ជីងទូទាត់	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ត្រីមាស
ស្ថិតិបំណុលក្រៅប្រទេស	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា IMF	ប្រចាំត្រីមាស
ស្ថិតិវិបិយវត្ថុ និងហិរញ្ញវត្ថុ	២០១១	វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ	-	មិនអាចរកបាន	ប្រចាំខែ
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកទំនិញ	២០១១	ការសិក្សាអំពីពាណិជ្ជកម្មអន្តរជាតិ	-	កម្ពុជា	ប្រចាំខែ ត្រីមាស ឆ្នាំ
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្ម	២០១១	កំណត់ត្រារដ្ឋបាល អង្កេត ស្ថាប័នរដ្ឋាភិបាល	បុគ្គល	កម្ពុជា	ប្រចាំខែ ត្រីមាស
ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំត្រីមាស

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៨. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលចេញផ្សាយ
ស្ថិតិការប្រើប្រាស់ហិរញ្ញប្រទានសហប្រតិបត្តិការអភិវឌ្ឍន៍	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន
ស្ថិតិការអនុម័តគម្រោងវិនិយោគសាធារណៈរបស់ក្រសួង ស្ថាប័ន	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ
ស្ថិតិការអនុម័តគម្រោងវិនិយោគឯកជន រួមទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន	មិនអាចរកបាន

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

២៩. គណៈកម្មាធិការជាតិបណ្តុះបណ្តាល

ឈ្មោះស្ថិតិ	រយៈពេល	ប្រភពទិន្នន័យ	ឯកតារាយការណ៍*	កម្រិតតំបន់	ពេលចេញផ្សាយ
ស្ថិតិព័ត៌មានទីផ្សារពលកម្ម	២០១១	កំណត់ត្រារដ្ឋបាល	-	កម្ពុជា	ប្រចាំខែ ត្រីមាស

* គ្រាន់តែបង្ហាញ បើប្រភពទិន្នន័យជាអង្កេត ឬជំរឿន។

ឧបសម្ព័ន្ធ ៣ ៖

ច្បាប់សម្រាប់ប្រព័ន្ធស្តីតិជាតិ

**ច្បាប់
ស្តីពីស្តីតិ**



នស / រកម / ០៥០៥ / ០១៥

ព្រះរាជក្រឹត្យ

យើង

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់ យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងដែនការ
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងរបស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនការ

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីស្ថិតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គលើកទី ២ នីតិកាលទី ៣ ហើយដែលព្រឹទ្ធសភា បានអនុម័តយល់ស្របលើទម្រង់ និងគតិៈនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គលើកទី ៩ នីតិកាលទី ១ ហើយ ដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ :

ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

ច្បាប់ស្ថិតិនេះ គ្រប់គ្រងការងារទាំងឡាយ ដែលទាក់ទងដល់ការប្រមូល ការកែច្នៃ ការចងក្រង ការវិភាគ ការបោះពុម្ព និងការផ្សព្វផ្សាយទិន្នន័យស្ថិតិ ហើយមានវិសាលភាពគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២.-

ពាក្យបច្ចេកទេសទាំងឡាយនៃច្បាប់នេះមានន័យដូចខាងក្រោម :

ក-ស្ថិតិ គឺជាទិន្នន័យដែលបានមកដោយការប្រមូល ការកែច្នៃ ការចងក្រង ការវិភាគ ការបោះពុម្ព និងការផ្សព្វផ្សាយលទ្ធផលនៃចម្លើយតាមការប្រមូលស្ថិតិ ឬពីប្រភពទិន្នន័យរដ្ឋបាល ។

ខ-ប្រព័ន្ធស្ថិតិជាតិ គឺជាសមាហរណកម្មនៃទិន្នន័យស្ថិតិថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស្ថិតិរួមបញ្ចូលទាំងទិន្នន័យស្ថិតិផ្លូវការ និងកម្មវិធីស្ថិតិជាតិ រចនាសម្ព័ន្ធស្ថិតិ និងអង្គភាពស្ថិតិក្នុងក្រសួងនិងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។

គ-ស្ថិតិគ្រឹះ គឺជាស្ថិតិផ្លូវការស្តីពីសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងប្រជាសាស្ត្រ ដែលជាស្ថិតិមានចរិតទាក់ទងនឹងផ្នែកជាច្រើនកម្រិតជាតិ មូលដ្ឋាន ដែលជាតម្រូវការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ កម្មវិធី និងការវាយតម្លៃដូចជាការប្រើប្រាស់ដីទូលាយរបស់សហគមន៍ជាតិ និងអន្តរជាតិ ។

ឃ-ស្ថិតិតាមវិស័យ គឺជាស្ថិតិដែលប្រមូលដោយបណ្តាក្រសួង ស្ថាប័នរាជរដ្ឋាភិបាលសម្រាប់តម្រូវការផ្ទៃក្នុងផ្ទាល់ខ្លួន និងគោលដៅធ្វើរបាយការណ៍ ។

ង-ជំរឿន គឺជាការប្រមូលស្ថិតិពីបុគ្គល គ្រួសារ សហគ្រាស ឬ អង្គភាពចាត់តាំងផ្សេងទៀត ដែលអង្គភាពទាំងអស់ត្រូវបានធ្វើសម្ភាសន៍ ។



ច-អង្កេត គឺជាការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រពីបុគ្គល គ្រួសារ សហគ្រាស ឬអង្គការចាត់តាំងផ្សេងទៀត ដែលអង្គការជ្រើសរើសកិច្ចការប៉ុណ្ណោះ ត្រូវបានសម្ភាសន៍ ។

ឆ-មន្ត្រីស្ថិតិ គឺជាមន្ត្រីរាជរដ្ឋាភិបាល ដែលមានសិទ្ធិអំណាចក្នុងការធ្វើសកម្មភាពស្ថិតិផ្លូវការ ។

ជ-អ្នកឆ្លើយ គឺជាបុគ្គល គ្រួសារ ក្រុមហ៊ុន សហគ្រាស ស្ថាប័ន រាជរដ្ឋាភិបាល ឬក្រោវរដ្ឋាភិបាល ឬអង្គការផ្សេងទៀត ដែលត្រូវបានជ្រើសរើសក្នុងការជំរឿន ឬអង្កេត ។

ឈ-ទិន្នន័យ គឺជាព័ត៌មានដែលមានរូបភាពជាតួលេខ ។

ញ-“ស្ថិតិផ្លូវការដែលបានចាត់តាំង” គឺជាស្ថិតិដែលបានផលិតដោយក្រសួងស្ថាប័នដែលកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីបម្រើសំណូមពរព័ត៌មានស្ថិតិរបស់អ្នកធ្វើគោលនយោបាយក្នុងការរៀបចំវាយតម្លៃគោលនយោបាយ និងកម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេស ក៏ដូចជាបម្រើសេចក្តីត្រូវការព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិ ដ៏ទូលំទូលាយ ។

ជំពូកទី ២

គោលការណ៍ និងទិសដៅ

មាត្រា ៣.-

ការអភិវឌ្ឍន៍ស្ថិតិ ត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ : ភាពត្រឹមត្រូវ ភាពឯករាជ្យ ភាពសត្យានុម័ត ភាពគួរទុកចិត្តបាន ភាពសំខាន់ និងភាពទាន់ពេលវេលា ។

មាត្រា ៤.-

សកម្មភាពស្ថិតិ ត្រូវដឹកនាំទៅតាមទិសដៅដូចតទៅ :

ក-គាំទ្រសេចក្តីត្រូវការទិន្នន័យស្ថិតិរបស់អ្នកធ្វើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំវាយតម្លៃគោលនយោបាយ និងកម្មវិធី សេដ្ឋកិច្ច សង្គមកិច្ច ដែលផ្តោតលើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពរបស់ប្រជាជាតិ ក៏ដូចជាសេចក្តីត្រូវ

ការសម្រាប់អ្នកធ្វើសេចក្តីសម្រេច និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ

ខ-សម្រួលកិច្ចអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិឱ្យមានសមត្ថភាព និងប្រសិទ្ធភាព

គ-បង្កើនការយល់ដឹងជាសាធារណៈ ឆ្លរសារៈសំខាន់អំពីមុខងារ និងតួនាទីរបស់ស្ថិតិនៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិ

ឃ-លើកទឹកចិត្តដល់កិច្ចអភិវឌ្ឍន៍វិធីសាស្ត្រ និងបច្ចេកវិជ្ជានៅក្នុងសកម្មភាពស្ថិតិ ។

ជំពូកទី ៣

ការប្រមូលទិន្នន័យស្ថិតិ

មាត្រា ៥.-

ទិន្នន័យស្ថិតិត្រូវបានប្រមូលតាមរយៈ :

ក-ការធ្វើជំរឿន

ខ-ការធ្វើអង្កេត

គ-ការទទួលបានទិន្នន័យរដ្ឋបាលពីប្រភពរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ។

មាត្រា ៦.-

ជំរឿនដូចមានចែងក្នុងមាត្រា ៥ កថាខណ្ឌ ក នៃច្បាប់នេះ ត្រូវដំណើរការយ៉ាងតិចមួយដងក្នុងរយៈពេល១០ឆ្នាំ ។

ជំរឿនមាន ៣ ប្រភេទ :

ក-ជំរឿនប្រជាសាស្ត្រ

ខ-ជំរឿនកសិកម្ម

គ-ជំរឿនសហគ្រាស ។

ជំរឿនទាំងនេះ ត្រូវអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ។

មាត្រា ៧.-

រាជរដ្ឋាភិបាលត្រូវកំណត់កាលបរិច្ឆេទ សម្រាប់ដំណើរការជំរឿនទាំងបីដោយអនុក្រឹត្យ ក្នុងរយៈពេល ១០ ឆ្នាំម្តង ។ កាលបរិច្ឆេទនេះ អាចធ្វើការផ្លាស់ប្តូរបានក្នុងករណីចាំបាច់ ។

មាត្រា ៨.-

អង្កេតចន្លោះជំរឿនទាំងឡាយ អាចត្រូវបានដំណើរការក្នុងចន្លោះជំរឿនពីរសម្រាប់ធ្វើ បច្ចុប្បន្នកម្មប្រចាំឆ្នាំនូវទិន្នន័យជំរឿនគោល ដើម្បីចងក្រងស្ថិតិសេដ្ឋកិច្ច និងសង្គមកិច្ចត្រឹមត្រូវ គួរទុកចិត្តបាន ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកធ្វើគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងអ្នកប្រើប្រាស់នានា ។

មាត្រា ៩.-

អង្កេតដូចមានចែងក្នុងមាត្រា ៥ កថាខណ្ឌ ខ នៃច្បាប់នេះ ត្រូវបានដំណើរការតាមពេល កំណត់ដើម្បីផលិតស្ថិតិជាតិជាគ្រឹះដ៏ត្រឹមត្រូវគួរទុកចិត្តបាននិងជាពិសេសដើម្បីបម្រើសេចក្តី ត្រូវការទិន្នន័យស្ថិតិបន្ទាន់របស់រាជរដ្ឋាភិបាល ។ ក្នុងគោលបំណងធ្វើអង្កេតសេដ្ឋកិច្ច វិទ្យាស្ថាន ជាតិស្ថិតិនៃក្រសួងផែនការត្រូវបង្កើតបញ្ជីពាណិជ្ជកម្ម ឬក្របខ័ណ្ឌសរុប ដើម្បីរក្សាទុក និង ធ្វើបច្ចុប្បន្នកម្មប្រចាំឆ្នាំ ។

មាត្រា ១០.-

ស្ថិតិដែលផលិតចេញពីប្រភពទិន្នន័យរដ្ឋបាលដូចមានចែងក្នុងមាត្រា ៥ កថាខណ្ឌ គ នៃច្បាប់នេះ ត្រូវចងក្រងដោយប្រើប្រាស់ទិន្នន័យកត់ត្រាក្នុងឯកសារ តារាង និងកំណត់ត្រា ផ្សេងៗដែលមានប្រភពពីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ។ ក្នុងគោលដៅចងក្រងស្ថិតិ ពីប្រភពទិន្នន័យរដ្ឋបាល វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ត្រូវធ្វើសៀវភៅរាយឈ្មោះ និងទីតាំងរបស់ប្រភពទិន្នន័យស្ថិតិ និងរដ្ឋបាលដែលត្រូវថែរក្សា និងធ្វើបច្ចុប្បន្នកម្មប្រចាំឆ្នាំ ។

មាត្រា ១១.-

ក្នុងក្របខ័ណ្ឌនៃច្បាប់នេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការមានភារកិច្ចទទួលខុស ត្រូវក្នុងការ :



- ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយទិន្នន័យគ្រឹះតាមការធ្វើជំរឿន អង្កេត និងប្រើប្រាស់ប្រភពទិន្នន័យរដ្ឋបាល
- ចងក្រងគណនេយ្យជាតិកម្ពុជា និងសន្ទស្សន៍ថ្ងៃក៏ដូចជាសូចនាករសេដ្ឋកិច្ចសង្គមកិច្ច បរិស្ថាន និងប្រជាសាស្ត្រ ។

មាត្រា ១២.-

បណ្តាក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ត្រូវប្រមូលទិន្នន័យតាមផ្នែកដោយខ្លួនឯង ឬដោយសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងដែនការតាម :

- ការធ្វើអង្កេត
- ការប្រមូលទិន្នន័យស្ថិតិពីការកត់ត្រារដ្ឋបាល ។

ជំពូកទី ៤

ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ

មាត្រា ១៣.-

វិទ្យាស្ថានជាតិស្ថិតិ ស្ថិតក្រោមឱវាទក្រសួងដែនការមានភារកិច្ចកសាងគោលនយោបាយស្ថិតិផ្លូវការក្នុងការបង្កើតប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់តាំងទាំងអស់ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័ន ។ ដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានចាត់តាំង ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ១៤.-

ក្នុងភារកិច្ចនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងដែនការត្រូវ :

- ក-ធ្វើការសម្របសម្រួលក្នុងសកម្មភាពនៃកិច្ចអភិវឌ្ឍន៍ស្ថិតិរួមនិងការបណ្តុះបណ្តាលជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងផ្នែកឯកជន ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន
- ខ-ធ្វើកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពស្ថិតិជាមួយអង្គការ អន្តរជាតិ អង្គភាពស្ថិតិជាតិនៃប្រទេសនានា និងផ្នែកឯកជននានាទៅតាមបទប្បញ្ញត្តិច្បាប់ជាធរមាន
- គ-កំណត់ស្តង់ដារស្ថិតិជាតិ ដែលទាក់ទងនឹងចំណាត់ថ្នាក់ ទស្សនទាន និយមន័យ

និងអង្គពិនិត្យពិចារណាស្ថិតិ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់អ្នកប្រើប្រាស់ទិន្នន័យ និង ការជាន់គ្នាក្នុងការផលិតទិន្នន័យស្ថិតិផ្លូវការ ។

មាត្រា ១៥.-

ក្រុមប្រឹក្សាស្ថិតិ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រឹក្សាជូនក្រសួងផែនការក្នុងការជំរុញ កិច្ចអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិ ។

សមាសភាព តួនាទី និងភារកិច្ច របស់ក្រុមប្រឹក្សាស្ថិតិ ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ១៦.-

គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវបានបង្កើតឡើងដើម្បីជួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្នុងការសម្របសម្រួលផ្នែកបច្ចេកទេសស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល ។

សមាសភាព តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិត្រូវកំណត់ ដោយអនុក្រឹត្យ ។

**ជំពូកទី ៥
វេទនាសម្ព័ន្ធ**

មាត្រា ១៧.-

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នស្ថិតិជាតិផ្លូវការ ជាអគ្គនាយកដ្ឋានចំណុះក្រសួងផែនការ ហើយមាននាយកដ្ឋានមួយចំនួនទទួលខុសត្រូវសកម្មភាពស្ថិតិ ដោយឡែកៗ ។

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការមានវេទនាសម្ព័ន្ធនៅតាមខេត្ត ក្រុង ស្រុក ខ័ណ្ឌនិង ឃុំ សង្កាត់ ។

មាត្រា ១៨.-

បណ្តាក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ដែលត្រូវផលិតស្ថិតិផ្លូវការក្នុងច្បាប់នេះ ត្រូវ បង្កើតអង្គភាពស្ថិតិនៅក្នុងវេទនាសម្ព័ន្ធរបស់ខ្លួន សម្រាប់បម្រើឱ្យគោលដៅស្ថិតិ ហើយត្រូវធ្វើ ទិន្នន័យស្ថិតិដែលផលិតបានមកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ។

ជំពូកទី ៦

ការបោះឆ្នោត និងផ្សព្វផ្សាយ

មាត្រា ១៩.-

ដើម្បីបម្រើនូវសំណូមពរស្ថិតិរបស់អ្នកប្រើប្រាស់ :

ក-វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក៏ដូចជាអង្គភាពស្ថិតិនៃក្រសួង ស្ថាប័នផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ត្រូវបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ដែលបានផលិតជូនដល់អ្នកប្រើប្រាស់ទាំងអស់

ខ-វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ត្រូវបោះពុម្ពព្រឹត្តិបត្រ ស្ថិតិប្រចាំឆ្នាំ ដែលគ្របដណ្តប់ទិដ្ឋភាពសំខាន់ៗនៃលក្ខខណ្ឌសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទេស ។

មាត្រា ២០.-

រាល់ទិន្នន័យស្ថិតិដែលប្រកាសផ្សាយ ដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ គឺជាស្ថិតិផ្លូវការដែលបានចាត់តាំងដោយរាជរដ្ឋាភិបាល ។

ជំពូកទី ៧

សិទ្ធិនិងកាតព្វកិច្ច

មាត្រា ២១.-

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងអង្គភាពស្ថិតិតាមបណ្តាក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពស្ថិតិនានា ដើម្បីទទួលបាននូវព័ត៌មានស្ថិតិពីអ្នកឆ្លើយសម្រាប់ផលិតស្ថិតិផ្លូវការដោយយោងទៅតាមមាត្រា ១១ និង ១២ នៃច្បាប់នេះ ។

មាត្រា ២២.-

មន្ត្រីរាជការ បុគ្គលិក ធ្វើការនៅក្នុងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីស្ថិតិ ដែលបានចាត់តាំងដោយអង្គការទាំង

នោះ នៅពេលបម្រើការងារ ឬបំពេញភារកិច្ចក្រោមច្បាប់នេះ ត្រូវធានារក្សាការសម្ងាត់នូវ រាល់ព័ត៌មានបុគ្គលទាំងឡាយដែលបានមកពីអ្នកឆ្លើយ លើកលែងតែក្នុងករណីពិសេសដោយ មានការឯកភាពពីរដ្ឋមន្ត្រីក្រសួងផែនការ ។ ព័ត៌មានដែលប្រមូលបានក្រោមច្បាប់នេះ ត្រូវ យកមកប្រើប្រាស់តែក្នុងគោលដៅស្ថិតិប៉ុណ្ណោះ ។

មាត្រា ២៣.-

មន្ត្រីស្ថិតិក្រសួងផែនការ ឬក្រសួង ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល មានសិទ្ធិ ចេញចូលក្នុងបរិវេណលំនៅដ្ឋានដោយមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬអ្នកស្នាក់នៅ សម្រាប់ គោលដៅប្រមូលទិន្នន័យស្ថិតិ :

- ក-លំនៅដ្ឋាន ឬទីកន្លែងស្នាក់នៅ រួមមានផ្ទះសំបែង ឬផ្នែកនៃទីបរិវេណផ្សេង ទៀត ដែលមានមនុស្សស្នាក់នៅដាច់ដោយឡែក ។
- ខ-ទីកន្លែងផ្សេងៗទៀត ។

មាត្រា ២៤.-

មន្ត្រីស្ថិតិដែលបានចាត់តាំងដោយក្រសួងផែនការ និងបណ្តាក្រសួង ស្ថាប័នរាជរដ្ឋាភិ- បាល ត្រូវបង្ហាញលិខិតបញ្ជាបេសកកម្មរបស់ខ្លួន និងអត្តសញ្ញាណប័ណ្ណផ្លូវការជូនដល់អ្នក ឆ្លើយ ហើយត្រូវប្រកាន់អាកប្បកិរិយាសុភាពរាបសា និងវិជ្ជាជីវៈក្នុងការសាកសួរព័ត៌មានឱ្យ បានសមស្របទៅតាមទំនៀមទម្លាប់មូលដ្ឋាន និងសណ្តាប់ធ្នាប់សាធារណៈ ។

មាត្រា ២៥.-

អ្នកឆ្លើយទាំងឡាយ ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់និងទាន់ពេលវេលា ជូនមន្ត្រី ស្ថិតិដែលបានចាត់តាំងដោយក្រសួងផែនការ និងបណ្តាក្រសួងស្ថាប័នរាជរដ្ឋាភិបាល ។

**ជំពូកទី ៨
ទោសប្បញ្ញត្តិ**

មាត្រា ២៦.-

មន្ត្រីរាជការ និងមន្ត្រីស្ថិតិដែលបានចាត់តាំងទាំងអស់នៃក្រសួងផែនការ និងបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ២២ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស



ដាក់ពន្ធនាគារ ពី ១ខែ (មួយខែ) ដល់ ៦ ខែ (ប្រាំមួយខែ) និង/ ឬ ត្រូវផ្ដន្ទាទោសពិន័យ ជាប្រាក់ពី ៥០.០០០ រៀល(ហាសិបពាន់រៀល)ដល់ ២០០.០០០រៀល(ពីររយពាន់រៀល) ។

មាត្រា ២៧.-

មន្ត្រីរាជការ និងមន្ត្រីស្ថិតិដែលបានចាត់តាំងទាំងអស់នៃក្រសួងផែនការ និងបណ្ដា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ២៣ នៃច្បាប់នេះ ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ(មួយថ្ងៃ) ដល់ ៦ថ្ងៃ(ប្រាំមួយថ្ងៃ) និង/ ឬត្រូវផ្ដន្ទាទោសពិន័យ ជាប្រាក់ពី ១០.០០០ រៀល(ដប់ពាន់រៀល) ដល់ ៥០.០០០ រៀល(ហាសិបពាន់រៀល) ។

មាត្រា ២៨.-

បណ្ដាអ្នកឆ្លើយណា ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ២៥នៃច្បាប់នេះ ដោយចេតនា ត្រូវផ្ដន្ទាទោសដូចតទៅ :

ក-បុគ្គល ឬ មេត្រូវសារត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០រៀល (ដប់ ពាន់រៀល) ដល់ ៥០.០០០រៀល (ហាសិបពាន់រៀល) ។

ខ-នាយក ឬ និយោជិតទទួលខុសត្រូវក្នុងក្រុមហ៊ុន ឬ សហគ្រាស ឬ អង្គការផ្សេង ទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ (មួយខែ)ដល់ ៦ ខែ (ប្រាំមួយខែ) និង/ ឬ ត្រូវ ផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០រៀល (មួយលានរៀល) ដល់ ៤.០០០.០០០ រៀល (បួនលានរៀល) ។

មាត្រា ២៩.-

បុគ្គលណាដែលទប់ស្កាត់ដោយចេតនា ឬ ហាមឃាត់ដោយគ្មានមូលហេតុផ្លូវច្បាប់មិន ឱ្យសកម្មភាពស្ថិតិដំណើរការដោយវិទ្យាស្ថានជាតិស្ថិតិ ឬ បណ្ដាក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តាមច្បាប់នេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ ថ្ងៃ(ប្រាំពីរថ្ងៃ)ដល់ ១ ខែ (មួយខែ) និង/ ឬ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៦០០.០០០រៀល (ប្រាំមួយរយពាន់រៀល) ដល់ ១.៥០០.០០០ រៀល (១លានប្រាំសែនរៀល) ។

ជំពូកទី ៩
អវសានប្បញ្ញត្តិ

មាត្រា ៣០.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ធ្វើនៅព្រះបរមរាជវាំង, រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ១៧៧ ឆ្នាំ ២០០៥

ព.ស.០៥០៥.២២៧

សីហមុនី
នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

នាយករដ្ឋមន្ត្រី



ហ៊ុន សែន

បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី

នេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ



នាយ សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១៧.អ.ន.ក.បក



អនុក្រឹត្យ

ស្តីពី

ការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងផែនការ
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៥០៥/០១៥ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្ថិតិស្ថិតិ
- បានឃើញអនុក្រឹត្យ លេខ ៥៥ អនក្រ-បក ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យ លេខ ៦៤ អនក្រ-បក ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការត្រួតពិនិត្យ ធ្វើស្ថិតិ
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០០៦

ស ម្រេ ច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះ មានគោលដៅគ្រប់គ្រងរាល់ការងាររៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ កាតព្វកិច្ចស្ថិតិ និងការងារទាំងឡាយដែលពាក់ព័ន្ធ ដើម្បីអនុវត្តច្បាប់ស្ថិតិស្ថិតិ នៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២.-

វាក្យស័ព្ទសំខាន់ៗទាំងឡាយក្នុងអនុក្រឹត្យនេះ មានន័យដូចខាងក្រោម៖

- ស្ថិតិផ្លូវការដែលបានចាត់តាំង សំដៅដល់ស្ថិតិដែលបានផលិតដោយក្រសួង ស្ថាប័នដែលកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីបម្រើសំណូមពរព័ត៌មានស្ថិតិរបស់អ្នកធ្វើគោលនយោបាយ ក្នុងការរៀបចំវាយតម្លៃ គោលនយោបាយ និងកម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទេស ក៏ដូចជាបម្រើសេចក្តីត្រូវការព័ត៌មាន របស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវ ក្នុងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ ។
- មន្ត្រីស្ថិតិដែលបានចាត់តាំង សំដៅដល់មន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលត្រូវបានប្រគល់សិទ្ធិសម្រាប់អនុវត្តសកម្មភាពស្ថិតិ តាមគោលបំណងនៃច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះ ។
- អង្គភាពស្ថិតិដែលបានចាត់តាំង សំដៅដល់អង្គភាពស្ថិតិកណ្តាលនៃក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលបានកំណត់ ដោយរាជរដ្ឋាភិបាល ឱ្យទទួលខុសត្រូវក្នុងការផលិតស្ថិតិផ្លូវការ ដែលបានរៀបចំតាំង ស្របតាម មាត្រា ១១ និង ១២ នៃច្បាប់ស្ថិតិស្ថិតិ ។
- អគ្គនាយក សំដៅដល់អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ។
- ទម្រង់ ឬកម្រងសំណួរ សំដៅដល់ឧបករណ៍មួយសម្រាប់ប្រមូលទិន្នន័យ ដែលរៀបចំដោយអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងប្រធានអង្គភាពស្ថិតិដែលបានចាត់តាំងដទៃទៀត ។
- ប្រព័ន្ធស្ថិតិជាតិ សំដៅដល់សមាហរណកម្មនៃទិន្នន័យស្ថិតិថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស្ថិតិ រួមបញ្ចូលទាំងទិន្នន័យស្ថិតិផ្លូវការ និងកម្មវិធីស្ថិតិជាតិ រចនាសម្ព័ន្ធស្ថិតិ និង

អង្គភាពស្ថិតិក្នុងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធ
ផ្សេងទៀត ។

- មន្ត្រី សំដៅដល់មន្ត្រីរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង ឬជាមន្ត្រីស្ថិតិ
ដែលបានចាត់តាំង ដោយអនុលោមទៅតាមច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះ ដើម្បីជួយក្នុងការ
អនុវត្តនូវមុខងារ របស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិរាជរដ្ឋាភិបាលដទៃទៀត ។
- ទីបរិវេណ សំដៅដល់ទីកន្លែង ដែលមិនមែនជាលំនៅដ្ឋាន ឬជាផ្នែកមួយនៃទិណាមួយក្នុង
បរិវេណដែលត្រូវបានកាន់កាប់ដោយឡែក ឬប្រើប្រាស់សម្រាប់គោលបំណងនៃការរស់នៅ ឬ
ស្នាក់នៅរបស់មនុស្ស ។
- គោលបំណងស្ថិតិ សំដៅដល់គោលបំណងដែលទាក់ទងទៅនឹងការប្រមូល ការកែច្នៃ ការចង
ក្រង ការវិភាគ ការបោះពុម្ព ការបញ្ជូលព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិច និងការផ្សព្វផ្សាយ
ស្ថិតិផ្លូវការ ។
- ភាពពូកែស្មើស្ថិតិ សំដៅដល់ភារកិច្ច ដែលអ្នកឆ្លើយទាំងឡាយត្រូវផ្តល់ព័ត៌មាន ស្មោះត្រង់
ត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា តាមគ្រប់សំណួរនៃការ ប្រមូល ទិន្នន័យ យោងតាម
មាត្រា ១១ និង ១២ នៃច្បាប់ស្ថិតិស្ថិតិ ។

ជំពូកទី២

ការរៀបចំ និងកិច្ចដំណើរការស្ថិតិ

មាត្រា៣.-

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នសម្រាប់ធ្វើគោលនយោបាយស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុង
ការបង្កើត និងដឹកនាំប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ ដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់តាំងទាំង
អស់ របស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងអង្គភាពស្ថិតិខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីស្ថិតិនៅគ្រប់ឃុំ
សង្កាត់ ។

វិទ្យាស្ថានជាតិស្ថិតិ មាននាយកដ្ឋានមួយចំនួន សម្រាប់ទទួលខុសត្រូវលើសកម្មភាពស្ថិតិជំនាញ
និងការគាំទ្រសកម្មភាពទាំងនោះ ។

វិទ្យាស្ថានជាតិស្ថិតិ មានអង្គភាពស្ថិតិនៅខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីស្ថិតិនៅគ្រប់ឃុំ សង្កាត់ ។

មាត្រា៤.-

ប្រព័ន្ធស្ថិតិជាតិ ត្រូវបានបង្កើតឡើងជាប្រព័ន្ធស្ថិតិផ្លូវការរបស់រាជរដ្ឋាភិបាល ។

ប្រព័ន្ធស្ថិតិជាតិ មានវិទ្យាស្ថានជាតិស្ថិតិ អង្គភាពស្ថិតិដែលបានចាត់តាំងដទៃទៀត និងមន្ត្រី ដែលបម្រើការងារនៅតាមអង្គភាពស្ថិតិទាំងនោះ ។

អង្គភាពស្ថិតិនីមួយៗ ត្រូវដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនតាមការ ជាក់ស្តែង ។

មាត្រា ៥.-

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នស្ថិតិជាតិផ្លូវការរបស់រាជរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវ ដូចតទៅ៖

ក.ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទង នឹងការងារស្ថិតិ ។

ខ.ស្រាវជ្រាវ ចងក្រងវិធីសាស្ត្រផ្សេងៗ អភិវឌ្ឍម៉ូដែល និងបច្ចេកទេសស្ថិតិ ដើម្បីបង្កើន គុណភាពស្ថិតិផ្លូវការ ។

គ.ធានាការសម្របសម្រួល ប្រតិបត្តិការរបស់អង្គភាពស្ថិតិដែលបានចាត់តាំង ក្នុងការប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព ផ្សព្វផ្សាយស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទងនឹងការងារ ស្ថិតិ ដើម្បី៖

- ចៀសវាងនូវការជាន់ការកិច្ចគ្នា ក្នុងការប្រមូលព័ត៌មានសម្រាប់គោលបំណងស្ថិតិផ្លូវការ ដោយ អង្គភាពស្ថិតិដែលបានចាត់តាំង
- ទទួលបាននូវភាពត្រូវគ្នា និងរួមបញ្ចូលគ្នារវាងស្ថិតិផ្លូវការទាំងឡាយ ដែលចងក្រង ដោយអង្គភាពស្ថិតិដែលបានចាត់តាំង
- ធ្វើឱ្យមានប្រសិទ្ធភាពដល់កិច្ចអភិវឌ្ឍន៍ ការរៀបចំជាឯកសារ និងការផ្សព្វផ្សាយ អំពី ទស្សនៈ ប្រភព និងវិធីសាស្ត្រស្ថិតិ
- អនុវត្តគោលនយោបាយស្ថិតិ ដែលមានរួមបញ្ចូល វគ្គគោលនយោបាយទាក់ទងនឹង ការ ផ្សព្វផ្សាយស្ថិតិផ្លូវការ និងប្រតិទិនប្រកាសផ្សាយរាមុន នូវការផ្សព្វផ្សាយស្ថិតិផ្លូវការ
- បង្កើនលទ្ធភាពប្រើប្រាស់ជាអតិបរមានូវព័ត៌មាន និងមធ្យោបាយនៃការប្រមូល និង ផ្សព្វផ្សាយព័ត៌មាន ដែលមាននៅតាមអង្គភាពស្ថិតិដែលបានចាត់តាំង ។

ឃ.រៀបចំគោលនយោបាយ និងបទដ្ឋានស្ថិតិសម្រាប់ការអនុវត្តឯកភាពគ្នា របស់អង្គភាពស្ថិតិ ដែលបានចាត់តាំង ។

ង.ផ្តល់ការណែនាំ និងជួយគាំទ្រដល់អង្គភាពស្ថិតិដែលបានចាត់តាំង ទាក់ទងនឹងស្ថិតិផ្លូវការ ។

ច. ទំនាក់ទំនងជាមួយបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានា ដែលទាក់ទងនឹងការងារស្ថិតិ ។

វិទ្យាស្ថានជាតិស្ថិតិ ត្រូវសហការជាមួយអង្គការស្ថិតិផ្លូវការ ដែលបានចាត់តាំងរបស់ក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការប្រមូល ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិ រួមទាំងស្ថិតិដែលទទួលបានពីកំណត់ត្រារដ្ឋបាល ក្នុងគោលបំណងសម្របសម្រួលសកម្មភាពស្ថិតិ និងធានាការប្រតិបត្តិបទដ្ឋានស្ថិតិ ។

មាត្រា ៦.-

អង្គការស្ថិតិដែលបានចាត់តាំង ជាអង្គការស្ថិតិកណ្តាលរបស់ក្រសួង ឬស្ថាប័នរាជរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវ ដូចតទៅ៖

ក. ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ ។

ខ. បញ្ជូនស្ថិតិដែលបានផលិត និងផ្តល់ឯកសារ វិធីសាស្ត្រដែលទាក់ទងដល់វិទ្យាស្ថានជាតិស្ថិតិ ជាទម្រង់អេឡិចត្រូនិច និងឯកសារជាក្រដាស ។

គ. សហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងការប្រមូល កែច្នៃ ចងក្រង វិភាគបោះពុម្ព និងផ្សព្វផ្សាយស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ ដើម្បី៖

- ចៀសវាងនូវការជាន់គ្នា ក្នុងសកម្មភាពស្ថិតិ និងស្ថិតិផ្លូវការ
- បន្ថយមតក្រើមកម្រិតអប្បបរមានូវបន្ទុកអ្នកឆ្លើយ
- ទទួលបាននូវការឯកភាពគ្នា និងការរួមបញ្ចូលគ្នា រវាងស្ថិតិផ្លូវការទាំងឡាយ
- អនុវត្តគោលនយោបាយ និងបទដ្ឋានស្ថិតិ ដែលប្រកាសឱ្យប្រើដោយវិទ្យាស្ថានជាតិស្ថិតិ ។

មាត្រា ៧.-

អគ្គនាយកត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ។ អគ្គនាយក ត្រូវបំពេញតួនាទី ភារកិច្ច តាមបទប្បញ្ញត្តិ នៃច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះ ហើយមិនត្រូវបំពេញភារកិច្ចផ្សេងលើកលែងតែមាន ការយល់ព្រមពីរដ្ឋមន្ត្រី ក្រសួងផែនការ ។

អគ្គនាយកត្រូវដឹកនាំវិទ្យាស្ថានជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ ។

អគ្គនាយកត្រូវដឹកនាំ គ្រួសារពិភពលោកការរៀបចំ និងកិច្ចដំណើរការរបស់ វិទ្យាស្ថានជាតិស្ថិតិ

ប្រព័ន្ធស្ថិតិជាតិ ហើយនិងមានមុខងារ សិទ្ធិអំណាច និងភារកិច្ចដទៃទៀត៖

- ក. ផ្តល់យោបល់ អំពីការងារស្ថិតិ ។
- ខ. សម្រេចអំពីរបៀបប្រមូល កែច្នៃ ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យ ទាំងឡាយសម្រាប់គោលដៅស្ថិតិ ។
- គ. ផ្តល់ព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិ គោលនយោបាយស្ថិតិ ស្ថិតិផ្លូវការ និង ការងារស្ថិតិដទៃទៀត ។
- ឃ. តំណាងឱ្យប្រព័ន្ធស្ថិតិជាតិ ក្នុងវេទិកាអន្តរជាតិដែលទាក់ទងទៅនឹងការងារ ស្ថិតិ ។

មាត្រា៨.-

អគ្គនាយកត្រូវចាត់តាំងមន្ត្រី ជាលាយលក្ខណ៍អក្សរទៅតាមប្រភេទ និងកម្រិតការងារ ដើម្បី ឱ្យទៅជាមន្ត្រីស្ថិតិដែលបានចាត់តាំង សម្រាប់តែគោលបំណងនៃច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះ ។

ប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ត្រូវពិគ្រោះយោបល់ជាមួយអគ្គនាយក មុននឹងដាក់ជូន រដ្ឋមន្ត្រី ឬប្រធានស្ថាប័នរាជរដ្ឋាភិបាល ដើម្បីចាត់តាំងមន្ត្រី ជាលាយលក្ខណ៍អក្សរទៅតាមប្រភេទ និង កម្រិតការងារ ឱ្យទៅជាមន្ត្រីស្ថិតិដែលបានចាត់តាំង សម្រាប់តែគោលបំណងនៃច្បាប់ស្ថិតិស្ថិតិ និង អនុក្រឹត្យនេះ ។

មាត្រា៩.-

អគ្គនាយកអាចចុះហត្ថលេខាធ្វើប្រតិភូកម្មដល់មន្ត្រីណាម្នាក់ នូវសិទ្ធិអំណាច សម្រាប់ចុះបំពេញ ការងារប្រមូលទិន្នន័យ ឬសម្របសម្រួលដើម្បីប្រមូលទិន្នន័យ ដូចមានចែងក្នុងច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យ នេះ ។

សិទ្ធិអំណាចរបស់មន្ត្រី ដែលត្រូវបានទទួលប្រតិភូកម្មនៅពេលអនុវត្ត តាមច្បាប់ស្ថិតិស្ថិតិ និង អនុក្រឹត្យ នេះត្រូវបានចាត់ទុកថាអនុវត្តដោយអគ្គនាយក ។

មាត្រា១០.-

អគ្គនាយកត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដែលទាក់ទងនឹងសកម្មភាព នៃកិច្ចប្រតិបត្តិការស្ថិតិ ហើយនិងការផ្សព្វផ្សាយ និងការប្រើប្រាស់ស្ថិតិផ្លូវការ របស់ប្រព័ន្ធស្ថិតិជាតិសម្រាប់ឆ្នាំកន្លងមក ហើយធ្វើ ជូនរដ្ឋមន្ត្រីក្រសួងផែនការ ។

រដ្ឋមន្ត្រី ក្រសួងផែនការ ត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំ ជូនគណៈរដ្ឋមន្ត្រី ។

មាត្រា ១១.-

មន្ត្រីរបស់វិទ្យាស្ថានជាតិស្ថិតិ រួមមានបុគ្គលិកអចិន្ត្រៃយ៍ ដែលជាមន្ត្រីរបស់វិទ្យាស្ថានជាតិស្ថិតិ ហើយបំពេញមុខងារ ដូចមានចែងក្នុងមាត្រា ១១ និង ១៩ នៃច្បាប់ស្តីពីស្ថិតិ ។

អគ្គនាយក អាចប្រើប្រាស់បុគ្គលិកបន្ថែមដែលមិនមែនជាបុគ្គលិកអចិន្ត្រៃយ៍ នៅពេល ៖

- ក. ធ្វើជំរឿន និងអង្កេត ។
- ខ. ប្រមូលស្ថិតិផ្សេងៗ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ ។
- គ. ផ្តល់នូវប្រឹក្សាបច្ចេកទេស និងការគាំទ្រ ។

កិច្ចសន្យាអំពីរយៈពេល និងលក្ខខណ្ឌនៃការងារ របស់បុគ្គលិកមិនមែនអចិន្ត្រៃយ៍ ត្រូវកំណត់ ដោយអគ្គនាយក ។

មាត្រា ១២.-

មន្ត្រីរបស់អង្គភាពស្ថិតិដែលបានចាត់តាំងមាន បុគ្គលិកអចិន្ត្រៃយ៍ ដែលជាមន្ត្រីរបស់អង្គភាព នោះ ហើយបំពេញមុខងារ ដែលមានចែងក្នុងមាត្រា ១២ និង ១៩ (ក) នៃច្បាប់ស្តីពីស្ថិតិ ។

អង្គភាពស្ថិតិដែលបានចាត់តាំង អាចប្រើប្រាស់បុគ្គលិកបន្ថែមដែលមិនមែនជាបុគ្គលិកអចិន្ត្រៃយ៍ ដោយពិគ្រោះយោបល់ជាមួយ អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៅពេល ៖

- ក. ធ្វើអង្កេត ។
- ខ. ប្រមូលស្ថិតិផ្សេងៗ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ ។
- គ. ផ្តល់នូវប្រឹក្សាបច្ចេកទេស និងការគាំទ្រ ។

កិច្ចសន្យា អំពីរយៈពេល និងលក្ខខណ្ឌនៃការងារ របស់បុគ្គលិកមិនមែនអចិន្ត្រៃយ៍ ត្រូវកំណត់ ដោយក្រសួង ឬស្ថាប័ន ដោយពិគ្រោះយោបល់ជាមួយអគ្គនាយក ។

ជំពូកទី ៣
ក្រុមប្រឹក្សាស្ថិតិ

មាត្រា ១៣.-

ក្រុមប្រឹក្សាស្ថិតិ ដែលបានបង្កើតដោយអនុលោមតាមមាត្រា ១៥ នៃច្បាប់ស្តីពីស្ថិតិ មាន

សមាសភាព ដូចតទៅ ៖

រដ្ឋមន្ត្រី ក្រសួងផែនការ	ជាប្រធាន
រដ្ឋលេខាធិការ ក្រសួងផែនការ ទទួលបន្ទុកស្ថិតិ	ជាអនុប្រធាន
រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ជនបទ	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង សុខាភិបាល	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍	ជាសមាជិក
រដ្ឋលេខាធិការ ក្រសួង កិច្ចការនារី	ជាសមាជិក
ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា	ជាសមាជិក
តំណាង មជ្ឈដ្ឋានឧត្តមសិក្សាមួយនាក់ដែល ជ្រើសរើសដោយរដ្ឋមន្ត្រី ក្រសួងផែនការ	ជាសមាជិក
អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ	ជាសមាជិកអចិន្ត្រៃយ៍ ។

ប្រធានក្រុមប្រឹក្សាស្ថិតិ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័ន អ្នកឯកទេសដែលពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អាជីវកម្ម ចូលរួមផ្តល់យោបល់ក្នុងករណីចាំបាច់ ។

មាត្រា ១៤.-

ក្រុមប្រឹក្សាស្ថិតិ ត្រូវប្រជុំការងារ យ៉ាងតិចពីរដង ក្នុងមួយឆ្នាំ ។ សមាជិកក្រុមប្រឹក្សាស្ថិតិ ត្រូវចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន ។

រាល់ការប្រជុំរបស់ក្រុមប្រឹក្សាស្ថិតិ ត្រូវកំណត់ចំនួនសមាជិកយ៉ាងតិចពាក់កណ្តាល នៃសមាជិក
ទាំងអស់សម្រាប់លើកអង្គប្រជុំ ។ ក្នុងករណីសមាជិកចូលរួមមិនគ្រប់ កិច្ចប្រជុំលើកទី២ត្រូវមានសមាជិក
ចូលរួមយ៉ាងតិចមួយភាគបី នៃសមាជិកទាំងអស់ ។

សេចក្តីសម្រេច របស់អង្គប្រជុំក្រុមប្រឹក្សាស្ថិតិ ត្រូវអនុម័តដោយយកមតិភាគច្រើន របស់
សមាជិកចូលរួមទាំងអស់ ។

រដ្ឋមន្ត្រីក្រសួងផែនការ ដែលជាប្រធានក្រុមប្រឹក្សាស្ថិតិ មានសិទ្ធិអនុម័តសម្រេច ក្នុងករណីដែល
មានមតិស្មើគ្នា ។

រាល់ការប្រជុំរបស់ក្រុមប្រឹក្សាស្ថិតិ ត្រូវមានកំណត់ហេតុ ។

មាត្រា ១៥.~

ក្រុមប្រឹក្សាស្ថិតិ មានសិទ្ធិប្រើប្រាស់ត្រាត្រសូងផែនការ ។ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ
ត្រូវផ្តល់លេខាធិការដ្ឋានជូនក្រុមប្រឹក្សាស្ថិតិ ។

មាត្រា ១៦.~

- ក្រុមប្រឹក្សាស្ថិតិ មានតួនាទីផ្តល់យោបល់ជូន រដ្ឋមន្ត្រី ក្រសួងផែនការ ដែលទាក់ទងទៅនឹង៖
- ការកំណត់គោលនយោបាយស្ថិតិផ្លូវការ
 - តម្រូវការស្ថិតិផ្លូវការ និងការផ្តល់អាទិភាពដល់គម្រោងការងារស្ថិតិ ដែលស្នើឡើងដោយ
វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង
 - ការធ្វើឱ្យប្រសើរឡើង ការពង្រីក និងការសម្របសម្រួលនូវប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ
ដែលបានចាត់តាំង សម្រាប់គោលបំណងសាធារណៈ
 - ការធ្វើវិសោធនកម្មណាមួយទៅលើច្បាប់ស្ថិតិស្ថិតិ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត
ដែលពាក់ព័ន្ធការងារស្ថិតិ
 - កម្មវិធីការងារស្ថិតិអាទិភាពរយៈពេល ១ ឆ្នាំ រយៈពេលមធ្យម រយៈពេលវែង របស់
វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង ដែលទាក់ទងក្នុងការផលិតស្ថិតិ
ផ្លូវការ
 - ផែនការមេស្ថិតិ
 - ការកំណត់កាលបរិច្ឆេទ នៃការធ្វើជំរឿនប្រជាស្រុក កសិកម្ម និងសហគ្រាស
 - ការងារផ្សេងៗ ដែលទាក់ទងជាទូទៅនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ

-ការស្វែងរកជំនួយ និងការគាំទ្រ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដែលត្រូវការ ដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង ដើម្បីធ្វើជំរឿន អង្កេត ផលិត និងផ្សព្វផ្សាយស្ថិតិផ្លូវការ សម្រាប់គោលបំណងសាធារណៈ ។

ជំពូកទី៤

គណៈកម្មាធិការសម្របសម្រួលស្ថិតិ

មាត្រា១៧.-

គណៈកម្មាធិការសម្របសម្រួលស្ថិតិ ដោយអនុលោមតាមមាត្រា ១៦ នៃច្បាប់ស្តីពីស្ថិតិ មានសមាសភាព ដូចខាងក្រោម ៖

អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ	ជាប្រធាន
អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ	ជាអនុប្រធាន
ប្រធាន នាយកដ្ឋានស្ថិតិទូទៅ នៃវិទ្យាស្ថានជាតិស្ថិតិ	ជាលេខាធិការ
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ទីស្តីការគណៈរដ្ឋមន្ត្រី	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង មហាផ្ទៃ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ការពារជាតិ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង អភិវឌ្ឍន៍ជនបទ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ពាណិជ្ជកម្ម	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង បរិស្ថាន	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង អប់រំ យុវជន និងកីឡា	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួងធម្មការ និងសាសនា	ជាសមាជិក

ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ធនធានទឹក និងឧតុនិយម	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ព័ត៌មាន	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង យុត្តិធម៌	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង សុខាភិបាល	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួងសាធារណការ និងដឹកជញ្ជូន	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ទេសចរណ៍	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង កិច្ចការនារី	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ធនាគារជាតិ នៃកម្ពុជា	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ ទីចាត់ការតយ និងរដ្ឋាករ	ជាសមាជិក
ប្រធាន ឬអនុប្រធានអង្គភាពស្ថិតិ នាយកដ្ឋានពន្ធដារ	ជាសមាជិក ។

មាត្រា ១៨.-

គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវប្រជុំការងារយ៉ាងតិចរាល់ ៣ ខែម្តង ។ សមាជិក
គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវចូលរួមប្រជុំតាមការអញ្ជើញ របស់ប្រធាន ។

រាល់ការប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវកំណត់ចំនួនសមាជិកយ៉ាងតិចពាក់
កណ្តាល នៃសមាជិកទាំងអស់ សម្រាប់បើកអង្គប្រជុំ។ ក្នុងករណីសមាជិកចូលរួមមិនគ្រប់ កិច្ចប្រជុំលើក
ទី២ មិនគិតចំនួនសមាជិកចូលរួមឡើយ ។

សេចក្តីសម្រេចរបស់ អង្គប្រជុំគណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវអនុម័តដោយយកមតិ
ភាគច្រើនរបស់សមាជិកចូលរួមទាំងអស់ ។

អគ្គនាយក ដែលជាប្រធានគណៈកម្មាធិការសម្របសម្រួលស្ថិតិ មានសិទ្ធិអនុម័តសម្រេចក្នុង
ករណីដែលមានមតិស្នើគ្នា ។

រាល់ការប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ ត្រូវមានកំណត់ហេតុ ។

មាត្រា ១៩.~

គណៈកម្មាធិការសម្របសម្រួលស្ថិតិ មានសិទ្ធិប្រើប្រាស់ត្រារីឡាស្ថានជាតិស្ថិតិ នៃក្រសួង
ផែនការ ។

នាយកដ្ឋានស្ថិតិទូទៅ នៃវិទ្យាស្ថានជាតិស្ថិតិ ជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្រប
សម្រួលស្ថិតិ ។

មាត្រា ២០.~

គណៈកម្មាធិការសម្របសម្រួលស្ថិតិ មានភារកិច្ចជួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងការងារពាក់ព័ន្ធ
ទៅនឹង៖

- ការកសាងគោលនយោបាយស្ថិតិ នីតិវិធី និងបទប្បញ្ញត្តិ ដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ
និង ស្ថិតិផ្លូវការ
- ការធ្វើសមាហរណកម្មប្រព័ន្ធស្ថិតិជាតិមួយ តាមរយៈការសម្របសម្រួល និងសហប្រតិប-
ត្តិការ ប្រកបដោយប្រសិទ្ធភាពលើសកម្មភាព និងការអភិវឌ្ឍស្ថិតិ រវាងអង្គភាពស្ថិតិ
ដែលបានចាត់តាំង រួមទាំងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីទទួលខុសត្រូវ ក្នុងការផលិតនិងការ
ផ្សព្វផ្សាយស្ថិតិផ្លូវការ
- ការធ្វើឱ្យប្រសើរឡើង និងការពង្រីកប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ ដែលផ្តល់សម្រាប់
គោលដៅសាធារណៈ
- ការលើកអាទិភាព នៃកម្មវិធីការងារ ប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងដែលគួរ

ត្រូវបានជ្រើសរើស ទាក់ទងនឹងទិដ្ឋភាពសំខាន់ៗ នៃការផ្តល់ស្ថិតិផ្លូវការ ដោយវិទ្យាស្ថាន ជាតិស្ថិតិ និងអង្គការស្ថិតិដែលបានចាត់តាំង

- ការរៀបចំ និងធ្វើបច្ចុប្បន្នកម្ម ផែនការមេស្ថិតិ
- ការរៀបចំផែនការ ធ្វើជំរឿនប្រជាសាស្ត្រ កសិកម្ម និងសហគ្រាស
- ការបង្កើតនូវបញ្ជីពាណិជ្ជកម្ម ឬក្របខ័ណ្ឌសរុប បញ្ជីឈ្មោះប្រភពទិន្នន័យរដ្ឋបាល និងស្ថិតិ ដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ ព្រមទាំងថែរក្សាដោយប្រសិទ្ធភាព និងធ្វើបច្ចុប្បន្នកម្ម ប្រចាំឆ្នាំ
- កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចសម្របសម្រួល រវាងបណ្តាក្រសួង ស្ថាប័ន និង បណ្តាអង្គការរាជរដ្ឋាភិបាល អំពីការផ្លាស់ប្តូរទិន្នន័យ និងការផ្តល់ទាន់ពេលវេលានូវស្ថិតិ ផ្លូវការឱ្យបានទៀងទាត់ និងគួរជឿទុកចិត្តបាន
- ការបង្កើតក្រុមការងារបច្ចេកទេសស្ថិតិ រយៈពេលកំណត់ ឬអចិន្ត្រៃយ៍ សម្រាប់ស្ថិតិណា មួយ ឬការងារស្ថិតិផ្សេងទៀត ដែលទាក់ទងនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ
- ការប្រកាសឱ្យប្រើ និងការអនុវត្តនូវចំណាត់ថ្នាក់ និងបទដ្ឋានស្ថិតិ ដែលទាក់ទងនឹង ស្ថិតិផ្លូវការ
- ការលើកផែនការថវិកា និងធនធានមនុស្ស សម្រាប់អង្គការស្ថិតិដែលបានចាត់តាំង រួម ទាំងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីដឹកនាំការធ្វើជំរឿន និងអង្កេត ផលិត និងផ្សព្វផ្សាយស្ថិតិ ផ្លូវការ សម្រាប់គោលដៅសាធារណៈ ។

មាត្រា ២១.-

គណៈកម្មាធិការសម្របសម្រួលស្ថិតិ មានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសស្ថិតិ រយៈពេល កំណត់ ឬអចិន្ត្រៃយ៍ ដើម្បីដោះស្រាយការងារបច្ចេកទេសស្ថិតិណាមួយ ដែលទាមទារការពិនិត្យ សិក្សា និងពិភាក្សាលម្អិត ។

គណៈកម្មាធិការសម្របសម្រួលស្ថិតិ នឹងកំណត់លក្ខខណ្ឌយោង ដែលមានចែងពីភារកិច្ច និង បែបបទធ្វើរបាយការណ៍ ស្ថិតិលទ្ធផលរបស់ក្រុមការងារបច្ចេកទេសស្ថិតិនីមួយៗ ។

ក្រុមការងារបច្ចេកទេសស្ថិតិនីមួយៗ ត្រូវរៀបចំសមាសភាពដូចខាងក្រោម ៖

- សមាជិក ១ រូប របស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ ប្រធាន
- ប្រធាន ឬអនុប្រធាននាយកដ្ឋាន ១ រូប នៃវិទ្យាស្ថានជាតិស្ថិតិ អនុប្រធាន
- សមាជិកដទៃទៀតមកពីបណ្តាក្រសួង ស្ថាប័ន ឬអង្គការ

រាជរដ្ឋាភិបាលដែលពាក់ព័ន្ធ រួមទាំងវិទ្យាស្ថានជាតិស្ថិតិ
ដែលមានចំនួនមិនលើសពី ៥ រូបទៅតាមការកំណត់របស់
គណៈកម្មាធិការសម្របសម្រួលស្ថិតិ

សមាជិក ។

ជំពូកទី៥
សិទ្ធិ និងកាតព្វកិច្ច

មាត្រា២២.-

វិទ្យាស្ថានជាតិស្ថិតិ ដោយអនុលោមតាមច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យដែលពាក់ព័ន្ធនឹង
ការងារស្ថិតិត្រូវប្រមូល៖

- ព័ត៌មានស្ថិតិជាចាំបាច់សម្រាប់គោលបំណង នៃការចងក្រង និងការវិភាគស្ថិតិផ្លូវការដែល
បានចាត់តាំង
- ព័ត៌មានស្ថិតិបន្ថែម ដែលជាតម្រូវការរបស់រាជរដ្ឋាភិបាលសម្រាប់គោលដៅធ្វើផែនការ និង
គោលនយោបាយ
- ព័ត៌មានស្ថិតិពាក់ព័ន្ធនឹងបញ្ហា ដែលបានកំណត់ជាលាយលក្ខណ៍អក្សរ ដោយរដ្ឋមន្ត្រី
ក្រសួងផែនការ ឱ្យប្រមូលព័ត៌មាន ។

អង្គភាពស្ថិតិដែលបានចាត់តាំង ដោយអនុលោមតាមច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះត្រូវ
ប្រមូលព័ត៌មានស្ថិតិជាចាំបាច់ សម្រាប់គោលបំណងនៃការចងក្រង និងការវិភាគស្ថិតិផ្លូវការដែលបាន
ចាត់តាំង ដែលអង្គភាពស្ថិតិនោះទទួលខុសត្រូវ ។

មាត្រា២៣.-

អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ត្រូវចងក្រង និងវិភាគព័ត៌មានស្ថិតិ
ដែលបានប្រមូល ក្រោមសិទ្ធិអំណាចនៃច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យនេះ ហើយត្រូវបោះពុម្ព និងផ្សព្វផ្សាយ
នូវលទ្ធផលដែលបានចងក្រង និងវិភាគ ឬសម្របសម្រួល នៃលទ្ធផលទាំងនោះ ។ លទ្ធផល ឬសម្រប
សម្រួលនោះ នឹងមិនត្រូវបានបោះពុម្ព ឬផ្សព្វផ្សាយតាមរបៀប ដែលអាចនាំឱ្យស្គាល់អត្តសញ្ញាណរបស់
បុគ្គល ឬអង្គការណាមួយឡើយ ។

មាត្រា ២៤.~

មន្ត្រីស្ថិតិទាំងឡាយ ដែលត្រូវបានប្រគល់សិទ្ធិ ឱ្យចុះប្រតិបត្តិការការងារស្ថិតិ យោងតាម ច្បាប់ស្ថិតិស្ថិតិ និងអនុក្រឹត្យពាក់ព័ន្ធ ត្រូវចុះកិច្ចសន្យាដោយមានសាក្សីទទួលដឹង ដើម្បីធានា៖

- ភាពស្មោះត្រង់
- រក្សាការសម្ងាត់ នូវរាល់ព័ត៌មានបុគ្គលដែលទទួលបានពីអ្នកឆ្លើយ
- ព័ត៌មានដែលប្រមូលបានត្រូវប្រើប្រាស់សម្រាប់តែគោលដៅស្ថិតិប៉ុណ្ណោះ ។

មាត្រា ២៥.~

ក្នុងករណីពិសេស រដ្ឋមន្ត្រីក្រសួងផែនការអាចសម្រេចជាលាយលក្ខណ៍អក្សរ ផ្តល់ឱ្យនូវកម្រិត ព័ត៌មានបុគ្គលណាមួយ តាមការស្នើសុំពីអគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ជាលាយ លក្ខណ៍អក្សរ ។

ការសម្រេចផ្តល់ឱ្យអាចពាក់ព័ន្ធនឹង៖

- ក. បុគ្គលដែលស្នើសុំព័ត៌មាន ។
- ខ. តម្រូវការយល់ព្រមពីអ្នកឆ្លើយដែលបានផ្តល់ព័ត៌មាន ។
- គ. ការបញ្ជាក់រយៈពេល និងលក្ខខណ្ឌប្រើប្រាស់ព័ត៌មានដែលបានផ្តល់ឱ្យ ដូចជាមិន បញ្ចេញព័ត៌មានដល់បុគ្គលណាមួយទៀតឡើយ ។

ព័ត៌មានដែលមានចរិតបុគ្គល ឬផ្ទាល់ខ្លួនទាក់ទងនឹងអ្នកឆ្លើយ មិនត្រូវបានបញ្ចេញដោយរបៀប ដែលអាចឱ្យសម្គាល់អត្តសញ្ញាណរបស់បុគ្គលនោះ ។

ព័ត៌មានអំពីលេខ នៃការចុះបញ្ជីអាជីវកម្ម ឈ្មោះ អាសយដ្ឋាន ទីតាំង ប្រភេទ នៃការចាត់តាំង ផ្លូវច្បាប់ ផ្នែកផលិតកម្ម ចំនួនអ្នកធ្វើការ ឬកម្រិតថ្នាក់អចេរដទៃទៀត នៃអង្គភាពកសិកម្ម និង សហគ្រាស ហើយនិងអង្គភាពផ្សេងទៀត ដែលជាតម្រូវការរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិ ដែលបានចាត់តាំង ដើម្បីបង្កើតក្របខ័ណ្ឌជំរឿន និងអង្កេត សម្រាប់គោលបំណងនៃការដឹកនាំ សកម្មភាព ប្រមូលទិន្នន័យ និងចរក្រងស្ថិតិផ្លូវការថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មិនតម្រូវឱ្យមានការយល់ព្រមពីអ្នក ឆ្លើយឡើយ ។

មាត្រា ២៦.~

មន្ត្រីស្ថិតិ នៃក្រសួងផែនការ ឬមន្ត្រីស្ថិតិដែលបានចាត់តាំង យោងតាមមាត្រា ២៣ និងមាត្រា ២៤ នៃច្បាប់ស្ថិតិស្ថិតិ ត្រូវបង្ហាញលិខិតបញ្ជាបេសកកម្មរបស់ខ្លួន អត្តសញ្ញាណប័ណ្ណផ្លូវការ និងដោយមាន

ការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬអ្នកស្នាក់នៅ អាចចូលក្នុងលំនៅដ្ឋាន ឬទីកន្លែងស្នាក់នៅរួមមាន ផ្ទះសំបែង ឬផ្នែកនៃទីបំណងផ្សេងទៀតដែលមានមនុស្សស្នាក់នៅដោយឡែក និងទីកន្លែងផ្សេងៗទៀត តាមវេលា ដ៏សមស្រប សម្រាប់គោលបំណង៖

- ក. ផ្តល់កម្រងសំណួរ ឬទម្រង់ស្ថិតិ ឱ្យបុគ្គលបំពេញ ។
- ខ. ប្រមូលកម្រងសំណួរ ឬទម្រង់ស្ថិតិ ដែលបុគ្គលបានបំពេញហើយ ។
- គ. ធ្វើការសម្ភាសន៍ និងបំពេញការងារផ្សេងៗទៀត សម្រាប់គោលបំណងស្ថិតិ ។

មាត្រា ២៧.-

ក. អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំងមានសិទ្ធិ និងកាតព្វកិច្ចដូចខាងក្រោម៖

- រៀបចំកម្រងសំណួរ ឬទម្រង់ស្ថិតិទាក់ទងនឹងការប្រមូលព័ត៌មានស្ថិតិពាក់ព័ន្ធនឹងបញ្ហា ជាក់លាក់ណាមួយ
- អាចធ្វើលិខិតតម្រូវឱ្យបុគ្គលដែលមានជំនាញ និងការទទួលខុសត្រូវជាក់លាក់ ដើម្បី បំពេញកម្រងសំណួរ ឬទម្រង់ស្ថិតិ តាមការណែនាំសម្រាប់បំពេញ ។

ខ. អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ឬមន្ត្រីស្ថិតិដែលបានចាត់តាំងអាច៖

- ឱ្យបុគ្គលបំពេញ និងផ្តល់ព័ត៌មានស្ថិតិ តាមការណែនាំជាលាយលក្ខណ៍អក្សរ ឬដោយ ផ្ទាល់មាត់
- មានវិធានការចាំបាច់ ដើម្បីជំរុញឱ្យបុគ្គលបំពេញកម្រងសំណួរ ឬទម្រង់ស្ថិតិឱ្យបាន ត្រឹមត្រូវសព្វគ្រប់ តាមការណែនាំ ។

គ. អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង អាចចេញលិខិតជូនដំណឹងដោយភ្ជាប់ ជាមួយនឹងកម្រងសំណួរ ឬទម្រង់ស្ថិតិធ្វើទៅបុគ្គលតាមរយៈប្រៃសណីយ៍ ឬមន្ត្រីស្ថិតិជាក់លាក់ជូនដល់ ផ្ទាល់ដៃ ។ បុគ្គលដែលបានទទួលកម្រងសំណួរ ឬទម្រង់ស្ថិតិ ត្រូវបំពេញដោយទទួលខុសត្រូវ នូវចម្លើយ ឱ្យបានសព្វគ្រប់តាមការណែនាំ ហើយផ្ញើកម្រងសំណួរ ឬទម្រង់ស្ថិតិដែលបានបំពេញហើយនោះ មក អនុវាយ៖ ក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ក្នុងរយៈពេលមិនឱ្យលើសពី ១៤ ថ្ងៃនៃថ្ងៃធ្វើការ គិត ចាប់ពីថ្ងៃដែលបានទទួលកម្រងសំណួរ ឬទម្រង់ស្ថិតិ ។

ឃ. លិខិតជូនដំណឹងរបស់អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ត្រូវបញ្ជាក់ អំពីទោសប្បញ្ញត្តិ ដែលមានចែងក្នុងមាត្រា ២៨ និងមាត្រា ២៩ នៃច្បាប់ស្ថិតិស្ថិតិ ។

មាត្រា ២៨.-

ក.អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ឬមន្ត្រីស្ថិតិដែលបានចាត់តាំងអាចឱ្យ បុគ្គលឆ្លើយ នូវសំណួរណាមួយដែលចាំបាច់ ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ ។

ខ.អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំង ដោយលិខិតជាលាយលក្ខណ៍អក្សរ ឬដោយខ្លួនផ្ទាល់ ឬដោយចាត់មន្ត្រីស្ថិតិជាតំណាង អាចណែនាំឱ្យបុគ្គលផ្តល់ចម្លើយនូវសំណួរណាមួយដែល ចាំបាច់ក្នុងរយៈពេលមិនឱ្យលើសពី ១៤ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលបានទទួលសំណួរ ។

គ.សំណួររបស់អគ្គនាយក ឬប្រធានអង្គភាពស្ថិតិដែលបានចាត់តាំងត្រូវបញ្ជាក់អំពីទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ២៨ និងមាត្រា២៩ នៃច្បាប់ស្ថិតិស្ថិតិ ។

**ជំពូកទី៦
ទោសប្បញ្ញត្តិ**

មាត្រា ២៩.-

បុគ្គលណា ដែលរំលោភបញ្ញត្តិ នៃមាត្រា២៥ មាត្រា២៧ និងមាត្រា២៨ នៃអនុក្រឹត្យនេះត្រូវ មានទោសព្រហ្មទណ្ឌ តាមច្បាប់ជាធរមាន ។

មាត្រា ៣០.-

បុគ្គលដែលបានទទួលកម្រងសំណួរ ឬទម្រង់ស្ថិតិ ដែលតម្រូវឱ្យបំពេញក្នុងរយៈពេលកំណត់ ដូចមានចែងក្នុង មាត្រា ២៧ ចំណុច គ ឬមាត្រា ២៨ ចំណុច ខ នៃអនុក្រឹត្យនេះ នៅតែមានកាតព្វកិច្ច បំពេញការងារនេះឱ្យបានសម្រេច ជាស្ថាពរ ។

**ជំពូកទី៧
អវសានប្បញ្ញត្តិ**

មាត្រា ៣១.-

បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ-គ្រប់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន និងប្រធានស្ថាប័ន រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០៧

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧០ . អនក្រ.បក - ២៧

អនុក្រឹត្យ
ស្តីពី

ស្ថិតិដូចការដែលបានចាត់តាំង
២០២២២២២

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងដែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៥/០១៥ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីស្ថិតិ
- បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងដែនការ
- បានឃើញអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីកាតព្វកិច្ចធ្វើស្ថិតិ
- បានឃើញអនុក្រឹត្យលេខ ០៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ ស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២



សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា១.-

អនុក្រឹត្យនេះមានគោលដៅកំណត់ឲ្យក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ប្រមូល ចងក្រងស្ថិតិផ្លូវការដែលបានចាត់តាំង ទៅតាមវិស័យរបស់ខ្លួន។

មាត្រា២.-

អនុក្រឹត្យនេះ មានគោលបំណងបម្រើសំណូមពរព័ត៌មានស្ថិតិ របស់អ្នកធ្វើគោលនយោបាយក្នុងការរៀបចំវាយតម្លៃលើគោលនយោបាយ និងកម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឆ្លើយតបនឹងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេស ក៏ដូចជាបម្រើសេចក្តីត្រូវការព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ។


មាត្រា៣.-

អនុក្រឹត្យនេះ មានវិសាលភាពគ្រប់គ្រងរាល់ស្ថិតិផ្លូវការដែលបានចាត់តាំង និងអង្គភាពស្ថិតិដែលបានចាត់តាំងនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដូចមានចែងក្នុងច្បាប់ស្តីពីស្ថិតិ។

មាត្រា៤.-

វាក្យសព្ទដែលប្រើក្នុងអនុក្រឹត្យនេះមាននិយមន័យដូចតទៅ ៖

- អង្គភាពស្ថិតិដែលបានចាត់តាំង សំដៅដល់អង្គភាពស្ថិតិកណ្តាលនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលឲ្យទទួលខុសត្រូវក្នុងការផលិតស្ថិតិផ្លូវការដែលបានចាត់តាំង ស្របតាមមាត្រា១១ និងមាត្រា១២ នៃច្បាប់ស្តីពីស្ថិតិ
- ទិន្នន័យរដ្ឋបាល សំដៅដល់ទិន្នន័យ ព័ត៌មាន ដែលប្រមូលបានមកពីផ្នែករដ្ឋបាលនៃក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- ស្ថិតិគ្រឹះ សំដៅដល់ស្ថិតិផ្លូវការស្តីពីសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងប្រជាសាស្ត្រ ដែលជាស្ថិតិមានចរិត ទាក់ទងនឹងផ្នែកជាច្រើនកម្រិតជាតិ មូលដ្ឋាន ដែលជាតម្រូវការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំ គោលនយោបាយ កម្មវិធី និងការវាយតម្លៃ ក៏ដូចជាការប្រើប្រាស់ដ៏ទូលំទូលាយរបស់សហគមន៍ជាតិ និងអន្តរជាតិ
- ស្ថិតិតាមវិស័យ សំដៅដល់ស្ថិតិដែលប្រមូលដោយបណ្តាក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលសម្រាប់តម្រូវការផ្ទៃក្នុងផ្ទាល់ខ្លួន និងគោលដៅធ្វើរបាយការណ៍
- ជំរឿន សំដៅដល់ការប្រមូលព័ត៌មានស្ថិតិពីបុគ្គល គ្រួសារ សហគ្រាស ឬអង្គការ ចាត់តាំងផ្សេងទៀត ដែលអង្គភាពទាំងអស់ត្រូវបានធ្វើសម្ភាសន៍



- អង្កេត សំដៅដល់ការប្រមូលព័ត៌មានស្ថិតិ តាមបែបវិទ្យាសាស្ត្រពីបុគ្គល គ្រួសារ សហគ្រាស ឬអង្គការចាត់តាំងផ្សេងទៀត ដែលអង្គការជ្រើសរើសគំរូតែប៉ុណ្ណោះ ត្រូវបានសម្ភាសន៍
- ម៉ែតាទិន្នន័យ សំដៅដល់ការពិពណ៌នាអំពីទិន្នន័យ ពេលគឺការរៀបរាប់អំពីប្រភពដំណើរការចងក្រង វិធីសាស្ត្រចងក្រង ពេលវេលាផ្សព្វផ្សាយ ស្ថាប័ន និងអ្នកទទួលខុសត្រូវក្នុងការចងក្រងដើម្បីឲ្យអ្នកប្រើប្រាស់យល់ទិន្នន័យកាន់តែស៊ីជម្រៅ។

ជំពូកទី២

ស្ថិតិផ្លូវការដែលបានចាត់តាំង របស់វិទ្យាស្ថានជាតិស្ថិតិ

មាត្រា៥.-

អនុលោមតាមស្មារតី នៃច្បាប់ស្តីពីស្ថិតិ គ្រប់ទិន្នន័យស្ថិតិទាំងអស់ដែលបានប្រកាសផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថិតិផ្លូវការដែលបានចាត់តាំង។ វិទ្យាស្ថានជាតិស្ថិតិត្រូវប្រកាសផ្សាយដល់សាធារណជននូវស្ថិតិគ្រឹះ និងស្ថិតិតាមវិស័យ ទោះផលិតដោយខ្លួនឯង ឬដោយសហការជាមួយអង្គការស្ថិតិផ្សេងទៀតរបស់រាជរដ្ឋាភិបាល ៖

១. ស្ថិតិជំរឿន

- ស្ថិតិជំរឿនប្រជារាស្ត្រ រៀងរាល់១០ (ដប់) ឆ្នាំម្តង
- ស្ថិតិជំរឿនកសិកម្ម រៀងរាល់១០ (ដប់) ឆ្នាំម្តង
- ស្ថិតិជំរឿនសហគ្រាស រៀងរាល់១០ (ដប់) ឆ្នាំម្តង។

២. ស្ថិតិអង្កេត

- ស្ថិតិអង្កេតប្រជារាស្ត្រ ចន្លោះជំរឿន រៀងរាល់១០ (ដប់) ឆ្នាំម្តង
- ស្ថិតិអង្កេតការអប់រំ និងអក្ខរភាព រៀងរាល់៥ (ប្រាំ) ឆ្នាំម្តង
- ស្ថិតិអង្កេតប្រជាសាស្ត្រ និងសុខភាព រៀងរាល់៥ (ប្រាំ) ឆ្នាំម្តង
- ស្ថិតិអង្កេតផ្នែកមិនរៀបរយ និងសេដ្ឋកិច្ចមិនបានពិនិត្យ រៀងរាល់៥ (ប្រាំ) ឆ្នាំម្តង
- ស្ថិតិអង្កេតឧក្រិដ្ឋកម្ម និងយុត្តិធម៌ រៀងរាល់៥ (ប្រាំ) ឆ្នាំម្តង
- ស្ថិតិអង្កេតសហគ្រាស ប្រចាំឆ្នាំ
- ស្ថិតិអង្កេតកម្លាំងពលកម្ម ប្រចាំឆ្នាំ
- ស្ថិតិអង្កេតហិរញ្ញវត្ថុវិស័យកសិកម្ម ប្រចាំឆ្នាំ
- ស្ថិតិអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ប្រចាំឆ្នាំ
- ស្ថិតិអង្កេតប្រជាសាស្ត្រ
- ស្ថិតិអង្កេតពលកម្មកុមារ។



៣. ស្ថិតិសេដ្ឋកិច្ច

- ស្ថិតិចុះបញ្ជីអាជីវកម្មសមាហរណកម្ម ប្រចាំឆ្នាំ
- ស្ថិតិគណនេយ្យជាតិ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- សន្ទស្សន៍ផលិតកម្មកសិកម្ម និងឧស្សាហកម្ម ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិ និងសន្ទស្សន៍ពាណិជ្ជកម្មលក់រាយ និងលក់ដុំ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- សន្ទស្សន៍ថ្លៃនីហ្វេណូ និងអាហ្វេណូ ប្រចាំខែ និងប្រចាំត្រីមាស
- គណនីរណបតាមផ្នែក
- សន្ទស្សន៍ចំណាយពលកម្ម និងថ្លៃឈ្នួល
- សន្ទស្សន៍ថ្លៃអ្នកផលិត និងសេវាកម្ម។

៤. ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ

- ស្ថិតិបរិស្ថាន និងធនធានធម្មជាតិ
- គណនីរណបបរិស្ថាន និងធនធានធម្មជាតិ។

៥. ស្ថិតិសង្គមកិច្ច ប្រជាសាស្ត្រ

- ស្ថិតិប្រជាសាស្ត្រ និងប្រជារាស្ត្រ ប្រចាំឆ្នាំ
- ស្ថិតិចំណូល និងចំណាយគ្រួសារ ប្រចាំឆ្នាំ
- ស្ថិតិសង្គមកិច្ចផ្សេងទៀត ប្រចាំឆ្នាំ។

៦. កម្រងស្ថិតិ

- សៀវភៅស្ថិតិថ្នាក់ជាតិ រាជធានី ខេត្ត ប្រចាំឆ្នាំ
- សៀវភៅស្ថិតិថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រចាំឆ្នាំ
- សូចនាករសេដ្ឋកិច្ច និងបរិស្ថាន ប្រចាំឆ្នាំ និង
- សូចនាករសង្គមកិច្ច ប្រជាសាស្ត្រ ប្រចាំឆ្នាំ។

កាលបរិច្ឆេទដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ ចំណុចទី៣ ចំណុចទី៤ ចំណុចទី៥ និងចំណុចទី៦នេះ អាចធ្វើការផ្លាស់ប្តូរបានក្នុងករណីចាំបាច់។

វិទ្យាស្ថានជាតិស្ថិតិ ត្រូវរៀបចំធ្វើអង្កេត និងប្រមូលចងក្រងស្ថិតិផ្លូវការនៅទូទាំងប្រទេស ចាំបាច់សម្រាប់តម្រូវការប្រើប្រាស់។



ជំពូកទី៣

ស្ថិតិផ្លូវការដែលបានចាត់តាំង របស់អង្គការស្ថិតិផ្សេងទៀត

មាត្រា៦.-

អង្គការស្ថិតិដែលបានចាត់តាំងនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវ ក្នុងការប្រមូល ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិដល់សាធារណជននូវស្ថិតិផ្លូវការដែល បានចាត់តាំងដូចតទៅ ៖

១. ទីស្តីការគណៈរដ្ឋមន្ត្រី

- ស្ថិតិវិភាគ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែ និងប្រចាំឆ្នាំ។

២. ក្រសួង មហាផ្ទៃ

- ស្ថិតិប្រជាពលរដ្ឋ ប្រចាំឆ្នាំ
- ស្ថិតិអត្តសញ្ញាណប័ណ្ណ ប្រចាំឆ្នាំ
- ស្ថិតិការចុះបញ្ជីអគ្រានុកូលដ្ឋាន ប្រចាំឆ្នាំ
- ស្ថិតិបទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាប ប្រចាំឆ្នាំ
- ស្ថិតិជនជាប់ឃុំ និងការអប់រំកែប្រែ ប្រចាំឆ្នាំ
- ស្ថិតិជនអន្តោប្រវេសន៍ ប្រចាំឆ្នាំ
- ស្ថិតិគណបក្សនយោបាយ ប្រចាំឆ្នាំ
- ស្ថិតិអង្គការមិនមែនរដ្ឋាភិបាល ប្រចាំឆ្នាំ
- ស្ថិតិការបង្កើតក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ និងភូមិថ្មី។

៣. ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល ប្រចាំខែ និងប្រចាំឆ្នាំ
- ស្ថិតិបំណុលសាធារណៈ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិការអនុវត្តថវិការាជរដ្ឋាភិបាល ប្រចាំខែ និងប្រចាំឆ្នាំ
- ស្ថិតិពន្ធដារ ប្រចាំឆ្នាំ
- ស្ថិតិទំនិញដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិចំណូលមិនមែនសារពើពន្ធ ប្រចាំឆ្នាំ
- ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។



៤. ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ស្ថិតិផ្ទៃដីនិយ្យកសិកម្ម ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិអង្កេតផ្ទៃដី ទិន្នផល និងបរិមាណផលដំណាំ ប្រចាំរដូវ និងប្រចាំឆ្នាំ
- ស្ថិតិផលិតកម្ម និងបសុព្យាបាល ប្រចាំឆ្នាំ
- ស្ថិតិជលផល ប្រចាំឆ្នាំ
- ស្ថិតិព្រៃឈើ ប្រចាំឆ្នាំ
- ស្ថិតិផលិតកម្មដំណាំកៅស៊ូ ប្រចាំឆ្នាំ
- ស្ថិតិត្រៀងយន្តកសិកម្ម ប្រចាំឆ្នាំ
- ស្ថិតិថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម ប្រចាំឆ្នាំ។

៥. ក្រសួង អភិវឌ្ឍន៍ជនបទ

- ស្ថិតិផ្លូវជនបទ ប្រចាំឆ្នាំ
- ស្ថិតិទឹកស្អាតជនបទ ប្រចាំឆ្នាំ
- ស្ថិតិបង្គន់អនាម័យជនបទ ប្រចាំឆ្នាំ
- ស្ថិតិក្រុមជនជាតិភាគតិច ប្រចាំឆ្នាំ
- ស្ថិតិផ្នែកប្រព័ន្ធធារាសាស្ត្រខ្នាតតូច ប្រចាំឆ្នាំ
- ស្ថិតិផ្សារជនបទ ប្រចាំឆ្នាំ
- ស្ថិតិតំណាទានអភិវឌ្ឍន៍ជនបទ ប្រចាំឆ្នាំ
- ស្ថិតិការសាងសង់សាលារៀនជនបទ ប្រចាំឆ្នាំ។

៦. ក្រសួង ពាណិជ្ជកម្ម


- ស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម ប្រចាំឆ្នាំ
- ស្ថិតិការចុះបញ្ជីម៉ាក ប្រចាំឆ្នាំ។

៧. ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល

- ស្ថិតិឧស្សាហកម្ម សិប្បកម្ម ប្រចាំខែ និងប្រចាំឆ្នាំ
- ស្ថិតិថាមពល ប្រចាំឆ្នាំ
- ស្ថិតិធនធានរ៉ែ ប្រចាំឆ្នាំ
- ស្ថិតិទឹកស្អាត ប្រចាំឆ្នាំ
- ស្ថិតិការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម។

៨. ក្រសួង អប់រំ យុវជន និងកីឡា

- ស្ថិតិមត្តេយ្យសិក្សា និងបឋមសិក្សា ប្រចាំឆ្នាំ



- ស្ថិតិមធ្យមសិក្សា បឋមភូមិ ទុតិយភូមិ ប្រចាំឆ្នាំ
- ស្ថិតិឧត្តមសិក្សា ប្រចាំឆ្នាំ
- ស្ថិតិអប់រំក្រៅប្រព័ន្ធ ប្រចាំឆ្នាំ។

៩. ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- ស្ថិតិសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ស្ថិតិចំនួនអង្គការដៃគូដែលបានចុះអនុស្សរណៈលើការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រចាំឆ្នាំ
- ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ប្រចាំឆ្នាំ
- ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់ប្រជាជនទូទៅ ប្រចាំឆ្នាំ
- ស្ថិតិបេឡាជាតិ សន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ប្រចាំឆ្នាំ។

១០. ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ស្ថិតិវិស័យសំណង់ ប្រចាំឆ្នាំ
- ស្ថិតិវិស័យដីធ្លី ប្រចាំឆ្នាំ
- ស្ថិតិវិស័យរៀបចំដែនដី នគរូបនីយកម្ម ប្រចាំឆ្នាំ។

១១. ក្រសួង បរិស្ថាន

- ស្ថិតិការវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ប្រចាំឆ្នាំ
- ស្ថិតិការវាយតម្លៃលើការប្រែប្រួលអាកាសធាតុ ប្រចាំឆ្នាំ
- ស្ថិតិការវាយតម្លៃលើការបំពុលសំណល់រឹង សំណល់រាវ និងការបំពុលខ្យល់ ប្រចាំឆ្នាំ។

១២. ក្រសួង ធនធានទឹក និងឧតុនិយម

- ស្ថិតិឧតុនិយម ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិជលសាស្ត្រ ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ
- ស្ថិតិប្រព័ន្ធស្រោចស្រព ប្រចាំឆ្នាំ។

១៣. ក្រសួង ព័ត៌មាន

- ស្ថិតិផ្នែកបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ប្រចាំឆ្នាំ។

១៤. ក្រសួង យុត្តិធម៌

- ស្ថិតិករណីវិវាទបទប្បញ្ញត្តិគ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ
- ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌគ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ



- ស្ថិតិករណីវិវាទបទល្មើសព្រហ្មទណ្ឌទៅលើអនីតិជន គ្រប់សាលាដំបូង ខេត្ត និងរាជធានី ប្រចាំឆ្នាំ
- ស្ថិតិកិច្ចការកសាងច្បាប់ ប្រចាំឆ្នាំ
- ស្ថិតិកិច្ចការផ្សព្វផ្សាយច្បាប់ ប្រចាំឆ្នាំ
- ស្ថិតិដោះស្រាយពាក្យបណ្តឹង ប្រចាំឆ្នាំ។

១៥. ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

- ស្ថិតិការចុះផ្សព្វផ្សាយច្បាប់ ប្រចាំឆ្នាំ
- ស្ថិតិការអនុម័តច្បាប់ ប្រចាំឆ្នាំ
- ស្ថិតិសមាជិករដ្ឋសភា ព្រឹទ្ធសភា ប្រចាំឆ្នាំ
- ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន ប្រចាំឆ្នាំ
- ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង ប្រចាំឆ្នាំ។

១៦. ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍

- ស្ថិតិសេវាកម្មប្រៃសណីយ៍ ប្រចាំឆ្នាំ
- ស្ថិតិអាជីវកម្មសេវាកម្មទូរគមនាគមន៍ ប្រចាំឆ្នាំ។

១៧. ក្រសួង សុខាភិបាល

- ស្ថិតិជំងឺឆ្លង ប្រចាំខែ និងប្រចាំឆ្នាំ
- ស្ថិតិសុខាភិបាល ប្រចាំឆ្នាំ
- ស្ថិតិមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនមានច្បាប់ ប្រចាំឆ្នាំ។

១៨. ក្រសួង សាធារណការ និងដឹកជញ្ជូន

- ស្ថិតិការចុះបញ្ជីយានយន្ត និងនាវា ប្រចាំឆ្នាំ
- ស្ថិតិសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រចាំឆ្នាំ
- ស្ថិតិគ្រោះថ្នាក់ចរាចរតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ប្រចាំឆ្នាំ។

១៩. ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

- ស្ថិតិការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ ប្រចាំឆ្នាំ
- ស្ថិតិបេតិកភណ្ឌវប្បធម៌រូបី ប្រចាំឆ្នាំ
- ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបី ប្រចាំឆ្នាំ។



២០. ក្រសួង ទេសចរណ៍

- ស្ថិតិទេសចរជាតិ និងអន្តរជាតិ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិឧស្សាហកម្មទេសចរណ៍ ប្រចាំឆមាស និងប្រចាំឆ្នាំ
- ស្ថិតិកម្លាំងពលកម្មបម្រើឲ្យវិស័យទេសចរណ៍ ប្រចាំឆ្នាំ
- ស្ថិតិទេសចរវិលល្ងាច ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

២១. ក្រសួង ធម្មការ និងសាសនា

- ស្ថិតិសាសនា និងគ្រឹះស្ថានសាសនា ប្រចាំឆ្នាំ។

២២. ក្រសួង កិច្ចការនារី

- ស្ថិតិយេនឌ័រ ប្រចាំឆ្នាំ។

២៣. ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- ស្ថិតិការងារ ប្រចាំឆ្នាំ
- ស្ថិតិការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រចាំឆ្នាំ
- ស្ថិតិបេឡាជាតិ របបសន្តិសុខសង្គម ប្រចាំឆ្នាំ។

២៤. រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

- ស្ថិតិក្រុមហ៊ុនអាកាសចរណ៍ ប្រចាំឆ្នាំ
- ស្ថិតិអាកាសយានដ្ឋាន ប្រចាំឆ្នាំ
- ស្ថិតិអ្នកផ្តល់សេវានាំផ្លូវអាកាស ប្រចាំឆ្នាំ
- ស្ថិតិអាកាសយានស៊ីវិលដែលចុះបញ្ជី ប្រចាំឆ្នាំ។

២៥. រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ

- ស្ថិតិមន្ត្រីរាជការស៊ីវិល និងសេវាកម្ម ប្រចាំឆ្នាំ។

២៦. ធនាគារជាតិនៃកម្ពុជា

- ស្ថិតិជញ្ជីងទូទាត់ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិបំណុលក្រៅប្រទេស ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុប្រចាំខែ
- ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកទំនិញ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្ម ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។



២៧. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

- ស្ថិតិការប្រើប្រាស់ហិរញ្ញប្រទានសហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រចាំឆ្នាំ
- ស្ថិតិការអនុម័តគម្រោងវិនិយោគសាធារណៈរបស់ក្រសួង ស្ថាប័ន ប្រចាំឆមាស និងប្រចាំឆ្នាំ
- ស្ថិតិការអនុម័តគម្រោងវិនិយោគឯកជនរួមទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ។

អង្គភាពស្ថិតិដែលបានចាត់តាំងនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវ ក្នុងការប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិដល់សាធារណជននូវស្ថិតិផ្លូវ ការដទៃទៀតតាមការចាំបាច់សម្រាប់តម្រូវការទិន្នន័យប្រើប្រាស់។

ជំពូកទី៤

ការគ្រប់គ្រងទិន្នន័យ និងប្រកាសប្រមូលទិន្នន័យ

មាត្រា៧.-

រាល់ការធ្វើជំរឿន និងអង្កេត ត្រូវដឹកនាំធ្វើដោយវិទ្យាស្ថានជាតិស្ថិតិ។ ចំពោះការអង្កេតតាម វិស័យត្រូវដឹកនាំដោយអង្គភាពស្ថិតិដែលបានចាត់តាំងដោយខ្លួនឯង ឬដោយសហប្រតិបត្តិការជាមួយ វិទ្យាស្ថានជាតិស្ថិតិ។ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានចាត់តាំង ត្រូវប្រកាសផ្សាយ ទិន្នន័យជំរឿន និងអង្កេត តាមកម្រិតលម្អិតបំផុតដែលអាចធ្វើទៅបាន ហើយធានាការសម្ងាត់ ទិន្នន័យដែលបានកត់ត្រាពីបុគ្គលម្នាក់ៗ និងគុណភាពទិន្នន័យស្ថិតិ។

អង្គភាពស្ថិតិដែលបានចាត់តាំងត្រូវប្រមូល និងចងក្រងស្ថិតិ ដូចមានចែងក្នុងមាត្រា៦ នៃ អនុក្រឹត្យនេះអំពី ៖

- ទិន្នន័យរដ្ឋបាល ឬការអង្កេតតាមវិស័យដែលប្រមូលដោយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសង្គមស៊ីវិល
- ទិន្នន័យថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
- ទិន្នន័យប្រកាសផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ។

មាត្រា៨.-

រាល់ទិន្នន័យរដ្ឋបាល ជំរឿន និងអង្កេតដែលមានស្រាប់ ដែលបានដឹកនាំធ្វើដោយវិទ្យាស្ថាន ជាតិស្ថិតិ និងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលផ្សេងទៀត ត្រូវចុះបញ្ជីឈ្មោះស្ថិតិ(ឬវិទ្យាស្ថានជាតិ ស្ថិតិ ចាប់ពីថ្ងៃដែលអនុក្រឹត្យនេះចូលជាធរមាន។

រាល់ការប្រមូល ទិន្នន័យរដ្ឋបាល ជំរឿន និងអង្កេតថ្មីដែលបានត្រៀមទុក ត្រូវចុះបញ្ជីនៅ វិទ្យាស្ថានជាតិស្ថិតិ មុននឹងចាប់ផ្តើមអនុវត្តការងារ។



ក្រសួងផែនការត្រូវផ្សព្វផ្សាយដល់អង្គការស្ថិតិផ្លូវការដែលបានចាត់តាំងនូវទម្រង់បែបបទសម្រាប់បំពេញ និងកាលបរិច្ឆេទដែលត្រូវអនុវត្ត។

មាត្រា ៩.-

ដោយផ្អែកលើយន្តការសម្របសម្រួលពីរ ដូចមានចែងក្នុងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីស្ថិតិក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ រដ្ឋមន្ត្រីក្រសួងផែនការ ត្រូវអនុម័ត និងធ្វើបច្ចុប្បន្នកម្មផែនការមេស្ថិតិស្តីពីការប្រមូលទិន្នន័យរដ្ឋបាល ការធ្វើជំរឿន និងអង្កេត ឬការផ្តល់ទិសដៅរួមបញ្ចូលគ្នា ការកែប្រែ ឬការបញ្ឈប់នូវការប្រមូលទិន្នន័យរដ្ឋបាល ការធ្វើជំរឿន និងអង្កេត ដើម្បីបំបាត់នូវភាពជាន់គ្នា និងបង្កើនជាអតិបរមានូវការប្រើប្រាស់សមត្ថភាពសម្ភាសន៍តាមមូលដ្ឋាន និងការកែច្នៃទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ។

មាត្រា ១០.-

រដ្ឋមន្ត្រីក្រសួងផែនការត្រូវបញ្ជូនបញ្ជីនៃរាល់ការប្រមូលទិន្នន័យរដ្ឋបាល ជំរឿន និងអង្កេតដែលមានស្រាប់ ការចំណាយ និងស្ថានភាពនៃការប្រមូលទិន្នន័យនីមួយៗ ទៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរយៈពេល ១២(ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន។ ជារៀងរាល់ឆ្នាំ រដ្ឋមន្ត្រីក្រសួងផែនការត្រូវបញ្ជូនបញ្ជីប្រមូល ទិន្នន័យរដ្ឋបាល ជំរឿន និងអង្កេតថ្មីទៅទីស្តីការគណៈរដ្ឋមន្ត្រី។

មាត្រា ១១.-

អង្គការស្ថិតិដែលបានចាត់តាំងនៅតាមក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ត្រូវបញ្ជូននូវរាល់ព័ត៌មាន និងទិន្នន័យស្ថិតិដែលផលិតបានជាទម្រង់អេឡិចត្រូនិច និងជាសៀវភៅទៅវិទ្យាស្ថានជាតិស្ថិតិ និងទៅទីស្តីការគណៈរដ្ឋមន្ត្រីឲ្យបានទៀងទាត់ និងទាន់ពេលវេលា។

មាត្រា ១២.-

វិទ្យាស្ថានជាតិស្ថិតិត្រូវបង្កើត និងថែរក្សាទុកនូវបញ្ជីឈ្មោះប្រភពទិន្នន័យរដ្ឋបាល និងស្ថិតិដោយផ្អែកលើការប្រមូលព័ត៌មានម៉េតទិន្នន័យតាមរយៈដំណើរការចុះបញ្ជី។ បញ្ជីឈ្មោះម៉េតទិន្នន័យត្រូវធ្វើបច្ចុប្បន្នកម្មជារៀងរាល់ឆ្នាំ និងប្រកាស ផ្សាយតាមវេបសាយរបស់វិទ្យាស្ថានជាតិស្ថិតិ។



ជំពូកទី៥
អវសានប្បញ្ញត្តិ

មាត្រា១៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា១៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យ សម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធ ៤ ៖ បញ្ជីសំណួរ



ផ្នែក ១

វិទ្យាស្ថានជាតិស្ថិតិ
ក្រសួងផែនការ

ម៉េតាទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំង

Metadata Designated Official Statistics

ឆ្នាំ

Year

--	--	--	--

I. រដ្ឋបាល និងធនធាន (Administration and Resource)

1.1. ឈ្មោះក្រសួង ឬស្ថាប័ន

Name of the Ministry or Government Institution

1.2. ភារកិច្ចចម្បងរបស់ក្រសួង ឬស្ថាប័ន

Main task of the ministry or Government Institution

1.3. ឈ្មោះអង្គភាពស្ថិតិដែលបានចាត់តាំង សម្រាប់ផលិតស្ថិតិផ្លូវការដែលបានចាត់តាំង នៅក្នុងក្រសួង ឬស្ថាប័នរបស់អ្នក

What is the name of the designated statistical unit for producing designated official statistics in your ministry or government institution

1.4. ឈ្មោះនាយកដ្ឋានដែលអង្គភាពស្ថិតិដែលបានចាត់តាំង នៅក្រោមឱវាទ

Name of Department this designated statistical unit belongs to

1.5. ឈ្មោះអគ្គនាយកដ្ឋានដែលអង្គភាពស្ថិតិដែលបានចាត់តាំង នៅក្រោមឱវាទ

Name of Directorate Department this designated statistical unit belongs to

1.6. ឈ្មោះអ្នកទទួលខុសត្រូវសម្រាប់សម្របសម្រួលជាមួយវិទ្យាស្ថានជាតិស្ថិតិ អំពីស្ថិតិ

Contact person responsible for coordination with the NIS on statistical issues

1. ឈ្មោះ Name _____

2. ឋានៈ/តំណែង Designation/title _____

3. លេខទូរស័ព្ទ Telephone/Mobile No. _____

4. អ៊ីមែល E-mail _____

1.7. តើអ្នកបានទទួលបានការសម្រាប់ឧបត្ថម្ភអង្គការស្ថិតិដែលបានចាត់តាំង ក្នុងឆ្នាំ ២០១១ ដែរឬទេ? បាទ ទេ
 (គូសចម្លើយ ✓) Have you received any donor support for the designated statistical unit in 2011? (tick ✓ an answer) Yes No

បើ បាទ សូមគូសចម្លើយ ✓ ខាងក្រោម ។ អាចផ្តល់ចម្លើយច្រើន បើមាន ។
 if yes, please tick ✓ the answers below. Give multiple answers if possible.

- 1. ទីប្រឹក្សាសម្រាប់ការប្រមូលទិន្នន័យ វិភាគទិន្នន័យ និងការបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ
 Advisor assistance for data collection, data analysis and training or other activities
- 2. ចំណាយសម្រាប់គ្រឿងបរិក្ខារ (កុំព្យូទ័រ ម៉ាស៊ីនថតចម្លង រថយន្ត)
 Expenses for equipment (computer, photo copy machines, cars)
- 3. ចំណាយសម្រាប់សម្ភារៈប្រើប្រាស់ក្នុងការិយាល័យ
 Expenses for office supplies etc.
- 4. ចំណាយសម្រាប់ការប្រមូលទិន្នន័យ
 Expenses for data collection
- 5. ផ្សេងទៀត (សូមបញ្ជាក់) Other (specify) _____

1.8. ចំនួនមន្ត្រីសរុបក្នុងអង្គការស្ថិតិដែលបានចាត់តាំង ឆ្នាំ ២០១១
 Total number of staff in designated statistical unit in 2011

1.9. ចំនួនមន្ត្រីក្នុងអង្គការស្ថិតិដែលបានចាត់តាំងទទួលបានប្រាក់លើកទឹកចិត្ត និង/ឬប្រាក់ចំណាយប្រតិបត្តិអាទិភាព ឆ្នាំ ២០១១
 Number of staff in designated statistical unit receiving incentive payment and/or POC payment (priority operating costs) in 2011



ផ្នែក ២

**វិទ្យាស្ថានជាតិស្ថិតិ
ក្រសួងផែនការ**

ម៉េតាទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំង

Metadata Designated Official Statistics

ឆ្នាំ
Year

--	--	--	--

II. ព័ត៌មានអំពីស្ថិតិផ្លូវការដែលបានចាត់តាំងក្នុងអង្គភាពស្ថិតិដែលបានចាត់តាំង

(Information on Designated Official Statistics in Designated Statistical Unit)

(សូមមើលអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ជំពូកទី ៣)

(Please, see the Sub-Decree on Designated Official Statistics, Chapter 3)

2.1. ឈ្មោះស្ថិតិផ្លូវការដែលបានចាត់តាំង Name of designated official statistics

2.2. ឈ្មោះអ្នកទំនាក់ទំនង Contact person
លេខទូរស័ព្ទ និងអ៊ីមែល Telephone/Mobile No. and E-mail

2.3. តើអ្នកបានប្រមូលទិន្នន័យ ក្នុងឆ្នាំ ២០១១ ដែរឬទេ? (ត្រូវចម្លើយ ✓) បាទ Yes ទេ No
Did you collect data in 2011? (tick ✓ an answer)

បើ **បាទ** សូមបន្តទៅសំណួរ 2.4 If **Yes**, continue question 2.4

បើ **ទេ** តើមូលហេតុអ្វី ដែលអ្នកមិនបានផលិតស្ថិតិ ក្នុងឆ្នាំ ២០១១ ។ (ចប់ការសម្ភាសន៍)
If **No**, What are the reasons for not producing the statistics in 2011. (Finish)

2.4. ទិន្នន័យដែលអ្នកបានប្រមូលក្នុងឆ្នាំ ២០១១ តើសម្រាប់ឆ្នាំ/រយៈពេលណា?
For what period/year did you collect data in 2011?

2.5. តើមានប្រភពទិន្នន័យអ្វី សម្រាប់ស្ថិតិរបស់អ្នក? សូមត្រូវចម្លើយ ✓ ខាងក្រោម ។ អាចផ្តល់ចម្លើយច្រើន បើមាន។
What are your data sources for statistics? Please tick ✓ an answer below. Give multiple answers if possible.

- 1. កំណត់ត្រារដ្ឋបាល Administrative record
- 2. អង្កេត Survey
- 3. ជំរឿន Census
- 4. ដទៃទៀត (សូមបញ្ជាក់) Other (specify)

2.6. បើប្រភពជាអង្កេត ឬជំរឿន តើអ្នកប្រមូលស្ថិតិពីអ្នកណាខ្លះ? សូមគូសចម្លើយ ✓ ខាងក្រោម ។ អាចផ្តល់ចម្លើយច្រើន បើមាន ។
 If survey or census who do you collect statistics from? (What is the reporting unit?) Please tick ✓ the answers below. Give multiple answers if possible.

- | | | | |
|-----------------------|--------------------------|---|--------------------------|
| 1. បុគ្គល Individual | <input type="checkbox"/> | 4. ស្ថាប័នរដ្ឋ រួមបញ្ចូលទាំងមេភូមិ
Government organizations and institutions including village chief | <input type="checkbox"/> |
| 2. គ្រួសារ Household | <input type="checkbox"/> | 5. អង្គការមិនមែនរដ្ឋាភិបាល Non-Government Organization | <input type="checkbox"/> |
| 3. សហគ្រាស Enterprise | <input type="checkbox"/> | 6. ដទៃទៀត (សូមបញ្ជាក់) Other (specify) | <input type="checkbox"/> |

2.7. តើស្ថិតិអាចបង្ហាញតាមកម្រិតតំបន់ណាខ្លះ? សូមគូសចម្លើយ ✓ ខាងក្រោម ។ អាចផ្តល់ចម្លើយច្រើន បើមាន ។
 For what regional level can the statistics be presented? Please tick ✓ the answers below. Give multiple answers if possible.

- | | | | |
|---------------------------|--------------------------|--|--------------------------|
| 1. ប្រទេសកម្ពុជា Cambodia | <input type="checkbox"/> | 4. ភ្នាក់ងារ Commune | <input type="checkbox"/> |
| 2. ភ្នាក់ខេត្ត Province | <input type="checkbox"/> | 5. ភ្នាក់ភូមិ Village | <input type="checkbox"/> |
| 3. ភ្នាក់ស្រុក District | <input type="checkbox"/> | 6. ដទៃទៀត (សូមបញ្ជាក់) Other (specify) | <input type="checkbox"/> |

2.8. តើអ្នកប្រមូលស្ថិតិរៀងរាល់ពេលណា? សូមគូសចម្លើយ ✓ ខាងក្រោម ។ អាចផ្តល់ចម្លើយច្រើន បើមាន ។
 For which period is the statistics presented for? Please tick ✓ the answers below. Give multiple answers if possible.

- | | | | |
|----------------------------|--------------------------|--|--------------------------|
| 1. ប្រចាំខែ Monthly | <input type="checkbox"/> | 3. ប្រចាំឆ្នាំ Annual | <input type="checkbox"/> |
| 2. ប្រចាំត្រីមាស Quarterly | <input type="checkbox"/> | 4. ដទៃទៀត (សូមបញ្ជាក់) Other (specify) | <input type="checkbox"/> |

2.9. តើអ្នកមានគម្រោងបោះផ្សាយទិន្នន័យដែលបានប្រមូលនៅឆ្នាំ ២០១១ នៅពេលណា? When do you plan to publish the data collected in 2011?

2.10. ឈ្មោះរបាយការណ៍ស្ថិតិ និងឆ្នាំដែលបានបោះពុម្ពផ្សាយក្រោយ? Name of the report and year of the latest published statistics:

2.11. តើស្ថិតិដែលបានប្រមូលមានគោលដៅចម្បងអ្វីខ្លះ? What are the main objectives of the collected statistics?

2.12. តើអ្នកណាជាអ្នកប្រើប្រាស់ដ៏សំខាន់ សម្រាប់ស្ថិតិដែលបានប្រមូល? Who are the main users of the collected statistics?

2.13. តើអ្នកបានធ្វើសូចនាករ/តារាង/ទិន្នន័យ ពីស្ថិតិដែលបានប្រមូល ទៅឱ្យ :

សូមត្រួតពិនិត្យ ចម្លើយខាងក្រោម ។ អាចផ្តល់ចម្លើយច្រើនបើមាន ។

Did you deliver indicators/tables/micro data from the collected statistics to: Please tick the answers below. Give multiple answers if possible.

- | | |
|--|--|
| 1. វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics <input type="checkbox"/> | 3. អង្គការអន្តរជាតិ International Organizations <input type="checkbox"/> |
| 2. ទីស្តីការគណៈរដ្ឋមន្ត្រី Council of Ministers <input type="checkbox"/> | 4. ទេ No <input type="checkbox"/> |

2.14. ថវិកាសម្រាប់ស្ថិតិ Budget for the Statistics

បំពេញតែមួយ សម្រាប់ថវិកាប៉ាន់ស្មាន ឬថវិកាជាក់ស្តែង ។ (ឯកតាគិតជាដុល្លារអាមេរិក)

Only fill in estimated or actual budget. (Unit in US\$).

ថវិកា Budget Items	ថវិកាប៉ាន់ស្មាន Estimated Budget	ថវិកាជាក់ស្តែង Actual Budget
បៀវត្សរ៍មន្ត្រីរាជការ Government salary staff		
ប្រាក់លើកទឹកចិត្តមន្ត្រីរាជការ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Incentive staff (Government/Donor)		
ចំណាយលើបរិក្ខារ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Equipment expenses (Government/Donor)		
ចំណាយលើការបណ្តុះបណ្តាលសម្រាប់ការប្រមូលទិន្នន័យ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Training for data collection expenses (Government/Donor)		
ចំណាយលើការប្រមូលទិន្នន័យ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Data collection expenses (Government/Donor)		
ចំណាយលើការវិភាគ សរសេររបាយការណ៍ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Analysis, report writing expenses (Government/Donor)		
ចំណាយលើការផ្សព្វផ្សាយ (បោះពុម្ព ច្រកចម្លងរបាយការណ៍ ការដាក់បញ្ចូលក្នុង វេបសាយ ។ ល ។) (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Dissemination expenses (publishing, printing reports, website etc.) (Government/Donor)		
ចំណាយដទៃទៀត រួមទាំងសម្ភារៈការិយាល័យ (រដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍) Other costs including office supplies (Government/Donor)		
សរុប Total		

សូមអរគុណដល់ការសហការរបស់លោកអ្នកជាមួយវិទ្យាស្ថានជាតិស្ថិតិ!

Thanks for your cooperation with the National Institute of Statistics!

បោះពុម្ពដោយ ៖

វិទ្យាស្ថានជាតិស្ថិតិ

ក្រសួងផែនការ

លេខ ៣៨៦ មហាវិថីព្រះមុន្នីវង្ស

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ ៖ (២៥៥) ២៣ ២១២ ០៨៩

ទូរសារ ៖ (៨៥៥) ២៣ ២១៣ ៦៥០

អ៊ីមែល ៖ heangkanol@gmail.com

heangkanol@yahoo.com

វេបសាយ ៖ www.nis.gov.kh